

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ




របាយការណ៍ប្រចាំឆ្នាំ
២០១២

ព័ត៌មានអំពី

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាសហគ្រាសសាធារណៈដែលបោះផ្សាយ លក់មូលបត្រជាសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និង ស្ថិតក្រោមអាណាព្យាបាល ហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៖

- ទីស្នាក់ការ: លេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- លេខទូរស័ព្ទ / លេខទូរសារ: +៨៥៥(២៣) ៧២៤ ០៤៦ / +៨៥៥(២៣) ៤២៧ ៦៥៧
- អ៊ីម៉ែល: admin@ppwsa.com.kh
- គេហទំព័រ: www.ppwsa.com.kh
- លេខអាជ្ញាប័ណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២ អនក្រ.បក កាលបរិច្ឆេទថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- លេខចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២



មាតិកា

ទិន្នន័យ និងសូចនាករសំខាន់ៗ សម្រាប់ ឆ្នាំ២០១២	០៣
ទស្សនវិស័យ និងបេសកកម្ម	០៤
សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល	០៧
សេចក្តីថ្លែងរបស់ អគ្គនាយក	១១
រចនាសម្ព័ន្ធចាត់តាំង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៤
ផ្ទៃសេវាគ្របដណ្តប់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៥
អភិបាល	១៧
បុគ្គលិកជាន់ខ្ពស់	២១

១- ការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹកស្អាត

ក- ការងារប្រព្រឹត្តកម្មទឹកស្អាត	៣០
ខ- ប្រព័ន្ធចែកចាយទឹកស្អាត	៣៩
គ- ការងារកាត់បន្ថយទឹកបាត់បង់	៤១

៣- របាយការណ៍ហិរញ្ញវត្ថុ

សេចក្តីថ្លែងរបស់អភិបាល	៤៨
សេចក្តីថ្លែងរបស់សវនករឯករាជ្យ	៥១
ក- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៥៣
ខ- របាយការណ៍លទ្ធផលលម្អិត	៥៤
គ- របាយការណ៍បម្រែបម្រួលមូលធន	៥៥
ឃ- របាយការណ៍លំហូរសាច់ប្រាក់	៥៦
ង- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៥៧

២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលមានចំណូលទាប	៤៣
ខ- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន	៤៥
គ- ចំណូលថ្លៃទឹក និងការងារជួសជុល ប្តូរនាឡិកាទឹក	៤៦

៤- ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

ក- ការងារគ្រប់គ្រងធនធានមនុស្ស	៩៣
ខ- ការងារអភិវឌ្ឍន៍ធនធានមនុស្ស	៩៥

៥- ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបាន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានពានរង្វាន់	
“ស្នាដៃការងារស្ថាប័ន (Recognition Award)” ពីអង្គការ JICA	៩៧

ទឹកស្អាតសម្រាប់ទាំងអស់គ្នា !...




ទិន្នន័យ និងសូចនាករសំខាន់ៗ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

ក្នុងឆ្នាំនេះ រ.ទ.ស.ភ អាចធ្វើការផលិតទឹកស្អាតបាន ១២១.១១៧.៧៣០ម^៣ ស្មើនឹង ១០៥% នៃផែនការ និងដាក់បណ្តាញចែកចាយទឹកក្នុងរាជធានីភ្នំពេញបានប្រវែង ១១២.៧៦៧,០៧ម៉ែត្រ និងបានដាក់បំពង់ ក្រោមគម្រោងម៉ៅការក្នុងខេត្តពោធិ៍សាត់ បានប្រវែង ១៣.៨១៣,៥៩ម៉ែត្រ និងនៅក្នុងខេត្តបាត់ដំបងបាន ប្រវែង ៣៨.១៨២,៨៧ម៉ែត្រ។ តបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋមានចំណូលទាប បាន១.៤២៩គ្រួសារ ដោយប្រើប្រាស់ប្រាក់ឧបត្ថម្ភធនចំនួន ៣៨៩.៨៧០.៦៤០រៀលស្មើនឹង ៩៧.៤៦៨,០០ ដុល្លារអាមេរិក។ ទ្រព្យសកម្មកើនឡើងរហូតដល់ប្រមាណ ៩៩៩ ពាន់លានរៀល ប្រាក់ចំណូលសរុបកើនឡើងរហូតដល់ចំនួន ប្រមាណ ១៣៥ពាន់លានរៀល ក្នុងនោះចំណេញមុនបង់ពន្ធលើប្រាក់ចំណេញមានចំនួនប្រមាណ ៤២ពាន់ លានរៀល និងប្រាក់ចំណេញរបស់ភាគហ៊ុនិកមានចំនួនប្រមាណ ៣៤ពាន់លានរៀល ។




ប្រាក់ចំណេញតាមបណ្តាញនីមួយៗ

(គិតជាពាន់លានរៀល)




ប្រាក់ចំណេញសម្រាប់ឆ្នាំ២០១២

(គិតជាពាន់លានរៀល)



ក្រាហ្វិចបង្ហាញ បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាភាគរយ) និងទំហំជួញដូរ

(ចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២)



សូចនាករសំខាន់ៗ (សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ធ្នូ ២០១២)

១- អនុបាតចរន្ត	៤,១៣ ដង
២- អត្រាអនុបាតចរន្តលឿន	៣,១៣ ដង
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម	៣,៦៩ %
៤- ផលចំណេញក្នុងមួយឯកតាមូលធន	៥,៥១ %
៥- អនុបាតជុំបង្វិលទ្រព្យសកម្ម	០,១៤ ដង
៦- ថ្លៃដើមមធ្យម	៩៦៣,៤៥ រៀល
៧- ថ្លៃដើមផលិតមធ្យម	២៦៩,៩៩ រៀល
៨- សន្ទស្សន៍និយោជិត ធៀបអតិថិជន	២,៥៨ (នាក់/១០០០អតិថិជន)

ទស្សនវិស័យ និទមសកកម្ម



ទស្សនវិស័យ

រ.ទ.ស.ភ បានប្តេជ្ញាចិត្តបន្តធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន មានការរីកចម្រើនប្រកបដោយចេរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សា ជាអ្នកសម្របសម្រួល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងទីប្រជុំជនខេត្ត-ក្រុង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ រស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពិភពលោក មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។



បេសកកម្ម

បេសកកម្មរបស់ រ.ទ.ស.ភ គឺធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ មានសម្ពាធគ្រប់គ្រាន់ និង ក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និង ទីប្រជុំជនរបស់ខេត្តកណ្តាល ដែលជាប់នឹងរាជធានីភ្នំពេញ ដោយមិនមើលរំលងប្រជាពលរដ្ឋដែលមានចំណូលទាប។ ក្រៅពី នេះ រ.ទ.ស.ភ បាន និងកំពុងចែករំលែកបទពិសោធន៍ការងាររបស់ខ្លួនដល់បណ្តា រដ្ឋាករទឹក ខេត្ត-ក្រុង មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តាអង្គការទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោក តាមសំណូមពរ សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ក៏ដូចជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពិភពលោក។

សេចក្តីផ្តើមរបស់
ប្រធានក្រុមប្រឹក្សាភិបាល





ក្នុងឆ្នាំ២០១២នេះ

“ ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភ គាំទ្រ ពី ក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ បានបំពេញ កាតព្វកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្ត អភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយ តប ទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃ ទីក្រុងភ្នំពេញ និង ទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់ ទីក្រុងទាំងពីរ។ ”

សន្ទុះហិរញ្ញវត្ថុ

រ.ទ.ស.ភ បានទទួលចំណូលសរុប ១៣៥.១១៩.៥១៨ពាន់រៀល ដោយក្នុងនោះប្រាក់ចំណេញរបស់ភាគហ៊ុននិកមានចំនួន ៣៤.៤២០.៩៦១ពាន់រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share) គឺ ៤១៤,០៩ រៀល។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាពដែលអាចទទួលទានបានដោយផ្ទាល់ពី ក្បាលរ៉ូប៊ីណេ។

ក្នុងឆ្នាំ២០១២នេះ យើងផលិតបាន ១២១.១៧.៧៣០ម^៣។ ទន្ទឹមនេះយើងបានចាប់ផ្តើមប្រើប៉ូលីអាឡុយមីញ៉ូមក្លរាយ(PAC) ជំនួសសាច់ជូរវិញ ដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។

ជាលទ្ធផលនៅក្នុងឆ្នាំនេះ កំណើនអតិថិជនក្នុងគ្រាបានកើនចំនួន ១៥.៦៣០បណ្តាញ។ ក្នុងនោះកំណើនអតិថិជនដែលមាន ចំណូលទាប ចំនួន ១.៤២៩បណ្តាញ ដែលយើងតែងយកចិត្តទុកដាក់ ជាទៀងទាត់។

ជាមួយគ្នានេះយើងបានខិតខំយ៉ាងស្វិតស្វាញក្នុងការរក្សាអតិថិជនបាត់បង់ ដែលជាសូចនាករដ៏សំខាន់ក្នុងវិស័យទឹកស្អាតឲ្យស្ថិត ក្នុងកម្រិតលេខមួយខ្ពង់ គឺ៦,៥១% ប្រសើរជាងគេក្នុងតំបន់អាស៊ី។

យើងបានផ្សព្វផ្សាយពីការងារផ្គត់ផ្គង់ទឹកស្អាតរបស់យើង ដែលយើងតែងធ្វើជាទៀងទាត់ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ បាន ជ្រាប ។

រាល់សំណើផ្សេងៗ ដែលយើងទទួលបានពីអតិថិជន ពាក់ព័ន្ធនឹងសេវាទឹកស្អាត ត្រូវបានដោះស្រាយទាន់ពេលវេលាកំណត់។



ដំណើរអភិវឌ្ឍន៍គម្រោង

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតឥតឈប់ឈរ ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ យើងកំពុងសាងសង់ បន្ថែមនូវរោងចក្រថ្មី “រោងចក្រផលិតទឹកស្អាតនិរោធន៍” ជំហាន១ ដែលនឹងមានសមត្ថភាពផលិត ១៣០.០០០ម^៣ /ថ្ងៃ។ បច្ចុប្បន្នសំណង់នេះផ្នែក (ក): សាងសង់ស្ថានីយបូម ទឹកទន្លេ និងដាក់បំពង់មេនាំទឹកល្អក់ ចាប់ពីស្ថានីយបូមទឹក ល្អក់មកទល់រោងចក្រផលិតទឹកស្អាតនិរោធន៍ ដែលសម្រេច បាន៩៥% និងផ្នែក(ខ): សាងសង់រោងចក្រផលិតទឹកស្អាត និងដាក់បំពង់មេនាំទឹកស្អាត ចាប់ពីក្លោងទ្វាររោងចក្រផលិត ទឹកស្អាតនិរោធន៍ តាមបណ្តោយផ្លូវជាតិលេខ១ មកដល់ ស្ថានព្រះមុនីវង្សថ្មី ដោយសម្រេចបាន ៩០% ហើយគ្រោង

នឹងដំណើរការសាកល្បងក្នុងខែមីនា ឆ្នាំ២០១៣។ ទន្ទឹមនឹង នេះ បណ្តាញចែកចាយទឹក ត្រូវបានពង្រីកជារៀងរាល់ថ្ងៃ។ បំពង់ប្រវែង ១១២.៧៦៧ម៉ែត្រ ត្រូវបានដាក់ក្នុងឆ្នាំ២០១២ នេះ ដើម្បីពង្រីកការផ្គត់ផ្គង់នៅក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ទីក្រុងតាខ្មៅ និងបំពេញផ្ទៃសេវាដែលមានស្រាប់។ ក្នុង គោលបំណងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន យើងក៏ កំពុងចាប់ផ្តើមសហការ ការងារជាមួយក្រុមហ៊ុន Kubota ក្នុង ការដំឡើងបរិក្ខារថាមពលព្រះអាទិត្យ ដែលមានអានុភាព សរុប៨៨៨kWp ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល ជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេស ជប៉ុន (JICA)។

ការរំពឹងទុកសម្រាប់ឆ្នាំខាងមុខ

ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ភាគហ៊ុនិក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានមោទនភាពក្នុងការខិតខំបន្តប្រកាន់ខ្ជាប់នូវ ទស្សនវិស័យ និង បេសកកម្មរបស់ខ្លួន។

ក្នុងឆ្នាំបន្ទាប់ យើងរំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៣៤.៤២០ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

យើងខ្ញុំសូមថ្លែងសេចក្តីជឿជាក់គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាព និង សូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឲ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។



ឯកឧត្តម ម៉េង សង្ហាណ៍

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

សេចក្តីផ្តើមរបស់
អគ្គនាយក រ.ទ.ស.ភ





លោក ស៊ឹម ស៊ីថា
អគ្គនាយក

សមិទ្ធិផលសម្រេចបាន ក្នុងឆ្នាំ២០១២

“ តាងនាម រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ២០១២ និង របាយការណ៍ហិរញ្ញវត្ថុ របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។ រ.ទ.ស.ភ បាន កត់ត្រានូវរបាយការណ៍ហិរញ្ញវត្ថុ ដែលប្រកបដោយការរីកចម្រើនមួយទៀតក្នុងគ្រប់វិស័យនៃ ប្រតិបត្តិការរបស់ រ.ទ.ស.ភ។ ក្នុងឆ្នាំ២០១២នេះ រ.ទ.ស.ភ ទទួលបានចំណូលសរុបចំនួន ប្រមាណ ១៣៥ពាន់លានរៀល និងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួនប្រមាណ ៤២ពាន់លានរៀល និងប្រាក់ចំណេញរបស់ភាគហ៊ុនិក ចំនួនប្រមាណ៣៤ពាន់លានរៀល ដែលទាំងនេះបង្ហាញពីបរិយាកាសល្អនៃធុរកិច្ចរបស់យើង។ ”

សកម្មភាពសំខាន់ៗក្នុងឆ្នាំ២០១២

ដោយសារតែការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល និងក្រុមប្រឹក្សាភិបាល នៅក្នុងឆ្នាំ២០១២ នេះ រ.ទ.ស.ភ នៅតែ មានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងកំណើននៃប្រាក់ចំណេញ មានការកើនឡើងជាលំដាប់ លទ្ធផលនេះគឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការរីកចម្រើនលូតលាស់ របស់ រ.ទ.ស.ភ។ ដោយការគ្រប់គ្រងហានិភ័យ បានល្អប្រសើរ បានប្រើប្រាស់នូវធនធានហិរញ្ញវត្ថុ មានប្រសិទ្ធភាពខ្ពស់ និងគ្រប់គ្រងការចំណាយបាន យ៉ាងហ្មត់ចត់ ជាពិសេសដោយការយកចិត្តទុកដាក់ខ្ពស់ លើការកាត់បន្ថយអត្រាទឹកបាត់បង់ ទោះបីសកម្មភាពជួសជុល និងពង្រីកថ្នល់ទូទាំងរាជធានី ភ្នំពេញ ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលបណ្តាលឲ្យមានការលេចធ្លាយបំពង់ទឹកក៏ដោយ ដូចបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម ដោយសវនករឯករាជ្យក្នុងឆ្នាំ២០១២នេះ រ.ទ.ស.ភ ទទួលបានចំណូលសរុបចំនួន១៣៥.១១៩.៥១៨ពាន់រៀល កើន ឆ្នាំ២០១១ ចំនួន១៧.៤១% ហើយប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញមានចំនួន ៤២.៨៩១.៩៥៣ពាន់រៀល និងប្រាក់ចំណេញរបស់ភាគហ៊ុនិកមានចំនួន ៣៤.៤២០.៩៦១ពាន់រៀល។ នាចុងការិយបរិច្ឆេទនេះ ទ្រព្យសកម្មសរុប បានកើនឡើងរហូតដល់ចំនួន៩៩៩.៦៨១.២៣០ ពាន់រៀល។ ដើមទុនដែលរដ្ឋ បានផ្តល់ឲ្យពីឆ្នាំ១៩៩៧មានចំនួន២៤៩.០៧០.៦០៧ពាន់រៀល បានកើនឡើងរហូតដល់ចំនួន ៥៤១.២២៧.២៨២ពាន់រៀល។ ការកើនឡើងនេះគឺ ដោយសារ រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងការកាត់បន្ថយអត្រាបាត់បង់ទឹក ឲ្យនៅក្នុងកម្រិតលេខ១ខ្ទង់ ដែលអត្រា ក្នុងឆ្នាំ២០១២នេះ មានត្រឹមតែ ៦,៥១% ខុសឆ្ងាយខ្លាំងពី អត្រានា ឆ្នាំ១៩៩៣ មានរហូតដល់ ៧២%។ ការកាត់បន្ថយទឹកបាត់បង់ ជាកត្តាស្លាប់-រស់ របស់រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ ក្នុងដំណើរការប្រព្រឹត្តកម្ម និងអាជីវកម្មរបស់ខ្លួនប្រកបដោយគុណភាព និងចេរភាព ក៏ដូចជាអាចបង្កលក្ខណៈឲ្យយើង មានទឹកស្អាតសម្រាប់ផ្គត់ផ្គង់ អាចដឹកបានពីក្បាលរ៉ូប៊ីណេ ដល់រាប៊ីនីយ៉ូ រួមទាំងគ្រួសារមានចំណូលទាបបំផុត ក្នុងតម្លៃមួយដ៏សមរម្យសប ដើម្បី ចូលរួមចំណែកក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ រ.ទ.ស.ភ មានសមត្ថភាពផ្គត់ផ្គង់ទឹក២៤ម៉ោង/ថ្ងៃ និង ៧ថ្ងៃ/សប្តាហ៍។ ដោយក្នុងឆ្នាំ២០១២នេះអាចធ្វើការផលិតបាន ១២១.១១៧.៧៣០ម^៣ ក្នុងសមត្ថភាពផលិតគិតជាមធ្យម ១៣៣.២២៥.០០០ម^៣។ ការប្រព្រឹត្តកម្ម ទឹកស្អាត គឺគោរពតាមស្តង់ដារគុណភាពទឹកជាតិ និងអង្គការសុខភាព ពិភពលោក (WHO) ដោយមានបន្ទប់ពិសោធន៍ គុណភាពទឹកអាចវិភាគបាន ៥៣មុខ ជាងនេះទៀតចុងឆ្នាំនេះ យើងមានការវិភាគលើ២១៣មុខ ពីមន្ទីរពិសោធន៍ក្រៅប្រទេស (មន្ទីរពិសោធន៍សិង្ហបុរី និងសៀងហៃ)។ ការយកចិត្ត ទុកដាក់លើគុណភាពទឹកនេះធ្វើឲ្យ រ.ទ.ស.ភ. អាចធានាជូនអតិថិជន បាននូវការដឹកដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ ដើម្បីចូលរួមចំណែកក្នុងការទទួល ខុសត្រូវចំពោះសង្គមក្នុងគោលដៅជំរុញឲ្យប្រជាជនគ្រប់រូបមានទឹកស្អាត ប្រើប្រាស់ ដែលជាកម្មវិធីទឹកស្អាតសម្រាប់ទាំងអស់គ្នា (Water for All) ដោយ មានសេវា អនាម័យត្រឹមត្រូវ ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព មានជីវភាពល្អប្រសើរ និងមានបរិស្ថានល្អ។

បណ្តាញចែកចាយ

ទិសដៅនៃការពង្រីកបណ្តាញចែកចាយទឹក គឺទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច ដោយមិនមើលរំលងប្រជាពលរដ្ឋដែលមានចំណូលទាប ដោយក្នុងឆ្នាំ២០១២នេះ រ.ទ.ស.ភ ដាក់បំពង់បានប្រវែង ១១២គីឡូម៉ែត្រ ដែលធ្វើឲ្យប្រវែងបំពង់ចែកចាយទឹកបច្ចុប្បន្ន សរុបស្មើនឹង ២.០០៤ គីឡូម៉ែត្រ និងរក្សាសម្ពាធជាមធ្យម២០ម៉ែត្រ ក្នុងបណ្តាញចែកចាយទឹកទាំងមូល ដែល រ.ទ.ស.ភ បានធ្វើការដាក់បំពង់មេនាំទឹកទំហំ ១៤០០ម.ម និង ១៦០០ម.ម ដែលផ្ទុយពីឆ្នាំ១៩៩៣ ដែលមានប្រវែងតែ ២៨៨គីឡូម៉ែត្រ ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្នុងឆ្នាំនេះ រ.ទ.ស.ភ បានអនុវត្ត ការដាក់បំពង់ក្រោមគម្រោងម៉ៅការ នៅខេត្តពោធិ៍សាត់ បានប្រវែងប្រមាណ ១៣គីឡូម៉ែត្រ និងនៅខេត្តបាត់ដំបង បានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ។

យើងបានខិតខំធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាព សេវាអតិថិជនដើម្បីស្វែងរក និងបង្កើនចំនួនអតិថិជនធំៗដែលមានតម្រូវការទឹកច្រើន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលប្រាក់ថ្លៃទឹក ដែលអត្រាទារប្រាក់ក្នុងឆ្នាំនេះ រក្សាបានជាអតិបរិមា ហើយកំណើនបណ្តាញ អតិថិជនសម្រាប់ ចុងឆ្នាំ២០១២នេះ បានកើនឡើងចំនួន ២៣៥.១២៨ បណ្តាញ ស្មើនឹង ១០៣,៩៩% នៃផែនការ ដែលមានចំនួន ២២៦.១០០ បណ្តាញ។


ការរំពឹងទុកសម្រាប់ឆ្នាំ២០១៣


ចំពោះឆ្នាំ២០១៣ខាងមុខ យើងនឹងខិតខំប្រឹងប្រែងព្យាយាមបន្ថែមទៀតដើម្បីធ្វើឲ្យកាន់តែប្រសើរក្នុងការពង្រឹងនូវអភិបាលកិច្ចសាជីវកម្ម របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនៅតែប្រកាន់ខ្ជាប់នូវទស្សនវិស័យ និងបេសកកម្ម ដែលបានលើកពីបណ្តាញមុនដដែល។ ជាទិសដៅ សម្រាប់ឆ្នាំបន្ទាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាងចំនួនប្រមាណ ៣៤.៤២០ ពាន់លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

រ.ទ.ស.ភ ក៏នៅតែប្តេជ្ញាចិត្តផ្តល់សេវាកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ការជឿជាក់ពីអតិថិជន។ ជាងនេះទៅទៀត រ.ទ.ស.ភ. នៅតែខិតខំផ្តល់បណ្តាញទឹកជូនប្រជាពលរដ្ឋដែលមានចំណូលទាបតាមរូបភាពឧបត្ថម្ភថ្លៃច្បាប់ជាវទឹក ស្របទៅតាម កម្រិតជីវភាពគ្រួសារនីមួយៗ ពី៣០% ៥០% ៧០% និង ១០០% ដើម្បីអនុវត្តគម្រោងចែកចាយទឹក ពិសេសជូនសហគមន៍ក្រីក្រ ដោយប្រើជំនួយ របស់ទីក្រុងប៉ារីស ចំនួន ៦.០៣៨,២១ ដុល្លារអាមេរិក ដើម្បីប្រយោជន៍ប្រជាជន។

ជាការបោះជំហានថ្មីមួយទៀតសម្រាប់ រ.ទ.ស.ភ ដែលពុំធ្លាប់មានពីមុនមក នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរដ្ឋាភិបាលបារាំង តាមរយៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងកម្ពុជា ពោលគឺភាគីមិត្តបារាំង នឹងផ្តល់ឥណទាន គ្មានការធានាពីរដ្ឋ ចំនួន ៣០លានអឺរ សម្រាប់ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងធានី ជំហានទី២ របស់ រ.ទ.ស.ភ ដែលបានចុះកិច្ចព្រមព្រៀងរវាងភាគីកម្ពុជា និងបារាំង ក្នុង អនុស្សរណៈទី៣ នៃពិធីចុះអនុស្សរណៈយោគយល់គ្នាដែល ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីថ្លែងអំណរ

ជាថ្មីម្តងទៀត រ.ទ.ស.ភ មានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជា អាណាព្យាបាលទាំងពីរ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងសូមសម្តែងនូវអំណរគុណដល់ក្រុមប្រឹក្សាភិបាល ចំពោះការគាំទ្រ និងការដឹកនាំសម្រាប់ឆ្នាំ២០១២ និងសូមថ្លែងអំណរគុណជូនចំពោះអតិថិជនទាំងអស់ ដែលធ្វើឲ្យ រ.ទ.ស.ភ បានទទួលជោគជ័យ ដូចសព្វថ្ងៃនេះ។ 




លោក **ស៊ឹម ស៊ីថា**
អគ្គនាយក រ.ទ.ស.ភ

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

ថ្លៃសេវារបស់ រ.ទ.ស.ភ គិតត្រឹមដំណាច់ឆ្នាំ ថ្ងៃទី៣១ ធ្នូ ២០១២




ការវិនិយោគពង្រីកបំពង់មេនាំទឹក និង បណ្តាញចែកចាយទឹក


បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកដែលមានទំហំចាប់ពី៦៣ម.ម រហូតដល់ទំហំ ១.៤០០ ម.ម ដែលមានប្រវែងសរុប ៤៤៥.៥០៨ ម៉ែត្រ បាន និងកំពុងធ្វើការពង្រីកចាប់ពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៣ ដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាជន ក្រោយការដាក់ឱ្យដំណើរការរោងចក្រនិរោធន៍។ ក្នុងនោះ រ.ទ.ស.ភ ក៏បានគ្រោងវិនិយោគលើឧបករណ៍ សម្រាប់គាំទ្រប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធចែកចាយទឹក ដូចជាវ៉ាន ប្រអប់វ៉ាន ក្បាលពន្លត់អគ្គិភ័យ និងប្រព័ន្ធបញ្ជូនទិន្នន័យ តេឡេម៉ែត្រ។ល។ ជាក់ស្តែង ក្នុងឆ្នាំ២០១២នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដាក់បំពង់បានប្រវែងប្រមាណ១១២គ.ម ដែលធ្វើឱ្យ ប្រវែងបំពង់មេចែកចាយទឹក បច្ចុប្បន្នសរុបស្មើនឹង២.០០៤គ.ម និងរក្សាសម្ពាធជាមធ្យម២០ម៉ែត្រ ក្នុងបណ្តាញចែកចាយទឹកទាំងមូល។





ផ្ទៃសេវាគ្របដណ្តប់ ក្នុងទីក្រុងភ្នំពេញ

-  ផ្ទៃសេវាគ្របដណ្តប់
-  ព្រំប្រទល់ដែលនឹងត្រូវផ្គត់ផ្គង់ដល់ ២០២០
-  រោងចក្រផលិតទឹកស្អាត



អភិបាល

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២



អភិបាល



តំណាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តមកើតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧២ និងបានទទួលជាវិស្វករជំនាញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងឆ្នាំ១៩៩៣ (វិស្វករជំនាញ ភូគព្ភសាស្ត្រ-រ៉ែ) និងទទួលបានបរិញ្ញាបត្រនៅវិទ្យាស្ថាន National Polytechnique de Lorraine នៃប្រទេសបារាំង ក្នុងឆ្នាំ១៩៩៦ (ជំនាញគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក)។ ឯកឧត្តមបានបម្រើការងារឲ្យក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ជាប្រធាននាយកដ្ឋានទឹកស្អាត និងជាប្រធានគម្រោងទឹកស្អាត និងអនាម័យ ក្រោមឥណទានរបស់ធនាគារពិភពលោក។ ចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន ឯកឧត្តមមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ហើយឯកឧត្តមក៏ជា ប្រធានក្រុមប្រឹក្សាភិបាល នៃ រដ្ឋាករទឹកស្វយ័តក្រុងសៀមរាប។ **ឯកឧត្តម ម៉េង សក្កិធារ៉ា** ជាប្រធានក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។



លោក ស៊ឹម ស៊ីថា
សមាជិកក្រុមប្រឹក្សាភិបាល



អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦១ និងបានទទួលជាវិស្វករ សំណង់ ស៊ីវិល ឧស្សាហកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ក្នុងឆ្នាំ១៩៨៩។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅសាលាខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧។ លោកជាបេក្ខជនថ្នាក់បណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម នៃសកលវិទ្យាល័យអាស៊ី អឺរ៉ុប (ឆ្នាំ២០១០ - ២០១២) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោកជាអនុប្រធាន អង្គការ រដ្ឋាករទឹកខេត្តព្រះសីហនុ ពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ខែមិថុនា ឆ្នាំ២០០៣។ ចាប់ពីខែមិថុនាឆ្នាំ២០០៣ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកមានតួនាទីជាប្រធានអង្គការ រដ្ឋាករទឹកខេត្តព្រះសីហនុ។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកជាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជា សមាជិកក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាណត្តិទី៥ ចាប់ពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។



ឯកឧត្តម ជូ វិជិត្ត
សមាជិកក្រុមប្រឹក្សាភិបាល



តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៣ និងបានទទួល អនុបណ្ឌិត សេដ្ឋកិច្ចកសិកម្មនៃបណ្ឌិតសភា កសិកម្ម Timiryazev ក្រុងមូស្កូវនៃសហភាពសូវៀត នៅឆ្នាំ១៩៩០។ ឯកឧត្តមបានទទួលបណ្ឌិតសេដ្ឋកិច្ច នៃបណ្ឌិតសភា កសិកម្ម Timiryazev ក្រុងមូស្កូវនៃសហព័ន្ធរុស្ស៊ី ក្នុងឆ្នាំ១៩៩៤។ ឯកឧត្តមបានបម្រើការងារឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអគ្គលេខាធិការរង និង មានតួនាទីជា នាយកខុទ្ទកាល័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ **ឯកឧត្តម ជូ វិជិត្ត** ចូលជា សមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។



តំណាងសាលារាជធានីភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៧៣ និងបានទទួលបរិញ្ញាបត្រ នីតិសាស្ត្រជំនាន់ទី២ នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ១៩៩៣ - ១៩៩៨) ហើយលោកទទួលបានសញ្ញាបត្រសិស្សមន្ត្រី ផ្នែករដ្ឋបាលទូទៅ នៃសាលាភិមន្ទរដ្ឋបាល (ឆ្នាំ១៩៩៨ -១៩៩៩)។ លោកទទួលបានសញ្ញាបត្រសិស្ស មន្ត្រីជាន់ខ្ពស់ ផ្នែករដ្ឋបាលទូទៅ នៃសាលាកូមិន្ទ រដ្ឋបាល (ឆ្នាំ២០០០ - ២០០១)។ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០១ លោកជាមន្ត្រី ក្រសួងព័ត៌មាន នាយកដ្ឋាននីតិកម្ម។ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ លោកជាមន្ត្រីសាលាក្រុងភ្នំពេញ ទទួល បន្ទុកការងារអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ។ ចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៨ លោកជាអភិបាលរង ខណ្ឌបួស្សីកែវ។ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០ នាយរងខុទ្ទកាល័យ សាលារាជធានីភ្នំពេញ។ ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១២ លោកជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ។ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ដល់បច្ចុប្បន្ន លោកជានាយករដ្ឋបាលសាលារាជធានីភ្នំពេញ។ លោកចូល ជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃ រ.ទ.ស.ភ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។



តំណាងនិយោជិតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៦។ នៅឆ្នាំ១៩៩៣ លោកបាន បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅវិទ្យាស្ថានវិស្វកម្មសំណង់ អតីតសហភាពសូវៀត។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ១៩៩៤ និង ទទួលការតែងតាំងជាប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក នាឆ្នាំ២០០៣។ ចាប់ពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន លោកជាអគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារ រដ្ឋបាល និងធនធានមនុស្ស ។

បុគ្គលិកជាន់ខ្ពស់

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២



បុគ្គលិកជាន់ខ្ពស់



អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦១ និងបានទទួលជាវិស្វករ សំណង់ស៊ីវិល ឧស្សាហកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ក្នុងឆ្នាំ១៩៨៩។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅសាលាខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧ ។ លោកជាបេក្ខជនថ្នាក់បណ្ឌិត គ្រប់គ្រង ពាណិជ្ជកម្ម នៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប (ឆ្នាំ២០១០-២០១២) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោកជា អនុប្រធានអង្គការរដ្ឋាករទឹកខេត្តព្រះសីហនុ ពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ខែមិថុនា ឆ្នាំ២០០៣។ ចាប់ពីខែមិថុនា ឆ្នាំ២០០៣ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកមានតួនាទីជាប្រធានអង្គការ រដ្ឋាករទឹកខេត្តព្រះសីហនុ។ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកជាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាណត្តិទី៥ ចាប់ពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។



បណ្ឌិត ជា វិសុទ្ធ
អគ្គនាយករង



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៦០។ នាខែកក្កដា ១៩៨៤ លោកបានបញ្ចប់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យភាសា Leipzig នៃប្រទេសអាល្លឺម៉ង់។ នាខែកុម្ភៈ ១៩៨៩ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតនៅមហាវិទ្យាល័យបច្ចេកវិទ្យា Dresden ប្រទេសអាល្លឺម៉ង់ លើមុខជំនាញវិស្វកម្មគ្រប់គ្រងទឹក (Water Management Engineering)។ លោកបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យ លើជំនាញអនាម័យ និងផ្គត់ផ្គង់ទឹកស្អាត នៅមហាវិទ្យាល័យ Dresden ប្រទេសអាល្លឺម៉ង់ នាខែមីនា ឆ្នាំ១៩៩៤។ លោកចូលបម្រើការនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៨៩ មានតួនាទីជាជំនួយការអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស ព្រមទាំងជាប្រធានគណៈកម្មការកំណត់បុរេលក្ខណៈសម្បត្តិ និងប្រគល់កិច្ចសន្យា។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជា លេខាធិការ របស់ រ.ទ.ស.ភ។



លោក ឡុន ឆាយ៉ូ
អគ្គនាយករង



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៦។ នាឆ្នាំ១៩៨៩ លោកបានទទួលសញ្ញាប័ត្រវិស្វកម្ម ជំនាញ Mechanical នៅសាលាវិស្វកម្ម សម្រាប់ Plant and Construction George Dimidroff នៃប្រទេសអាល្លឺម៉ង់។ នៅឆ្នាំ២០០៦ លោកបានទទួលអនុបណ្ឌិត ជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia) ។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩១ ជាអនុប្រធាន រោងចក្រភូមិព្រៃក។ ជាបន្តបន្ទាប់ លោកបានកាន់តំណែងជា ប្រធានការិយាល័យសិក្សាគម្រោង ជាប្រធាននាយកដ្ឋានបច្ចេកទេស និងគម្រោង និងនៅឆ្នាំ២០០២ លោកជាអគ្គនាយករង នៃ រ.ទ.ស.ភ ទទួលបន្ទុកនាយកដ្ឋានបច្ចេកទេស ផែនការ និងនាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។ ចាប់ពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ន លោកអគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកសាខាសេវាកម្ម ទឹកស្អាត និងអនាម័យ។



លោក ស៊ីមណុង
អគ្គនាយករង



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២។ លោកបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ១៩៩២ លើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ឆ្នាំ២០០៣ លោកបានទទួលអនុបណ្ឌិត លើជំនាញហិរញ្ញវត្ថុ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia)។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ១៩៨០ និងមានតួនាទីជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ រហូតដល់ចុងឆ្នាំ២០១១។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ ទល់បច្ចុប្បន្ន លោកមានតួនាទីជាអគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារហិរញ្ញកិច្ច និងទីផ្សារមូលបត្រ ។



ឯកឧត្តម នេត មុនី
មន្ត្រីត្រួតពិនិត្យរដ្ឋ




មន្ត្រីត្រួតពិនិត្យរដ្ឋ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តមកើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៥ និងបានទទួលសញ្ញាបត្រ សាលាកម្រិតសិក្សាទី៣ តាខ្មៅ ក្នុងឆ្នាំ១៩៨៤។ ឯកឧត្តមបានទទួលបរិញ្ញាបត្រសេដ្ឋកិច្ចរោងចក្រ នៅសាលាវិស្វកម្ម បច្ចេកទេសគមនាគមន៍ នៃប្រទេសអាស៊ីម៉ង់ ក្នុងឆ្នាំ១៩៨៨ និងបានទទួលអនុបណ្ឌិត សេដ្ឋកិច្ចហិរញ្ញវត្ថុ នៅសកលវិទ្យាល័យឡុងដុង (កម្ពុជា និងអង់គ្លេស) ក្នុងឆ្នាំ១៩៩៧។ **ឯកឧត្តម នេត មុនី** បានបម្រើការងារឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទីជាប្រធាននាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងជាមន្ត្រីត្រួតពិនិត្យរដ្ឋ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន។



តំណាងនិយោជិតរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៦។ នៅឆ្នាំ១៩៩៣ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅវិទ្យាស្ថានវិស្វកម្មសំណង់ អតីតសហភាពសូវៀត។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ នៅឆ្នាំ១៩៩៤ និងទទួលការតែងតាំងជាប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក នាឆ្នាំ២០០៣។ ចាប់ពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន លោកជាអគ្គនាយករងរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ ទទួលបន្ទុកការងាររដ្ឋបាល និងធនធានមនុស្ស ។



អគ្គនាយករង រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៦៤។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញមេកានិចខុស្យាហកម្មធុនស្រាល នៃមហាវិទ្យាល័យម៉ាស៊ីន និងបរិក្ខាខុស្យាហកម្ម នៅទីក្រុងលេនីនក្រាត សហភាពសូវៀត នាឆ្នាំ១៩៩១។ បន្ទាប់មកទៀត លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត លើជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Charles Sturt University of Australia) នាឆ្នាំ២០០៣។ លោកបានចូលបម្រើការនៅរដ្ឋាករទឹកស្អាតក្រុងភ្នំពេញនាឆ្នាំ១៩៩២ ហើយនៅឆ្នាំ២០០៣ លោកមានឋានៈជាប្រធាននាយកដ្ឋានផែនការ និងគម្រោង។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន លោកជាអគ្គនាយករង រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ ទទួលបន្ទុកការងារផែនការ និងវិនិយោគ ។



អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ មករា ១៩៦៩។ លោកបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់នាឆ្នាំ១៩៩៥ ជំនាញដោះស្រាយបញ្ហា និងការរីកចម្រើនរបស់ក្រុមហ៊ុន នៅសកលវិទ្យាល័យ ស្ថាបត្យកម្ម និងសំណង់ នៃអតីតសហភាពសូវៀត។ ចាប់ពីឆ្នាំ១៩៩៦ លោកជាមន្ត្រី នៃមន្ទីររៀបចំក្រុង និងសំណង់ រាជធានីភ្នំពេញ។ នាឆ្នាំ២០០០ មកទល់បច្ចុប្បន្ន លោកបានចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាអគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារផលិតកម្ម និងផ្គត់ផ្គង់ទឹក ។



ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៩៦ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ លើជំនាញផ្នែកវិសោស្ត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០០៨ លោកទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ជំនាញ Socio-Environmental Engineering នៅប្រទេសជប៉ុន។ លោកចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ១៩៩៧ និងទទួលការតែងតាំងជា ប្រធានការិយាល័យសិក្សាគម្រោង នាឆ្នាំ២០០៣ ។ នៅឆ្នាំ ២០០៨ បានទទួលការតែងតាំងជាអនុប្រធាន នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក ហើយចាប់ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ជាប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក ។




លោកស្រី ឱន ចន្ទា
ប្រធាននាយកដ្ឋាន



ប្រធាននាយកដ្ឋានអាជីវកម្ម

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៦០។ នាឆ្នាំ២០០៧ លោកស្រីបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកស្រីបម្រើការងារនៅមន្ទីរពាណិជ្ជកម្មរាជធានី ឋានៈជាប្រធានអាគារសៀង។ លោកស្រីបានចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅឆ្នាំ១៩៩៣។ ជាបន្តបន្ទាប់លោកស្រីបានកាន់តំណែងជា ប្រធានការិយាល័យហិរញ្ញវត្ថុ និងជាអនុប្រធាននាយកដ្ឋានអាជីវកម្ម ហើយចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន លោកស្រីត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាជីវកម្ម ។



លោកស្រី អៀន ណារី
ប្រធាននាយកដ្ឋាន



ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៦៧។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នាឆ្នាំ២០០៤ ជំនាញផ្នែកគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យវៀលប្រាយ។ នៅឆ្នាំ២០១១ លោកស្រីបានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ នាឆ្នាំ១៩៨៦ លោកស្រីជាបុគ្គលិកមន្ទីរផែនការក្រុងភ្នំពេញ។ លោកស្រីចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ ១៩៩១ មានតួនាទីជាអនុប្រធានការិយាល័យធនធានមនុស្ស នៅឆ្នាំ១៩៩៧ និងជាប្រធានការិយាល័យធនធានមនុស្ស នៅឆ្នាំ២០០៣។ ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន លោកស្រីទទួលបានការតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស ។



លោក ស៊ីម ខេងហ៊ុន
ទីប្រឹក្សាអគ្គនាយក



ទីប្រឹក្សាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៤៧ និងបានទទួលបរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៧៥។ លោកបានបម្រើការងារឲ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាប្រធាននាយកដ្ឋាន អាជីវកម្មចាប់ពីឆ្នាំ២០០៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។ លោកជាទីប្រឹក្សាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកជំនួយការលើការងារអាជីវកម្ម ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។



ការងារប្រព្រឹត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត

ការបាត់បង់ទឹក

ការងារដែលមានលក្ខណៈជាគន្លឹះបំផុតនោះគឺ ការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ដោយហេតុថា រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ បានចាត់ទុកការកាត់បន្ថយទឹកបាត់បង់ គឺជាកត្តាស្នាមរបស់អង្គភាព ដោយហេតុថាការកាត់បន្ថយទឹកបាត់បង់ឲ្យចុះទាប ជាហេតុនាំឲ្យបង្កើនបាននូវអត្រាធ្វើវិក្កយបត្រ និងឈាន ទៅបង្កើនបាននូវចំណូលថ្លៃទឹក ។



- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២


ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត | ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត |

ក- ការងារប្រតិបត្តិកម្មទឹកស្អាត

ក.១- ប្រតិបត្តិកម្ម

រ.ទ.ស.ភ ដំណើរការនៃប្រព័ន្ធប្រតិបត្តិកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃ គឺផ្អែកតាមតម្រូវការប្រើប្រាស់ទឹក របស់ប្រជាជនក្នុងផ្ទៃសេវា ដែលតម្រូវការនេះអាចកើនឡើង ឬថយចុះមិនទៀងទាត់ ដែលទាក់ទងនឹងកត្តារដូវកាល និងអាកាសធាតុ។ ការចាត់ចែងដំណើរការរវាងចក្រនីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ត្រូវបានគិតគូរ ទៅដល់ប្រសិទ្ធភាពសេដ្ឋកិច្ច របស់រោងចក្រនីមួយៗជាចម្បង ហេតុនេះទើបអត្រាដំណើរការរបស់រោងចក្រនីមួយៗ ធៀបនឹងសមត្ថភាពប្រតិបត្តិកម្មពុំដូចគ្នាទាំងស្រុង ។ បច្ចុប្បន្ន រ.ទ.ស.ភ មានលទ្ធភាពផលិតទឹកស្អាត ជាមធ្យមបាន ៣៣០.០០០ម៉ែត្រគូប/ថ្ងៃ លើសមត្ថភាពដើម ៣០០ពាន់ម៉ែត្រគូប/ថ្ងៃ ដោយរោងចក្រប្រតិបត្តិកម្មទឹកស្អាតចំនួន៣គឺ៖ រោងចក្រភូមិព្រែក៖ មានសមត្ថភាពប្រតិបត្តិកម្មចំនួន ១៧០.០០០ម៉ែត្រគូប/ថ្ងៃ រោងចក្រជ្រោយចង្វារ៖ មានសមត្ថភាពប្រតិបត្តិកម្ម ចំនួន១៤០.០០០ម៉ែត្រគូប/ថ្ងៃ។ រោងចក្រចំការមន៖ មានសមត្ថភាពប្រតិបត្តិកម្មចំនួន ២០.០០០ម៉ែត្រគូប/ថ្ងៃ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្គត់ផ្គង់ទឹកស្អាត ទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជន ដោយដំណើរការប្រព័ន្ធប្រតិបត្តិកម្មដែលមានស្រាប់ និងធានាគុណភាពទឹកស្អាតគ្មានមេរោគ និងអាចផឹកបានផ្ទាល់ពីបណ្តាញចែកចាយ សង្វាក់ផលិតកម្មទឹករបស់រោងចក្រប្រតិបត្តិកម្មទឹកស្អាតទាំងអស់ ចែកចេញជាបីដំណាក់កាលដូចខាងក្រោម៖

- (ទី១) ស្ថានីយបូមទឹកល្អក់**៖ គឺជាសំណង់អគារដែលសង់នៅលើមាត់ច្រាំងទន្លេ ដើម្បីអាចទទួលទឹក ចូលទៅក្នុងអណ្តូងសំណង់អគារនេះ និងអាចបូមទឹកទៅប្រើប្រាស់បាន ។
- (ទី២) ស្ថានីយប្រតិបត្តិកម្មទឹក**៖ គឺជាសំណង់ដែលសាងសង់ឡើងសម្រាប់សំអាតទឹកដើម “ទឹកទន្លេ” ដែលមិនទាន់ស្អាតឲ្យបានស្អាតល្អ ។
- (ទី៣) ស្ថានីយបូមទឹកស្អាត**៖ គឺជាអគារដែលបំពាក់ដោយម៉ូទ័របូមទឹកស្អាត និងមានភារកិច្ចបូមទឹកស្អាតចេញពីអាងស្តុកទឹកស្អាត បញ្ជូនទៅក្នុងបណ្តាញចែកចាយ ។




- ០១/ ការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារប្រព្រឹត្តកម្មទឹកស្អាត (ត)

ក.១- ប្រព្រឹត្តកម្ម (ត)



ក្រាហ្វិចខាងក្រោមនេះបញ្ជាក់ពីកម្ពស់ទឹកទន្លេ ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១២



ស្ថានីយបូមទឹកល្អក់មានតួនាទីបូមទឹកល្អក់ពីប្រភពដើម (ទន្លេ) ដើម្បីបញ្ជូនទៅកាន់ស្ថានីយប្រព្រឹត្តកម្មរបស់រោងចក្រប្រព្រឹត្តកម្ម តាមបំពង់មេនាំទឹក ដែលក្នុងនោះរោងចក្រភូមិព្រែកបូមយកទឹកពីទន្លេសាប រោងចក្រជ្រោយចង្វារ បូមយកទឹកពីទន្លេមេគង្គលើ និងរោងចក្រចំការមន បូមយកទឹកពីទន្លេបាសាក់។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសំណង់ស្ថានីយបូម ទឹកល្អក់របស់រោងចក្រភូមិព្រែក និងជ្រោយចង្វារ ត្រូវបានសាងសង់ជាអគារបេតុងស្ថិតនៅក្នុងទន្លេ ដោយឡែកស្ថានីយបូមទឹកល្អក់របស់រោងចក្រចំការមន ជាប្រភេទស្ថានីយបំណែក។ ជាទូទៅកម្ពស់ទឹកទន្លេទាំង៣ប្រែប្រួលទៅតាមរដូវកាល ហើយកម្ពស់ទឹកក្នុងឆ្នាំនីមួយៗ ក៏ពុំដូចគ្នាដែរ ដោយសារតែកត្តាអាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនអាចផ្តល់ការធានាណាមួយថា កម្ពស់ទឹកទាំងនេះមិនមានបម្រែបម្រួលខ្លាំង នាពេលអនាគតខាងមុខនេះទេ។

- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារប្រតិបត្តិកម្មទឹកស្អាត (ត)

ក.១- ប្រតិបត្តិកម្ម (ត)

ប្រព័ន្ធប្រតិបត្តិកម្មទឹកចែកជា៦ដំណាក់កាលគឺ (ទី១)អាងទទួលទឹក (ទី២)អាងកូរ (ទី៣)អាងផ្គុំករ (ទី៤)អាង (ទី៥)អាងប្រោះ និង(ទី៦) អាងស្តុកទឹកស្អាត។ ក្នុងការប្រមូលទឹកដើម “ទឹកទន្លេ” ឲ្យទៅជាទឹកស្អាតចាំបាច់ត្រូវប្រើសារធាតុគីមី សាច់ជូរ / ប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC), កំបោរ និងឧស្ម័នក្លរ ដែលសារធាតុនីមួយៗ មានតួនាទីផ្សេងៗគ្នាក្នុងការសម្អាតទឹក៖ សាច់ជូរ/ប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC): មានតួនាទីធ្វើឲ្យភាគល្អិតតូចៗនៃកករចាប់ផ្តុំគ្នាជាដុំកករធំ មានទម្ងន់ធ្ងន់ ដែលអាចរងចុះបាន។ ភាគល្អិតទាំងនេះ រួមមានដីឥដ្ឋ និងដីល្បាប់ សារធាតុគីមីសរីរាង្គ កាកសំណល់ពីដំណើរការប្រតិបត្តិកម្មផ្សេងទៀត និងសារធាតុសរីរាង្គតូចៗជាច្រើនទៀត។ កំបោរ: សម្រាប់បង្កើន pH នៃទឹក មានន័យថាបន្ថយជាតិអាស៊ីតក្នុងទឹក។ ក្លរ: មានតួនាទីសំលាប់មេរោគ និងកម្ចាត់សារធាតុជីវសាស្ត្រ (ពពួកស្បែ) ចេញពីទឹក។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផ្គត់ផ្គង់ទឹក ២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍។ ក្នុងឆ្នាំ២០១២នេះ រ.ទ.ស.ភ ចាត់ចែងផ្គត់ផ្គង់ទឹកស្អាតទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជន ដោយដំណើរការប្រព័ន្ធប្រតិបត្តិកម្មដែលមានស្រាប់ និងធានាគុណភាពទឹកស្អាត គ្មានមេរោគ និងអាចផឹកបានផ្ទាល់ពីបណ្តាញចែកចាយ។ ជាលទ្ធផលការងារប្រតិបត្តិកម្ម ឆ្នាំ២០១២ របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានភាពល្អប្រសើរធៀបទៅនឹងផែនការដែលបានដាក់ចុះ ។

បរិយាយ	ផែនការ (គិតជា ម ^៣)	ជាក់ស្តែង (គិតជា ម ^៣)	អក្រា (%)
រោងចក្រ ភូមិព្រែក	៥៤.០១៤.០០០	៦០.៧៨៤.៩២៩	១១២%
រោងចក្រ ជ្រោយចង្វារ	៥៣.៩៦៩.៨០០	៥៥.១៤៣.២១០	១០២%
រោងចក្រ ចំការមន	៦.៨៩០.០០០	៥.១៨៩.៥៩១	៧៥%
សរុប	១១៤.៨៧៣.៨០០	១២១.១១៧.៧៣០	១០៥%

- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារប្រតិបត្តិកម្មទឹកស្អាត (ត)

ក.១- ប្រតិបត្តិកម្ម (ត)

ការប្រើប្រាស់វត្ថុធាតុដើមក្នុងការផលិតទឹកស្អាតជាមួយ ការប្រើប្រាស់សាច់ដូរ មានបរិមាណថយចុះ និងទាបជាងផែនការដែលបានគ្រោងទុក ដោយសារនៅក្នុងឆ្នាំ២០១២នេះ យើងបានចាប់ផ្តើមប្រើប្រាស់ PAC ជំនួសឲ្យសាច់ដូរសម្រាប់រោងចក្រភូមិព្រែក និងចំការមន។ ការប្រើប្រាស់កំបោរ មានបរិមាណថយចុះ និងតិចជាងផែនការ ដោយសារគុណភាពទឹករបស់ទឹករោងចក្រជ្រោយចង្វារមានលក្ខណៈល្អប្រសើរ ហើយរោងចក្រភូមិព្រែក និងចំការមនក៏ពុំមានតម្រូវការប្រើប្រាស់កំបោរដែរ។ ការប្រើប្រាស់ក្លរីនមានការកើនឡើងប្រមាណ ៥% ធៀបនឹងផែនការដែលបានគ្រោងទុកដោយសារកត្តាដូចខាងក្រោម៖

- គុណភាពទឹកទន្លេសាបមានការធ្លាក់ចុះ ដោយសង្កេតឃើញមានក្លរីនស្តុយ មានពុះច្រើន បរិមាណខ្ពស់អាម៉ូញាក់មានការកើនឡើង អុកស៊ីសែន (Dissolve Oxygen) ដែលមានក្នុងទឹកមានការថយចុះ។
- បណ្តាញចែកចាយទឹករបស់យើងកាន់តែច្រើន និងឆ្ងាយធ្វើឲ្យខ្ពស់ក្លរីនដោយនឹងបាត់បង់ដែលតម្រូវឲ្យយើងបំពេញបន្ថែម។
- យើងបានបន្ថែមបរិមាណក្លរីននៅពីមុខអាងច្រោះរបស់រោងចក្រភូមិព្រែក (Intermediate Chlorine) ដើម្បីធានាឲ្យគុណភាពទឹករបស់យើងតាមបណ្តាញមានសុវត្ថិភាព។

ការប្រើប្រាស់ថាមពលអគ្គិសនី មានបរិមាណប្រហាក់ប្រហែលនឹងផែនការ ក៏ប៉ុន្តែបើប្រៀបធៀបនឹងកម្រិតប្រើប្រាស់ឃើញថាទាបជាងផែនការដែលបានដាក់ចុះប្រមាណ៥៦៩៧/ម^៣ កត្តានេះបានបង្ហាញពីភាពសន្សំសំចៃខ្ពស់ក្នុងដំណើរការប្រតិបត្តិកម្មទឹក និងការចាត់ចែងបញ្ជាដំណើរការបូមស្របតាមស្ថានភាពជាក់ស្តែង។

លទ្ធផលការប្រើប្រាស់វត្ថុធាតុដើមក្នុងការប្រតិបត្តិកម្មទឹកស្អាត ឆ្នាំ២០១២


បរិយាយ	រោងចក្រ ភូមិព្រែក		រោងចក្រ ជ្រោយចង្វារ		រោងចក្រ ចំការមន		សរុបរួម		អត្រា
	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	
PAC (គីឡូក្រាម)	0	៣៧២.៤០០ (៨ក្រ/ម ^៣)	0	0	0	៥៩.២៧៥ (១៥.១ក្រ/ម ^៣)	0	៤៣១.៦៧៥ (៨.៦ក្រ/ម ^៣)	0%
សាច់ដូរ (គីឡូក្រាម)	១.៣៣៥.៤៣៤ (២៤.៧២ក្រ/ម ^៣)	៤០១.៦០០ (២៧.៦១ក្រ/ម ^៣)	៥៦៦.៩៥៤ (១០.៥០ក្រ/ម ^៣)	៥២៧.១០០ (៩.៥៥ក្រ/ម ^៣)	១៦៩.៣០៦ (២៤.៥៧ក្រ/ម ^៣)	២៩.៤០០ (២៣.១៥ក្រ/ម ^៣)	២.០៧១.៦៩៤ (១៧.៥៦ក្រ/ម ^៣)	៩៥៨.១០០ (១៣.៥០ក្រ/ម ^៣)	៧៦%
កំបោរ (គីឡូក្រាម)	២៨១.៦៨៤ (៥.២១ក្រ/ម ^៣)	៨០.៤៨០ (៥.៥៣ក្រ/ម ^៣)	0	0	៦.០៦៦ (០.៨៨ក្រ/ម ^៣)	៨៦០ (០.៦៧ក្រ/ម ^៣)	២៨៧.៧៥០ (២.៥០ក្រ/ម ^៣)	៨១.៣៤០ (០.៦៧ក្រ/ម ^៣)	២៦%
ក្លរីន (គីឡូក្រាម)	១៣១.៦០៣ (២.៤៣ក្រ/ម ^៣)	១៦៤.១៨៧ (២.៧០ក្រ/ម ^៣)	៩៥.៥៤៥ (១.៧៧ក្រ/ម ^៣)	៩៤.៥៨០ (១.៧១ក្រ/ម ^៣)	១៤.៤២០ (២.០៩ក្រ/ម ^៣)	១០.៨៨២ (២.០៩ក្រ/ម ^៣)	២៤១.៥៦៨ (២.១០ក្រ/ម ^៣)	២៦៩.៦៤៩ (២.២២ក្រ/ម ^៣)	១០៥%
អគ្គិសនី (គ.វ៉.ម)	១៤.៦១៧.៥៦២ (២៧១៦៦៦/ម ^៣)	១៥.៨៨៩.៤៣២ (២៦១៦៦៦/ម ^៣)	១៤.៧១៧.១៦៥ (២៧៣៦៦៦/ម ^៣)	១៥.០៤៧.២៧០ (២៧៣៦៦៦/ម ^៣)	១.៩៦២.៩២២ (២៨៥៦៦៦/ម ^៣)	១.៤៤៣.០០០ (២៧៨៦៦៦/ម ^៣)	៣១.២៩៧.៦៤៩ (២៧២៦៦៦/ម ^៣)	៣២.៣៧៩.៧០២ (២៦៧៦៦៦/ម ^៣)	៩៨%

- ០១/ ការងារប្រតិបត្តិការ ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារប្រតិបត្តិការទឹកស្អាត (ត)

ក.១- ប្រតិបត្តិការ (ត)

ក្រាហ្វិចបង្ហាញពីការប្រើប្រាស់វត្ថុធាតុដើម តាមបណ្តាញចែកចាយ



លទ្ធផលគុណភាពទឹកតាមរោងចក្រ និងបណ្តាញចែកចាយ ក្នុងឆ្នាំ២០១២

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រៃក	រោងចក្រ ចំការមន	រោងចក្រ ជ្រោយចង្វារ	បណ្តាញចែកចាយ
ភាពល្អក់	NTU	៥	< ០,៨៩	< ១,៩៧	< ០,៩៧	< ១,០៣
តំលៃប៉េហាស់	pH	៦,៥ - ៨,៥	៧,០៤	៧,៣៨	៧,៨៤	៧,៥៨
ក្លរីសរី	mg/l	០,១ - ១	០,៨៨	០,៨៥	០,៨១	០,២៦
ក្លរីសរុប	mg/l	០,៥ - ២	១,០២	១,០២	០,៩៥	០,៤២
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០
មេរោគផ៊ីកូលី	cfu/100ml	០	០	០	០	០

ត្រួតពិនិត្យគុណភាពទឹកតាមរោងចក្រផលិតទឹកទាំងបីចំនួន ០៣ដង/ថ្ងៃ ត្រួតពិនិត្យគុណភាពទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០កន្លែង/សប្តាហ៍ យ៉ាងទៀតទាត់ គុណភាពទឹកស្ថិតក្នុងកម្រិតអនុញ្ញាតរបស់ស្តង់ដារគុណភាពទឹកជីកជាតិ។ បានបន្តការងារត្រួតពិនិត្យ គុណភាពទឹក ទាំងនៅតាមរោងចក្រ និងតាមបណ្តាញចែកចាយតាមយន្តការ និងកម្មវិធីមានស្រាប់ បានជាប់លាប់ និងទៀតទាត់ ដោយ ធានាបាននូវគុណភាពទឹកគ្មានមេរោគ និងជីកបានដោយផ្ទាល់ពីបណ្តាញ ស្របតាមស្តង់ដារទឹកជីករបស់អង្គការសុខភាពពិភពលោក។

- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ក ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារប្រតិបត្តិកម្មទឹកស្អាត (ត)

ក.២.១- ការងារជួសជុល និងថែទាំប្រព័ន្ធប្រតិបត្តិកម្ម (រោងចក្រ ភូមិព្រែក)



ជួសជុល និងថែទាំប្រព័ន្ធប្រតិបត្តិកម្ម (រោងចក្រ ភូមិព្រែក)

- ☐ ជួសជុលម៉ូទ័របូមទឹកស្អាតលេខ ៤ ចំនួន ០១គ្រឿង
- ☐ ជួសជុលម៉ូទ័របូមជំនួយទឹកស្អាតទៅ Labo ចំនួន ០១គ្រឿង
- ☐ ជួសជុលម៉ូទ័រកូរយ៉ែតថ្មី
- ☐ ដាក់សំណាញ់ការពារក្រោមស្ថានស្ថានីយបូមទឹកល្អក់ ចំនួន០១លើក
- ☐ ជួសជុលបរិក្ខារក្នុងទូបញ្ជាកូរយ៉ែត(Flocculator Panel) ចំនួន០១លើក
- ☐ Aux Contactor ទូបញ្ជាមេប្រព័ន្ធរោងច្រោះចាស់-ថ្មី ចំនួន០១លើក
- ☐ Arrester Singnal 24VDC/4 -20ma ចំនួន០៣គ្រាប់
- ☐ ដំឡើងប្រព័ន្ធបង្ហូរកករាងរងលេខ ១
- ☐ ថែម Time Relay សម្រាប់បម្រុងទុកលើទូបញ្ជាបូមទឹកស្អាត
- ☐ ជួសជុលដំបូងរោងច្រោះចាស់
- ☐ ជួសជុលលាបថ្នាំផងក្តីបានចំនួន ៦០ផង
- ☐ ផ្លាស់ប្តូរឌីស្យូទ័រ2p/16A លើឧបករណ៍វាស់បរិមាណទឹកល្អក់
- ☐ ជួសជុលដំឡើងជើងទម្រង់ខ្សែកាប
- ☐ ដំឡើងទូភ្លើង 60x40x30 ដាក់ឧបករណ៍វាស់កំពស់ទឹក អាងស្តុក០៣គ្រឿង
- ☐ ថែម Time Relay សម្រាប់បម្រុងទុកលើទូបញ្ជាបូមទឹកល្អក់
- ☐ បូមស្តារដីជុំវិញស្ថានីយបូមទឹកល្អក់ចំនួន ០១លើក
- ☐ ជួសជុលទ្វារបង្ហូររោងស្តុកទឹកចាស់ និងថ្មី
- ☐ ជួសជុលរោងច្រោះលេខ១៦
- ☐ កែសម្រួលស្តារសំអាតប្រព័ន្ធលូបង្ហូរទឹកក្នុងបរិវេណរោងចក្រ
- ☐ ជួសជុលរោងច្រោះលេខ១៥
- ☐ ប្តូរ CB Control ទូបញ្ជារោងច្រោះចាស់ ចំនួន ៣៦គ្រាប់
- ☐ ជួសជុលរោងច្រោះលេខ១៨
- ☐ Auxiliary Relay 220 VAC ទូ CRP1-5 ចំនួន ០១លើក
- ☐ ដំឡើងកុងទ័រភ្លើង Electronic ទូ H3 (22KV)
- ☐ ជួសជុលរោងច្រោះលេខ១៩ និងលេខ២០
- ☐ ជួសជុលដំបូងអាគារបូមទឹកស្អាតចាស់
- ☐ ជួសជុលប្រព័ន្ធក្តីបានចំនួន០១គ្រឿង
- ☐ ប្តូរ Hour meter លើម៉ូទ័របូមទឹកស្អាតនិងទឹកល្អក់ ចំនួន០៥គ្រាប់
- ☐ ប្តូរ Contactor DN 22 ទូបញ្ជារោងច្រោះចាស់ចំនួន ១៨គ្រាប់
- ☐ ដំឡើងប្រព័ន្ធបង្ហូរកករាងរងលេខ ២
- ☐ ជួសជុលកែសម្រួលសន្ទះទ្វារទឹកបិទទប់ការពារទឹកទន្លេហូរ ចូលអាងការពារសំពាធគំហុក ស្ថានីយបូមទឹកទន្លេ

- ០១/ ការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ក ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារប្រព្រឹត្តកម្មទឹកស្អាត (ត)

ក.២.២- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ ជ្រោយចង្វារ)



ជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ ជ្រោយចង្វារ)

- ☐ ជួសជុលប្រព័ន្ធសុញ្ញាកាសលេខ ២ របស់បូមទឹកស្អាត
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ ៤ ចំនួន០១គ្រឿង
- ☐ ជួសជុលទ្វារទឹកស្ថានីយបូមទឹកល្អក់ ចំនួន០១លើក
- ☐ ជួសជុលប្រព័ន្ធគ្រឿងសាកអាគុយទូ (PDPo1) ចំនួន០១លើក
- ☐ ជួសជុលបរិក្ខារបន្ទាប់បន្សំក្នុងស្ថានីយ
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ ៣ ចំនួន ០១គ្រឿង
- ☐ ជួសជុលឧបករណ៍ការពារសំពៅធីតហុក
- ☐ ប្តូរ MCCB MCCB 3P/250A ចំនួន០១គ្រាប់
- ☐ Control Cable បូមទឹកល្អក់លេខ ១
- ☐ ប្តូរអាគុយស្នូត ១២វ៉ុល ៦៥Ah ទូ PDP02 ចំនួន១៨គ្រាប់
- ☐ បន្ថែមខ្សាច់រោងចក្រចំនួន ១២អាង
- ☐ ជួសជុលថែមខ្លាញ់ម៉ូទ័របូមចំនួន០២គ្រឿង
- ☐ ជួសជុលប្រព័ន្ធគ្រឿង និងបណ្តាញចែកចាយខ្សាច់
- ☐ Magnetic contactor លាងហ្វឺល
- ☐ ជួសជុលប្រព័ន្ធបំភ្លើងក្នុងបរិវេណរោងចក្រ
- ☐ ជួសជុលប្រព័ន្ធលាយសាច់ជូរ និងកំបោរ
- ☐ ជួសជុលប្រព័ន្ធកៀរភក់អាងរងលេខ ២
- ☐ ជួសជុលម៉ាស៊ីនខ្យល់ និងម៉ាស៊ីនកុំប្រេះសំរ
- ☐ ជួសជុលប្តូរ Rubber Bearing របស់បូមទឹកល្អក់ចំនួន ០២គ្រឿង
- ☐ ជួសជុលប្រព័ន្ធទ្វារទឹក រោងចក្រចំនួន ០២លើក
- ☐ ជួសជុលប្រព័ន្ធកូរលឿននិងកូរយឺតចំនួន ០១ លើក
- ☐ ជួសជុលប្រព័ន្ធបញ្ជាអាងច្រោះចាស់ចំនួន ០១លើក
- ☐ ជួសជុលទ្វារទឹក និងម៉ូទ័រ ប្រព័ន្ធទឹកសំណល់ចំនួន ០១គ្រឿង
- ☐ ជួសជុលការីឡា និងចាក់សាបជុំវិញអាងតម្កល់ទឹក
- ☐ ប្តូរ Magnetic Contactor បូមទឹកល្អក់ចំនួន០១គ្រាប់
- ☐ ប្តូរ Solenoid Valve ប្រព័ន្ធបិទ-បើកអាងច្រោះ
- ☐ Signal Cable បូមទឹកល្អក់លេខ ៩
- ☐ ជួសជុលម៉ាស៊ីនខ្យល់ និងកុំប្រេះសំរ
- ☐ ជួសជុលគម្របអាងស្តុកទឹកស្អាតចាស់ និងជណ្តើរ
- ☐ ជួសជុលប្រព័ន្ធកៀរភក់អាងរងលេខ ១
- ☐ ជួសជុលប្រព័ន្ធបញ្ជាបូមទឹកស្អាតលេខ ៨
- ☐ Solenoid Valve Pump ចាស់
- ☐ ជួសជុលប្រព័ន្ធគ្រឿង និង ម៉ូទ័របូមទឹកល្អក់លេខ ១
- ☐ ជួសជុលគម្របអាងស្តុកទឹកចាស់និងជណ្តើរចុះក្នុងអាងស្តុកទឹកស្អាត
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ១ ប្រព័ន្ធលាយសាច់ជូរ និងកំបោរ
- ☐ ចាក់កៅស៊ូសំរាប់ប្រព័ន្ធបូមទឹកល្អក់បានចំនួន០២គ្រឿង

- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារប្រតិបត្តិកម្មទឹកស្អាត (ត)

ក.២.៣- ការងារជួសជុល និងថែទាំប្រព័ន្ធប្រតិបត្តិកម្ម (រោងចក្រ ចំការមន)



ជួសជុល និងថែទាំប្រព័ន្ធប្រតិបត្តិកម្ម (រោងចក្រ ចំការមន)

- ☐ ជួសជុល និងផ្លាស់ប្តូរទុយោជីវលាងអាងរង ០១ លើក
- ☐ ថែមខ្សាច់អាងច្រោះ ចំនួន ០១លើក
- ☐ ជួសជុលម៉ូទ័រលីតខ្យល់អគារគីមី
- ☐ ប្តូរ Contactor ម៉ូទ័របូមទឹកស្អាតលេខ ១ និងលេខ ៣
- ☐ ជួសជុល Time Relay + Relay Out Put 3 Pin វ៉ានភក់
- ☐ ជួសជុលឡឺកាវ៉ាសបរិមាណទឹកល្អក់ ចំនួន០១លើក
- ☐ ជួសជុលម៉ូទ័របូមទឹកល្អក់
- ☐ ជួសជុល និងទិញយុទ្ធាច្នីចំនួន ០៤គ្រឿងដាក់នៅស្ថានីយបូមទឹកល្អក់
- ☐ ជួសជុលស្ថានីយបូមបណ្តែតទឹកល្អក់
- ☐ ជួសជុលលាបថ្នាំម៉ូទ័របូមទឹកស្អាត
- ☐ Magnetic contactor បូមទឹកស្អាតលេខ ១
- ☐ ជួសជុលវ៉ានភក់អាងរង
- ☐ ជួសជុលប្រព័ន្ធបញ្ជាសាច់ជូរ (PAC)
- ☐ ជួសជុលប្រព័ន្ធបំភ្លើងក្នុងរោងចក្រ និងស្ថានីយបូមទឹកល្អក់
- ☐ ជួសជុលប្រព័ន្ធបង្ហូរកំអាងរងដែក និងថ្ម
- ☐ ជួសជុលដំបូលអគារគីមី

- ០១/ ការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ក ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារប្រព្រឹត្តកម្មទឹកស្អាត (ត) ↗

ក.២.៤- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអាងតម្កល់ទឹក)



ជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអាងតម្កល់ទឹក)

- ☐ ជួសជុលប្រព័ន្ធទទួល និងបញ្ជូនទិន្នន័យ ចំនួន ០៣គ្រាប់
- ☐ ជួសជុលប្រព័ន្ធ Control Air Field Light
- ☐ ប្តូរអាគុយស្ងួត ១២ VDC 100A ចំនួន ០៨គ្រឿង
- ☐ កង្ហារប៊ីតកំដៅចេញ ពីទូ RTU
- ☐ ជួសជុលម៉ូទ័ររ៉ាន ចំនួន ០១គ្រឿង
- ☐ ជួសជុល Scada រោងចក្រភូមិព្រែក ចំនួន ០១ប្រព័ន្ធ
- ☐ បញ្ជូល Nitrogen បិទ-បើក សម្រាប់ការពារប្រព័ន្ធលេចធ្លាយក្លរី
- ☐ ជួសជុល I Com RTU 8
- ☐ បំពាក់បន្ថែមនូវឧបករណ៍ Lightning Arrester for Power Line សម្រាប់ដាក់បន្ថែមលើប្រព័ន្ធ Scada នៅអាងតម្កល់ទឹក
- ☐ ជួសជុលប្រព័ន្ធ PLC Modules សំរាប់បញ្ជូនសញ្ញាក្តីទៅលើប្រព័ន្ធ Scada នៅអាងតម្កល់ទឹកពោធិ៍ចិនតុង
- ☐ ជួសជុលកង្ហារប៊ីតខ្យល់ និងឌីស្កូមទ័រសម្រាប់ផ្លាស់ប្តូរក្នុងទូ RTU 2
- ☐ ជួសជុលដាក់បន្ថែម សញ្ញាម៉ូទ័រមូទីកល្អក់ក្នុងប្រព័ន្ធ Scada
- ☐ ជួសជុល PLC Modules សម្រាប់បញ្ជូលសញ្ញា Chlorine ប្រព័ន្ធ Scada
- ☐ ជួសជុលកង្ហារប៊ីតខ្យល់ក្នុងទូ RTU 2 នៃប្រព័ន្ធ Scada

- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២


១- ប្រព័ន្ធចែកចាយទឹកស្អាត ↗

១.១- ការងារពង្រីកផ្ទៃសេវា

គិតត្រឹមឆ្នាំ១៩៩៣ រ.ទ.ស.ភ មានប្រព័ន្ធចែកចាយទឹកស្អាតប្រវែងសរុប ២៨៨គីឡូម៉ែត្រ ដែលមានបន្ទាត់ផ្គត់ផ្គង់ចាប់ពី៦០ម.ម ដល់ ៧០០ម.ម។ ដោយមានគុណភាពទ្រុឌទ្រោមបន្ទាល់ទុកពី របបកម្ពុជាប្រជាធិបតេយ្យ រួមផ្សំនឹងកង្វះខាតថវិកាសម្រាប់ការជួសជុល-ថែរក្សា និងផ្លាស់ប្តូរថ្មី ធ្វើឲ្យប្រព័ន្ធចែកចាយទឹកស្អាត នៅពេលនោះកាន់តែមានស្ថានភាពទ្រុឌទ្រោមខ្លាំងទៅៗ ក្រោយពីការផ្លាស់ប្តូរបំពង់ចាស់ និងបំពេញផ្ទៃសេវាចាស់ចប់សព្វគ្រប់ ការដាក់បំពង់ថ្មីដើម្បីពង្រីកផ្ទៃសេវាបានអនុវត្តន៍ចាប់ពីឆ្នាំ២០០២ និងបន្តរហូតមកដល់បច្ចុប្បន្ន ក្រោមឥណទានរបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍។ មកដល់ឆ្នាំ២០១២នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានបំពង់ចែកចាយទឹកសរុបប្រវែង ២.០០៤ គ.ម ។



ក្រាហ្វិចបង្ហាញពីប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)



- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

១- ប្រព័ន្ធចែកចាយទឹកស្អាត (ត) ➤

១.១- ការងារពង្រីកផ្ទៃសេវា (ត)

១.១.១- បំពង់មេនាំទឹក: ជាបំពង់មេធំៗមានទំហំចាប់ពី ២៥០ម.ម ឡើងទៅ ដែលមានតួនាទីបញ្ជូនទឹកស្អាត ពីស្ថានីយបូមទឹកស្អាត ទៅបំពង់ចែកចាយ។ បច្ចុប្បន្ន រ.ទ.ស.ភ មានបំពង់មេទំហំធំបំផុត ១.៦០០ម.ម។ ដោយផ្អែកលើតួនាទី និងសម្ពាធទឹកក្នុង បំពង់ដូចនេះបំពង់មេនាំទឹក ត្រូវបានកំណត់ឲ្យប្រើប្រាស់ បំពង់ប្រភេទដែកស្វិត (Ductile Iron) ។

១.១.២- បំពង់ចែកចាយទឹក: ជាបំពង់មានទំហំចាប់ពី ៥០ម.ម ដល់ ២០០ម.ម ដែលទទួលទឹកស្អាតពីបំពង់មេនាំទឹក រួចចែកចាយ ដល់អតិថិជន។ រ.ទ.ស.ភ កំណត់ឲ្យប្រើប្រាស់បំពង់ចែកចាយ ជាប្រភេទ HDPE ព្រោះមានតម្លៃថោកសមរម្យ តែមាន គុណភាពខ្ពស់សមស្រប លើកលែងតែបំពង់ចែកចាយក្នុងខណ្ឌ៧មករា និងមួយផ្នែកនៃខណ្ឌទួលគោក ដែលស្ថិតក្នុងគម្រោងជំនួយរបស់ប្រទេសជប៉ុនទើបជាបំពង់ដែកស្វិត ។



ប្រវែងបណ្តាញតាមខណ្ឌនីមួយៗ (គិតជាម៉ែត្រ)

☐ ខណ្ឌ ឬស្សីកែវ និងសែនសុខ	៣៤.១៤៦,៤៥
☐ ខណ្ឌ មានជ័យ	២២.០៣២,៦៦
☐ ខណ្ឌ ដង្កោ និងពោធិ៍សែនជ័យ	៥២.៣៦៨,៤៦
☐ ស្រុក តាខ្មៅ	៣.០០១,០០
☐ សំណើច្រកតូចៗក្នុងសង្កាត់ ខណ្ឌក្នុងក្រុង	១.២១៨,៥០

- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

គ- ការងារកាត់បន្ថយទឹកបាត់បង់

គ.១- ការងារជួសជុលទឹកធ្លាយ



ចំនួនលេចធ្លាយមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ ដោយក្នុងឆ្នាំ២០១២នេះ មានការដ្ឋានអភិវឌ្ឍន៍ច្រើនបានដំណើរការពិសេសការដ្ឋានដាក់លូ និងជួសជុលពង្រីកផ្លូវថ្មី តែទោះជាយ៉ាងនេះក្តី ក៏ រ.ទ.ស.ភ នៅតែបន្តអនុវត្តវិធានការកាត់បន្ថយការលេចធ្លាយ ទាំងលើកត្តាអត្តនាមីតិ និងកត្តាសត្យានុម័ត។ ដោយឡែកទាក់ទងនឹងការលេចធ្លាយដោយកត្តាសត្យានុម័ត យើងបានបង្ខំឲ្យអ្នកបង្ក ចេញសងការខូចខាត ដែលគិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មានទឹកប្រាក់ចំនួន ៣១.០៨៨.១០០,០០ រៀល។ ករណីលេចធ្លាយក្នុងឆ្នាំ២០១២នេះ បំពង់មេមាន ១២៤ករណី និងបណ្តាញចូលផ្ទះមាន ៨៤៩ករណី ដែលការងារជួសជុលទឹកធ្លាយគឺបានអនុវត្តតាមគោលការណ៍ចាប់ផ្តើមជួសជុលមិនឲ្យលើសពី ១ម៉ោង ក្រោយពីទទួលបានព័ត៌មាន។

ការងារជួសជុល និងថែទាំឧបករណ៍ប្រព័ន្ធផ្គត់ផ្គង់ទឹក

- | | |
|---|---------------|
| ☐ ថែទាំ និងសម្អាតវ៉ានស្តុប | ៦៣ គ្រឿង |
| ☐ ជួសជុល និងថែទាំវ៉ានខ្យល់ | ៥៩ គ្រឿង |
| ☐ ថែទាំនាឡិកាតំបន់ | ៩០ គ្រឿង |
| ☐ ថែទាំប៊ូសអាត្លេវ៉ាន | ១២៤ គ្រឿង |
| ☐ ថែទាំ និងសម្អាតប្រព័ន្ធត្រួតពិនិត្យទិន្នន័យ (Telemeter) | ៣០៩ គ្រឿង |
| ☐ តែសម្រួលបំពង់ចែកចាយទឹក | ១១.២២៨ ម៉ែត្រ |

- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២


ក- ការងារកាត់បន្ថយទឹកបាត់បង់ ↗

គ.២- អត្រាទឹកបាត់បង់ និងវិធានការទប់ស្កាត់



អត្រាទឹកបាត់បង់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ១៩៩៣ មានកម្រិតខ្ពស់បំផុតគឺ ៧២% ប៉ុន្តែអត្រានេះបានថយចុះជាលំដាប់រហូតមកនៅក្នុងរង្វង់៦% តែប៉ុណ្ណោះនៅក្នុងឆ្នាំ២០០៨ ពេលគឺក្នុងរយៈពេលត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះដែល រ.ទ.ស.ភ បានបន្ថយទឹកបាត់បង់ពី៧២% មកនៅត្រឹម៦,៥១% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។ ការទទួលបានលទ្ធផលល្អប្រសើរក្នុងរយៈពេលខ្លីនេះបានធ្វើឲ្យស្ថាប័នអន្តរជាតិធំៗ វាយតម្លៃខ្ពស់ចំពោះ រ.ទ.ស.ភ តាមរយៈការផ្តល់ជ័យលាភី និងពានរង្វាន់លំដាប់ពិភពលោក។ វិធានការចំនួន ៦ ក្នុងកម្មវិធីកាត់បន្ថយទឹកបាត់បង់គឺ៖ (ទី១) ការងារគ្រប់គ្រងអតិថិជន (ទី២) ការងារគ្រប់គ្រងនាឡិកាទឹក (ទី៣) ការផ្លាស់ប្តូរបំពង់ចាស់ដោយដាក់បំពង់ថ្មី (ទី៤) ការជួសជុលទឹកធ្លាយទាន់ពេលវេលា (ទី៥) ការងារគ្រប់គ្រងទឹកបាត់បង់ជាតំបន់ (ទី៦) ការបង្ការ និងបង្ក្រាបបទល្មើស។

ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ (គិតជាភាគរយ “%”)



សកម្មភាព និងលទ្ធផល ការងារអាជីវកម្ម ឆ្នាំ២០១២

តបណ្តាញទឹកជូនអតិថិជន

ក្រោយពីបានរៀបចំបណ្តាញចែកចាយទឹករួច រ.ទ.ស.ភ នឹងប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យមកបំពេញបែបបទ តបណ្តាញទឹកចូលផ្ទះរៀងៗខ្លួន។ ការងារ តបណ្តាញទឹកចូលផ្ទះ ត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយ ដែល មានលក្ខណៈសាមញ្ញ និងងាយអនុវត្តទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ និងអតិថិជន។ បណ្តាមន្ត្រី-និយោជិត ដែលបំពេញ ការងារផ្ទាល់ជាមួយអតិថិជន ត្រូវបានអប់រំឲ្យមានអាកប្បកិរិយាសុភាពរាបសារ រម្យទម រាក់ទាក់ ម៉ឺងម៉ាត់ និងជួយសម្រួល ការងារតបណ្តាញទឹក ចូលផ្ទះឲ្យបានឆាប់បំផុត។ ក្នុងករណីពិសេសដូចជាការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋនៅ តាម សហគមន៍ក្រីក្រ នៅតាមតំបន់ជាយាជានីភ្នំពេញ រ.ទ.ស.ភ បានចល័ត មន្ត្រី-និយោជិត ទៅបំពេញការងារនៅសហគមន៍ នោះតែម្តង។ គោលបំណងចម្បង របស់ រ.ទ.ស.ភ គឺជួយសម្រួលប្រជាពលរដ្ឋក្នុងការបំពេញបែបបទ តបណ្តាញទឹកឲ្យបាន លឿន ទទួលបានប្រាក់ថ្លៃជាទឹកនៅនឹងកន្លែង កាត់បន្ថយការចំណាយ លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។



- ០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត
- ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម
- ០៣/ របាយការណ៍ហិរញ្ញវត្ថុ
- ០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
- ០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

សកម្មភាព និងលទ្ធផលការងារអាជីវកម្ម | សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប

ក.១- លទ្ធផលការងារតបណ្តាញជូនអតិថិជនដែលមានចំណូលទាប



លទ្ធផលការងារតបណ្តាញជូនអតិថិជនដែលមានចំណូលទាប (គិតជាចំនួនគ្រួសារ)

តបណ្តាញជូនប្រជាពលរដ្ឋដែលមានចំណូលទាប	សរុប	ក្នុងក្រុង	ជាយក្រុង
បង់រំលស់ ១២ខែ	-	-	-
ឧបត្ថម្ភធន ៣០% និង បង់រំលស់ ១២ខែ	១៥	-	១៥
ឧបត្ថម្ភធន ៥០% និង បង់រំលស់ ១២ខែ	១៩៥	៣៩	១៥៦
ឧបត្ថម្ភធន ៧០% និង បង់រំលស់ ១២ខែ	៥៦៣	៥០	៥១៣
ឧបត្ថម្ភធន ១០០% និង បង់រំលស់ ០៤ខែ	៦៥៦	៥៤	៦០២
សរុប	១.៤២៩	១៤៣	១.២៨៦

បើគិតចាប់ពីពេលអនុវត្តកម្មវិធី “ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលមានចំណូលទាប” រហូតដល់ចុងឆ្នាំ២០១២នេះ រ.ទ.ស.ភ បានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលមានចំណូលទាបសរុប ២៩.១៣៦,០០បណ្តាញ ស្មើនឹង១៣,៩២% នៃចំនួនបណ្តាញដែលបានតសរុប។ ក្នុងនោះបានឧបត្ថម្ភធនសរុបចំនួន ១៨.៣៧៧,០០បណ្តាញ ដែលត្រូវចំណាយទឹកប្រាក់សរុប ៤.៦៩៨.០៤១.០៤០,០០រៀល ស្មើនឹង ១.១៧៤.៥១១,០០ដុល្លារអាមេរិក។ ការផ្តល់សេវាទឹកស្អាតនេះ បានធ្វើឲ្យប្រជាពលរដ្ឋដែលមានចំណូលទាប អាចសន្សំសំចៃការចំណាយទៅលើថ្លៃទឹក ប្រើប្រាស់បានប្រមាណ៣០.០០០រៀល ក្នុង១ខែ ឬ៣៦០.០០០រៀល ក្នុង១ឆ្នាំ ចំណេញពេលវេលាក្នុងការប្រកបមុខរបរប្រចាំថ្ងៃ កុមារមានពេលគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងកំសាន្តសប្បាយ ហើយសុខភាពកាន់តែធានាល្អប្រសើរឡើង ដោយបានកាត់បន្ថយជម្ងឺផ្សេងៗ ដូចជា កមរមាស់ និងគ្រុនពោះវៀន ជាដើម។


២- ការងារតបណ្តាញចូលផ្ទះ និងគ្រប់គ្រងអតិថិជន

ការងារតបណ្តាញចូលផ្ទះ និងគ្រប់គ្រងអតិថិជន



ការងារតបណ្តាញចូលផ្ទះ: តបណ្តាញចូលផ្ទះប៉ាន់ស្មាន១៦.៤៤៧,០០០បណ្តាញ ស្មើនឹង១៣៧,០៦% នៃផែនការ(១២.០០០,០០០បណ្តាញ)។ ចំណូលតបណ្តាញមាន៥.៧០៣.៦៨៥.១០០,០០រៀល ស្មើនឹង១៣៩,៥៥% នៃផែនការ(៤.០៨៧.៣២០.០០០,០០រៀល)។ ក្នុងឆ្នាំ២០១២នេះ យើងតបណ្តាញជូនអតិថិជនលើសផែនការ៣៧,០៦% ដោយសារយើងយកចិត្តទុកដាក់ជម្រុញការផ្គត់ផ្គង់ទឹកជូនអតិថិជននៅតាមបណ្តាច្រកក្នុងតំបន់សេវា និងសំណង់ផ្ទះល្វែង។ ទន្ទឹមនោះ ចំណូលតបណ្តាញកើនលើសផែនការ ៣៩,៥៥% ដោយសារថ្លៃតបណ្តាញជាមធ្យមស្មើនឹង ៣៤៦.៧២០,០០រៀល កើនលើសផែនការ ១,៧៩% (៣៤០.៦១០,០០រៀល)។

ការងារគ្រប់គ្រងអតិថិជន: យើងគ្រប់គ្រងអតិថិជនបានល្អ និងមានប្រសិទ្ធភាពដោយ (ទី១) បញ្ចូលទិន្នន័យអតិថិជនតបណ្តាញថ្មី និងទិន្នន័យនាឡិកាប្តូរថ្មីទៅក្នុងប្រព័ន្ធឌីជីថល និងទាន់ពេលវេលា * **មិនលើសពីបីថ្ងៃការងារក្រោយថ្ងៃតបណ្តាញ និងប្តូរនាឡិកា** ។ (ទី២) បញ្ចូលរាល់សំណើកែតម្រូវទិន្នន័យ អតិថិជនទៅក្នុងប្រព័ន្ធទាន់ពេលវេលា។ (ទី៣) ធ្វើ Back Up ទុករាល់ថ្ងៃ និងសប្តាហ៍ ទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធ ដើម្បីធានាសុវត្ថិភាពដោយធ្វើការ ត្រួតពិនិត្យនៅរាល់ចុងត្រីមាស ទៀតផង។ (ទី៤) ធ្វើការថែទាំ កុំព្យូទ័រ និង Hardware ទូទាំងអង្គភាពតាមកម្មវិធីដែលបានកំណត់។



០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត

→ ០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

០៣/ របាយការណ៍ហិរញ្ញវត្ថុ

០៤/ ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

០៥/ ពានរង្វាន់ដែល រ.ទ.ស.ភ ទទួលបានក្នុងឆ្នាំ២០១២

ក- ការងារជួសជុល ប្តូរនាឡិកាទឹក និងចំណូលថ្លៃទឹក


គ.១- ការងារជួសជុល ប្តូរនាឡិកាទឹក



ការដោះដូរនាឡិកាអនុវត្តលើសផែនការ ដោយសារនាឡិកាទឹកខូច និងបាត់ មានចំនួនច្រើនជាងការគ្រោងទុក។ ទន្ទឹមនឹងការដោះដូរនេះ យើងបានរំលឹកបរិមាណទឹកលម្អៀងបញ្ចូលទៅក្នុងវិក្កយបត្រ ក្នុងរយៈពេលនាឡិកាខូច (២.១៤៤គ្រឿង) និងបាត់(៨៩គ្រឿង) ប្រមាណ១២៧.៥០៤ម^៣ និងនាឡិកាដើរយឺតលើសកម្រិតកំណត់ ១.៤៦៤គ្រឿង ប្រមាណ២៥.៤០០ម^៣។ ដោយឡែកការជួសជុលនាឡិកាសម្រេចទាបជាងផែនការ ដោយសារយើងបានផ្អាកការជួសជុល នាឡិកាទឹកជាថ្មីឡើងវិញ ។ ក្នុងឆ្នាំនេះយើងបានដោះដូរនាឡិកាទឹក ៤.៨៣១គ្រឿង និងជួសជុលនាឡិកា ១.៧៧២គ្រឿង។

គ.២- ចំណូលថ្លៃទឹក

ដើម្បីធានាប្រសិទ្ធភាព និងទិន្នផលកាន់តែល្អប្រសើរ លើការងារប្រមូលប្រាក់ថ្លៃទឹកប្រើប្រាស់ពីអតិថិជន យើងបានបន្តអនុវត្តយន្តការអានមួយថ្ងៃ បោះពុម្ពវិក្កយបត្រមួយថ្ងៃ។ ទន្ទឹមនោះយើងបានបន្ត ដំណើរការសាខាទទួលប្រាក់ថ្លៃទឹកចំនួនបួនកន្លែងនៅតាមអាងតម្កល់ទឹកជាយក្រុងទាំងបី និងនៅតាខ្មៅ សំដៅបង្កភាពងាយស្រួលដល់ការទូទាត់ប្រាក់ថ្លៃទឹករបស់អតិថិជន ក៏ដូចជាកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់អតិថិជនផងដែរ។ ដោយឡែក យើងក៏បានខិតខំធ្វើឲ្យដំណើរការសេវាទូទាត់ថ្លៃទឹកតាមបច្ចេកវិទ្យាទំនើប ដោយប្រើប្រាស់ Internet និងទូរស័ព្ទដៃ។



របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២



→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ

| របាយការណ៍ហិរញ្ញវត្ថុ |

សេចក្តីផ្តើមរបស់អភិបាល

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ (ហៅកាត់ថា "រ.ទ.ស.ភ") មានសេចក្តីសោមនស្ស សូមបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចហើយ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ រួមទាំងប្រជាពលរដ្ឋនៅតាខ្មៅ ព្រមទាំងធ្វើសកម្មភាពដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ត្រូវបានបង្ហាញនូវក្នុងរបាយការណ៍លទ្ធផលលម្អិត នៅលើទំព័រទី៥២។

ទ្រព្យសកម្ម

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាល ឲ្យមានការភាន់ច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលអាចបណ្តាលឲ្យមានការភាន់ច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃ ដែលបានអនុវត្តក្នុងមកទៅលើទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមាន :

ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ រ.ទ.ស.ភ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក ឬ

ខ) បំណុលយថាភាពណាមួយ កើតឡើងចំពោះ រ.ទ.ស.ភ ចាប់តាំងពីដំណាច់ឆ្នាំមក។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀត ដែលត្រូវបានទាមទារឲ្យសង ឬអាចត្រូវបានទាមទារឲ្យសង ក្នុងអំឡុងពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹងអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់លទ្ធភាពរបស់ រ.ទ.ស.ភ ក្នុងការបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួន នៅថ្ងៃកំណត់សងនោះទេ។

ការផ្លាស់ប្តូរហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដែលធ្វើឲ្យចំនួនទឹកប្រាក់ ដែលបានរាយការណ៍នៅក្នុង របាយការណ៍ហិរញ្ញវត្ថុមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

សេចក្តីផ្តើមរបស់អភិបាល (ត)

របាយការណ៍ក្រុមប្រឹក្សាភិបាល (ត)

ប្រតិបត្តិការវិនិយោគ

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មិនបានទទួលរងនូវ ឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។

ព្រឹត្តិការណ៍ក្រោយការបិទទ្វារការងារ

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ក្រៅពីព្រឹត្តិការណ៍ផ្សេងៗដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ មិនមានការ កើតឡើងនូវប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតាចាប់ពីដំណាច់ឆ្នាំ រហូតមកទល់នឹងកាលបរិច្ឆេទនៃ របាយការណ៍នេះ ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ដំណាច់ឆ្នាំដែលបានរាយការណ៍នេះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការធានាថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃ ស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ។ ក្នុងការរៀប ចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- ១) អនុវត្តគោលការណ៍គណនេយ្យដែលសមស្រប ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRS") ដែលគ្រាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល ហើយបន្ទាប់មកត្រូវអនុវត្តវាជាប្រចាំ។
 - ២) គោរពតាមតម្រូវការរបស់ CIFRS ក្នុងការលាតត្រដាងព័ត៌មាន ហើយប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឲ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណយ៉ាងសមស្របនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
 - ៣) ថែរក្សាបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យ រ.ទ.ស.ភ អាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលអនុលោមទៅតាម CIFRS និងប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងដែលមានប្រសិទ្ធភាព។
 - ៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាព លើកលែងតែមានការសន្មតថា រ.ទ.ស.ភ មិនមានលក្ខណៈសមស្របក្នុងការ បន្តប្រតិបត្តិការនៅពេលអនាគតដែលអាចប៉ាន់ស្មានបាន និង
 - ៥) គ្រប់គ្រង និងដឹងនាំ រ.ទ.ស.ភ ឲ្យមានប្រសិទ្ធភាព ហើយប្រាកដថាការសម្រេចចិត្តលើបញ្ហាសំខាន់ៗទាំងអស់ ដែលអាចប៉ះពាល់ដល់ ប្រតិបត្តិការ និងចូលរួមរាល់ការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលធានាអះអាងថា រ.ទ.ស.ភ បានអនុវត្តតាមរាល់តម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ សមាជិកក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ មានសមាសភាគដូចខាងក្រោម៖

- ☑ តំណាងមួយរូបពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
- ☑ តំណាងមួយរូបពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ☑ តំណាងមួយរូបពីសាលារាជធានីភ្នំពេញ
- ☑ តំណាងមួយរូបជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- ☑ តំណាងមួយរូបពីបុគ្គលិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- ☑ តំណាងមួយរូបជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
- ☑ តំណាងមួយរូបជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ តំណាងវិនិយោគិនសាធារណៈ

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

សេចក្តីថ្លែងរបស់អភិបាល (ត)

របាយការណ៍ក្រុមប្រឹក្សាភិបាល (ត)

របាយការណ៍ក្រុមប្រឹក្សាភិបាល

តាងនាមក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យើងខ្ញុំបានអាន និងឯកភាព ដោយធានាអះអាងថា របាយការណ៍ហិរញ្ញវត្ថុព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយនេះ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ម៉េង សក្កិធាវី

ប្រធានក្រុមប្រឹក្សាភិបាល



ហត្ថលេខា

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

កាលបរិច្ឆេទ

ស៊ឹម ស៊ីថា

អភិបាល



ហត្ថលេខា

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

កាលបរិច្ឆេទ

ជូ វិជិត្ត

អភិបាល



ហត្ថលេខា

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

កាលបរិច្ឆេទ

កើត វៃ

អភិបាល



ហត្ថលេខា

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

កាលបរិច្ឆេទ

យុត ឌុក្សារិទ្ធ

អភិបាល



ហត្ថលេខា

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

កាលបរិច្ឆេទ



របាយការណ៍សវនករឯករាជ្យ

ជូនភាគហ៊ុនិកររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ របាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ព្រមទាំងសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញយ៉ាងត្រឹមត្រូវនូវរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញមតិយោបល់លើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយផ្អែកទៅលើការធ្វើសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា។ ស្តង់ដារទាំងនេះតម្រូវឱ្យយើងខ្ញុំប្រតិបត្តិតាមក្រមសីលធម៌ ធ្វើផែនការ និងធ្វើសវនកម្មដើម្បីទទួលបានការធានាអះអាងដែលសមហេតុផល ចំពោះរបាយការណ៍ហិរញ្ញវត្ថុពុំមានលក្ខណៈខុសឆ្គងជាសារវន្ត។

ការធ្វើសវនកម្មរួមមានការអនុវត្តនីតិវិធីដើម្បីទទួលបាននូវភស្តុតាងសវនកម្ម អំពីចំនួនទឹកប្រាក់ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការជ្រើសរើសនីតិវិធីទាំងនេះ គឺអាស្រ័យទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរួមបញ្ចូលទាំងការវាយតម្លៃលើហានិភ័យនៃភាពខុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង។ ក្នុងការវាយតម្លៃហានិភ័យទាំងនេះ សវនករបានពិចារណាទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ រ.ទ.ស.ភ ដែលទាក់ទងទៅនឹងការរៀបចំ និងការបង្ហាញយ៉ាងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលមានលក្ខណៈសមហេតុផលទៅតាមកាលៈទេសៈ ប៉ុន្តែពុំមានគោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ រ.ទ.ស.ភ នោះទេ។ ការធ្វើសវនកម្ម រួមបញ្ចូលទាំងការវាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ដែលគណៈគ្រប់គ្រងបានធ្វើឡើង ក៏ដូចជាការវាយតម្លៃលើការបង្ហាញជាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងទទួលបាន គឺមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ ដែលជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។



មតិយោបល់

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញយ៉ាងត្រឹមត្រូវនូវ គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ជ. ក្រុមហ៊ុន PricewaterhouseCoopers(Cambodia) Ltd.



ខួប គីមលេង
នាយកសវនកម្ម

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ: ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

ក-	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២)			
	កំណត់សម្គាល់	៣១ ធ្នូ ២០១២ ពាន់រៀល	៣១ ធ្នូ ២០១១ ពាន់រៀល	០១ មករា ២០១១ ពាន់រៀល
ទ្រព្យសកម្ម				
ទ្រព្យសកម្មរយៈពេលវែង				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	ង.៧	៧៤០.៦៥០.៨៧២	៦៣២.៣៨៥.៧៤៤	៥៤១.៣២១.០៤៧
ទ្រព្យសកម្មអរូបី	ង.៨	១.២៨២.៤៥៥	១.០៣៣.៩០៥	៩៩៦.៨០១
ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	ង.១០	៦២០.៧៥៩	៧០៣.១៦១	៧៦៨.២៦៦
ឥណទានផ្តល់ឱ្យបុគ្គលិក	ង.១១	៦.០៧៣.២៦៨	-	-
		៧៤៨.៦២៧.៣៥៤	៦៣៨.១២២.៨១០	៥៤៣.០៨៦.១១៤
ទ្រព្យសកម្មរយៈពេលខ្លី				
សន្និធិ	ង.១២	៦០.៧២៣.០០៨	២៨.០៨៨.៥៧១	២០.១៧៦.៨១០
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	ង.១៣	២៨.២៧១.៤៧០	៤០.០៩៩.២៣៥	៤៤.៣៧៦.៥០៤
ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	ង.១០	៧៤.៧៤២	៦២.៤៥២	៥០.១៤៩
ពន្ធលើប្រាក់ចំណេញត្រូវទទួល	ង.១៤	-	-	១.៦៤៣.៨១៨
ការវិនិយោគរយៈពេលខ្លី	ង.១៥	១៤៨.០០៨.៦១៩	១៥១.៧៩៩.៩២៧	១២៩.៦៩៧.១៣៥
ចំណាយពន្យារលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈជាលើកដំបូង (IPO)		-	៣.៦២០.៧៩៣	-
សាច់ប្រាក់និងសាច់ប្រាក់សមមូល	ង.១៦	១៣.៩៧៦.០៣៧	៧.៤៦០.៨២១	៧.០៦៦.៧៥២
		២៥១.០៥៧.៨៧៦	២៣១.១២៧.៧៩៩	២០៣.០១១.១៦៨
ទ្រព្យសកម្មសរុប		៩៩៩.៦៨៥.២៣០	៨៦៩.២៥០.៦០៩	៧៤៦.០៩៧.២៨២
មូលធន និងបំណុល				
មូលធនរបស់ភាគហ៊ុនិក				
មូលធនភាគហ៊ុន	ង.១៧	៥៤១.២២៧.២៨២	៤៦៥.០២៨.១២៩	៤៥៦.០០០.២៦៤
ទុនបម្រុង	ង.១៨	៨៣.៨៥៤.៥១៤	៥៥.៤១០.៤៤៥	២៩.០៦០.៩៥៧
ចំណេញរក្សាទុក		៣៤.៤២០.៩៦១	៣១.៩៨៩.៩០៧	៣០.៥០៦.៣៥២
		៦៥៩.៥០២.៧៥៧	៥៥២.៤២៨.៤៨១	៥១៥.៥៦៧.៥៧៣
បំណុល				
បំណុលរយៈពេលវែង				
កាតព្វកិច្ចសោធននិវត្តន៍	ង.១៩	២៦.១៦៥.២៣៥	២៤.៦០១.០២៨	២០.៣៤៧.៨១៦
បំណុលពន្ធពន្យារលើប្រាក់ចំណេញ	ង.២០	១៨.២៩៣.៤០៧	១៦.៩៣៣.៧១០	១៥.២៧៩.៤៨០
ប្រាក់កម្ចី	ង.២១	១៩២.១៧១.៣២៤	១៨២.៨៤៧.៤៦៣	១២៩.២៥៥.៣៧៧
ប្រាក់កក់របស់អតិថិជន		២៧.៧៨៦.៩៨៧	២៤.៦០២.០៧១	២១.៨៥៤.៧៣៨
ប្រាក់ធានាប្រតិបត្តិការ		៧.៨៧១.៨៦៨	៧.១៩២.៩២៣	២០៦.៧៤១
ជំនួយពន្យារលើរដ្ឋាភិបាល និងជំនួយផ្សេងៗ	ង.២២	៧.១១៤.០២៨	៧.៥៣៥.៦៦៧	១៦.៧៧៥.៥៨៤
		២៧៩.៤០៦.៨៤៩	២៦៣.៧១៤.៨៦២	២០៣.៧១៩.៧៧៦
បំណុលរយៈពេលខ្លី				
ប្រាក់កម្ចី	ង.២១	១៤.៩៣៨.២០៦	១៥.០១៩.៩៤៥	១១.១៥៥.២៣៨
ពន្ធលើប្រាក់ចំណេញត្រូវបង់	ង.១៤	៨៩៣.៨១៧	៤៣៧.៦៦៥	-
ចំណាយបង្កលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈជាលើកដំបូង (IPO)		-	៣.២១៥.៧១៧	-
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	ង.២៣	៤៥.៣៤៣.៦០១	៣០.៤៣៣.៩៣៩	១៥.៦៥៤.៦៩៥
		៦០.១៧៥.៦២៤	៤៩.១០៧.២៦៦	២៦.៨០៥.៩៣៣
បំណុលសរុប		៣៤០.១៧៨.៤៧៣	៣១២.៨២២.១២៨	២៣០.៥២៥.៧០៩
មូលធន និង បំណុលសរុប		៩៩៩.៦៨៥.២៣០	៨៦៩.២៥០.៦០៩	៧៤៦.០៩៧.២៨២

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៥៧ ដល់ទំព័រទី ៩០ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

២- របាយការណ៍លទ្ធផលលម្អិត (សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២) ↗

	កំណត់ សម្គាល់	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ចំណូល			
ការលក់	ង.២៤	១២៦.៤៣០.២៨៣	១១៣.៣៤៣.៣៤៩
កម្រៃពីសេវាសាងសង់	ង.២៥	៦.៦៦១.២០២	-
ចំណូលផ្សេងៗ	ង.២២	២.០២៨.០៣៣	១.៧៣៦.៩៨២
		១៣៥.១១៩.៥១៨	១១៥.០៨០.៣៣១
ចំណាយ			
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និង ទ្រព្យសកម្មអរូបិយ	ង.៧ & ង.៨	(២១.៣៦៦.៦៧៨)	(២១.២៣៩.៤៩១)
ចំណាយលើអគ្គិសនី		(២៥.៤៨៩.៣២២)	(២២.៨០៩.៦៩៨)
ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	ង.២៦	(២០.៨៩៦.៧៦៧)	(១៨.៩៧១.៣៣៧)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	ង.២៧	(៣.៧៨៦.៨៨០)	(៤.៤៦២.២៥០)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន	ង.២៨	(៤.៨៩១.០៩២)	(៥.១២៦.៨៦៣)
ចំណាយជួសជុល និងថែទាំ		(៣.៨៦១.០២៥)	(២.៤៨៤.៧៦០)
ចំណាយលើសេវាសាងសង់		(៥.៩៧៦.៤១២)	-
ចំណាយប្រតិបត្តិការផ្សេងៗ		(៤.៤៨៦.១១២)	(៣.១៣១.៥១២)
ខាតពីការប្តូររូបិយប័ណ្ណ- សុទ្ធ	ង.២៩	(១.៦៧៣.៥៤៣)	(២១៨.២០២)
		(៩២.៤២៧.៨៣១)	(៧៨.៤៤៤.១១៣)
ចំណេញប្រតិបត្តិការ		៤២.៦៩១.៦៨៧	៣៦.៦៣៦.២១៨
ចំណូលការប្រាក់		៦.៧២៨.៨៤៨	៩.០២១.០៣៤
ចំណាយការប្រាក់		(៦.៥២៨.៥៨២)	(៥.៦០០.៤៥៨)
ចំណូលការប្រាក់-សុទ្ធ	ង.៣០	២០០.២៦៦	៣.៤២០.៥៧៦
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		៤២.៨៩១.៩៥៣	៤០.០៥៦.៧៧៤
ចំណាយពន្ធលើប្រាក់ចំណេញ	ង.៣១	(៨.៤៧០.៩៩២)	(៨.០៦៦.៨៨៧)
ចំណេញក្នុងឆ្នាំ		៣៤.៤២០.៩៦១	៣១.៩៨៩.៩០៧
ចំណូលលម្អិតផ្សេងៗ		-	-
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ		៣៤.៤២០.៩៦១	៣១.៩៨៩.៩០៧
ចំណេញរបស់ភាគហ៊ុនិក		៣៤.៤២០.៩៦១	៣១.៩៨៩.៩០៧
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក		៣៤.៤២០.៩៦១	៣១.៩៨៩.៩០៧

ចំណេញក្នុង១ភាគហ៊ុន (ជាប្រាក់រៀល) របស់ភាគហ៊ុនិក រ.ទ.ស.ភ ក្នុងអំឡុងឆ្នាំនេះ មានដូចខាងក្រោម៖

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share)	៣២	៤១៤,០៩	៤៣២,៧២
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (diluted earnings per share)	៣២	៤១៤,០៩	៤៣២,៧២

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៥៧ ដល់ទំព័រទី ៩០ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

គ- របាយការណ៍បម្រែបម្រួលមូលធន (សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២) ↗

ដែលបានបកស្រាយជាតារាងត្រីតិក

	កំណត់សម្គាល់	មូលធនតាមត្រីតិក ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យតិកត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១		៤៥៦.០០០.២៦៤	២៩.០៦០.៩៥៧	៣០.៥០៦.៣៥២	៥១៥.៥៦៧.៥៧៣
ចំណេញក្នុងការិយបរិច្ឆេទ		-	-	៣១.៩៨៩.៩០៧	៣១.៩៨៩.៩០៧
ចំណូលលម្អិតផ្សេងៗ		-	-	-	-
លទ្ធផលលម្អិតសរុប		=	=	៣១.៩៨៩.៩០៧	៣១.៩៨៩.៩០៧
ការផ្ទេរទៅគណនីមូលធនភាគហ៊ុន	ង.១៧ & ង.២២	៩.០២៧.៨៦៥	-	-	៩.០២៧.៨៦៥
ការផ្ទេរទៅគណនីទុនបម្រុង	ង.១៨	-	៣០.៥០៦.៣៥២	(៣០.៥០៦.៣៥២)	-
ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា	ង.១៨	-	(៣.០៥០.៦៣៥)	-	(៣.០៥០.៦៣៥)
ការបែងចែកទុនបម្រុងសម្រាប់សកម្មភាពសង្គម	ង.១៨	-	(១.១០៦.២២៩)	-	(១.១០៦.២២៩)
សមតុល្យតិកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១		៤៦៥.០២៨.១២៩	៥៥.៤១០.៤៤៥	៣១.៩៨៩.៩០៧	៥៥២.៤២៨.៤៨១
សមតុល្យតិកត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២		៤៦៥.០២៨.១២៩	៥៥.៤១០.៤៤៥	៣១.៩៨៩.៩០៧	៥៥២.៤២៨.៤៨១
ចំណេញក្នុងការិយបរិច្ឆេទ		-	-	៣៤.៤២០.៩៦១	៣៤.៤២០.៩៦១
ចំណូលលម្អិតផ្សេងៗ		-	-	-	-
លទ្ធផលលម្អិតសរុប		=	=	៣៤.៤២០.៩៦១	៣៤.៤២០.៩៦១
សាច់ប្រាក់បានពីភាគហ៊ុនដែលបានចេញលក់	ង.១៧	៧៦.១៩៩.១៥៣	-	-	៧៦.១៩៩.១៥៣
ការផ្ទេរទៅគណនីមូលធនភាគហ៊ុន	ង.១៨	-	៣១.៩៨៩.៩០៧	(៣១.៩៨៩.៩០៧)	-
ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា	ង.១៨	-	(៣.១៩៨.៩៩១)	-	(៣.១៩៨.៩៩១)
ការបែងចែកទុនបម្រុងសម្រាប់សកម្មភាពសង្គម	ង.១៨	-	(៣៤៦.៨៤៧)	-	(៣៤៦.៨៤៧)
សមតុល្យតិកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២		៥៤១.២២៧.២៨២	៥៣.៨៥៤.៥១៤	៣៤.៤២០.៩៦១	៦២៩.៥០២.៧៥៧

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៥៧ ដល់ទំព័រទី ៩០ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

២៥- របាយការណ៍លំហូរសាច់ប្រាក់ (សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២) ↗

	កំណត់ សម្គាល់	២០១២ ពាន់រៀល	២០១១ ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
សាច់ប្រាក់បានពីប្រតិបត្តិការ	ង.៣៣	៤៣.៩៩៣.៤៣៥	៤៥.១០៥.២៩៥
ពន្ធបានបង់	ង.១៤	(៦.៦៥៧.១៤៣)	(៤.៣២៩.១៧៤)
កាតព្វកិច្ចសោធននិវត្តន៍បានបង់	ង.១៩	(៥៣៧.៤៤៨)	(៤៨៦.៦៨០)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៣៦.៧៩៨.៨៤៤	៤០.២៨៩.៤៤១
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	ង.៧	(១០១.៧៨៥.៧៣០)	(៧២.៩៥៩.៥០១)
ការធ្វើមូលធនកម្មការប្រាក់លើទ្រព្យសកម្មដែលមានគុណវុឌ្ឍិ	ង.៧	(៤.២២៩.២០៣)	(២.៩៩៨.១៧០)
ការទិញទ្រព្យសកម្មអរូបី	ង.៨	(៥៣៣.៥៨៨)	(២៧១.៨១៥)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		-	៣២៣.៥១០
ទឹកប្រាក់សំណងពីឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		៧០.១១២	៥២.៨០២
ឥណទានផ្តល់ឱ្យបុគ្គលិក	ង.១១	(៨.២១៧.៥២៥)	-
ការវិនិយោគរយៈពេលខ្លី	ង.១៥	៣.៧៩១.៣០៨	(២២.១០២.៧៩២)
ការប្រាក់បានទទួល		៦.៨៧៥.៣០៦	៩.២៤១.៩៤៣
សាច់ប្រាក់សុទ្ធដែលបានប្រើក្នុងសកម្មភាពវិនិយោគ		(១០៤.០២៩.៣២០)	(៨៨.៧១៤.០២៣)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់បានពីភាគហ៊ុនដែលបានចេញលក់	ង.១៧	៧៦.១៩៩.១៥៣	-
ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា	ង.១៨	(៣.១៩៨.៩៩១)	(៣.០៥០.៦៣៥)
ការបែងចែកទុនបម្រុងសម្រាប់សកម្មភាពសង្គម	ង.១៨	(៣៤៦.៨៤៧)	(១.១០៦.២២៩)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១០១.៥៩៦.៩០០	៦៧.៣១៣.៩៤០
ការប្រាក់បានបង់		(៨.៩៧០.៩០៧)	(៣.៣៦២.១០០)
ការបង់សងប្រាក់កម្ចី		(៩១.៥៣៣.៦១៦)	(១០.៩៧៦.៣២៥)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		៧៣.៧៤៥.៦៩២	៤៨.៨១៨.៦៥១
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៦.៥១៥.២១៦	៣៩៤.០៦៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		៧.៤៦០.៨២១	៧.០៦៦.៧៥២
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងឆ្នាំ	ង.១៦	១៣.៩៧៦.០៣៧	៧.៤៦០.៨២១

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៥៧ ដល់ទំព័រទី ៩០ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១/១២/២០១២)

៥.១- ព័ត៌មានទូទៅ

រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ (ហៅកាត់ថា“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ E/2012 ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ និងបានចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា“CSX”) ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ដោយមាន វិញ្ញាបនបត្រចុះបញ្ជីមូលបត្រលេខ ០០១ CSX/SC។

របស់កម្មវិធី រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ។ កម្មវិធីអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- ☐ វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែរក្សាប្រព័ន្ធចែកចាយទឹកស្អាត និង អនាម័យ។
- ☐ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅអាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម។
- ☐ ធ្វើអាជីវកម្ម-សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយ អនុលោមតាមច្បាប់។
- ☐ ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ☐ ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។

ដើម្បីបំពេញរបស់កម្មនេះ រ.ទ.ស.ភ ត្រូវបានអនុញ្ញាតឲ្យអនុវត្តសកម្មភាពប្រតិបត្តិការលើទ្រព្យសម្បត្តិ រងចក្រ និងបរិក្ខារ ព្រមទាំងប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុចាំបាច់ផ្សេងទៀត ដូចជា៖

- ☐ ការផលិត និងការចែកចាយទឹកស្អាតនៅរាជធានីភ្នំពេញទាំងមូល និងនៅតាមតំបន់ជ្រុងជ្រោយ
- ☐ ការពង្រីក ការកែលម្អ និងការស្ថាបនាប្រព័ន្ធផលិតកម្ម និងបណ្តាញចែកចាយនិង
- ☐ ប្រកបអាជីវកម្មលើបណ្តាញចែកចាយទឹកដែលមានស្រាប់ និងបណ្តាញចែកចាយទឹកនាពេលអនាគត។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានក្រុមប្រឹក្សាភិបាលអនុម័តឲ្យចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣។

៥.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ

៥.២.១- មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ: របាយការណ៍ហិរញ្ញវត្ថុនេះគឺជារបាយការណ៍ដំបូងគេដែល រ.ទ.ស.ភ បានរៀបចំឡើងដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលត្រូវបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រកាសលេខ ០៦៨ស.ហ.វ/ប្រ.ក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៩ និងសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ លេខ០៩៧/០៩ ស.ហ.វ/ស.ជ.ណ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩។ គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុត្រូវបានបង្ហាញដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្ត យ៉ាងស៊ីសង្វាក់គ្នាគ្រប់ឆ្នាំទាំងអស់ដែលបានបង្ហាញ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម CIFRS។

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា “CAS”)។ CAS មានភាពខុសគ្នាជាសារវន្តពី CIFRS។ ការផ្ទៀងផ្ទាត់ និងការពណ៌នាអំពីផលប៉ះពាល់នៃការផ្លាស់ប្តូរពី CAS មក CIFRS លើមូលធន និងលទ្ធផលលម្អិតសរុបរបស់ រ.ទ.ស.ភ ត្រូវបានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៥.៥។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាម CIFRS តម្រូវឲ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗមួយចំនួន ហើយក៏តម្រូវឲ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះដែរ។ ផ្នែកដែលទាក់ទងទៅនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាង នៅក្នុងកំណត់សម្គាល់ ៥.៤។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

៥.២.២- ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម និងបំណកស្រាយផ្សេងៗ

ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម និងបំណកស្រាយដែលបានចេញផ្សាយរួច ប៉ុន្តែចូលជាធរមានសម្រាប់ របាយការណ៍ហិរញ្ញវត្ថុដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ ហើយ រ.ទ.ស.ភ មិនអនុវត្តមុនកាល កំណត់មានដូចខាងក្រោម៖

៖ CIAS 19 ស្តីពី “អត្ថប្រយោជន៍បុគ្គលិក” ស្តង់ដារនេះត្រូវបានធ្វើវិសោធនកម្មក្នុងខែមិថុនា ឆ្នាំ២០១១

វិសោធនកម្មនេះចូលជាធរមានចាប់ពីការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ឬការិយបរិច្ឆេទគណនេយ្យ បន្ទាប់ពីនេះ។ ការអនុវត្តមុនកាលកំណត់ចូលជាធរមានត្រូវបានអនុញ្ញាត។ ផលប៉ះពាល់របស់ស្តង់ដារនេះលើ រ.ទ.ស.ភ មានដូចតទៅ៖ លុបចោលនូវ ជម្រើសគោលការណ៍កាត់ត្រាចំណេញ និងខាតពីការគណនាហានិភ័យ និងតម្រូវឲ្យកាត់ត្រាល់ចំណេញ និងខាតពីការគណនាហានិភ័យទាំងអស់ នៅក្នុងចំណូលលម្អិតផ្សេងៗ (ហៅកាត់ថា “OCI”) នៅពេលដែលវាកើតឡើង កត់ត្រានូវរាល់ចំណាយសេវាកម្មក្នុងអតីតកាលទាំងអស់ក្លាយ និងត្រូវជំនួស ចំណាយការប្រាក់ និងចំណូលរំពឹងទុកលើទ្រព្យតម្កល់ ដោយចំនួនការប្រាក់សុទ្ធដែលត្រូវគណនាដោយប្រើអត្រាអប្បបរមា លើបំណុលអត្ថប្រយោជន៍ដែល បានកំណត់សុទ្ធ។ បច្ចុប្បន្ននេះ រ.ទ.ស.ភ កំពុងវាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងនៃវិសោធនកម្មនេះលើរបាយការណ៍ហិរញ្ញវត្ថុ។

៖ វិសោធនកម្មលើ CIAS 16 ស្តីពី “ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

វិសោធនកម្មនេះបញ្ជាក់ឲ្យកាន់តែច្បាស់ថាគ្រឿងបន្លាស់ និងបរិក្ខារសម្រាប់សេវាកម្មត្រូវចាត់ថ្នាក់ជាទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ជាជាងចាត់ ថ្នាក់ជាសន្និធិ នៅពេលដែលទ្រព្យទាំងនោះត្រូវនឹងនិយមន័យរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ។ វាក្យស័ព្ទមុនក្នុង CIAS 16 ចង្អុលបង្ហាញថាបរិក្ខារ សម្រាប់សេវាកម្មត្រូវត្រូវបានចាត់ថ្នាក់ជាសន្និធិ ទោះបីជាវាត្រូវបានប្រើប្រាស់ច្រើនជាងមួយការិយបរិច្ឆេទក៏ដោយ។ យោងតាមវិសោធនកម្មនេះ ប្រសិនបើបរិក្ខារនេះអាចប្រើប្រាស់បានច្រើនជាងមួយការិយបរិច្ឆេទ នោះវាត្រូវបានចាត់ថ្នាក់ជាទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ។ វិសោធនកម្មនេះត្រូវ អនុវត្តត្រូវប្រក្រាយសម្រាប់ឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។ ការ អនុវត្តមុនកាលបរិច្ឆេទ ចូលជាធរមានត្រូវបានអនុញ្ញាត។ រ.ទ.ស.ភ មិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងរបស់វិសោធនកម្មនេះទេ ហើយ រ.ទ.ស.ភ គ្រោងនឹងអនុវត្ត វិសោធនកម្ម CIAS 16 មិនឲ្យស្របការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ទេ។

៖ វិសោធនកម្មលើ CIAS 34 ស្តីពី “របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា”

វិសោធនកម្មនេះបញ្ជាក់អំពីតម្រូវការក្នុងការលាតត្រដាងទ្រព្យសកម្ម និងបំណុលតាមផ្នែក ក្នុងរបាយការណ៍ ហិរញ្ញវត្ថុក្នុងគ្រា។ វិសោធនកម្មនេះ នាំឲ្យ CIAS 34 ស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការរបស់ CIFRS 8 ស្តីពី “ប្រតិបត្តិការ តាមផ្នែក”។ ស្តង់ដារនេះតម្រូវឲ្យមានការវាស់វែងទ្រព្យសកម្ម និងបំណុលសរុបសម្រាប់ប្រតិបត្តិការតាមផ្នែក នៅក្នុងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រា ប្រសិនបើព័ត៌មានទាំងនោះត្រូវផ្តល់ជាប្រចាំជូនអ្នកសម្រេចចិត្ត ខាងផ្នែកប្រតិបត្តិការ ហើយវាមានការប្រែប្រួលជាសារវន្តក្នុងការវាស់វែង ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុឆ្នាំចុងក្រោយ។ វិសោធនកម្មនេះត្រូវអនុវត្ត ត្រូវប្រក្រាយសម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។ ការអនុវត្ត មុនចូលជាធរមានត្រូវបានអនុញ្ញាត។ រ.ទ.ស.ភ មិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងរបស់វិសោធនកម្មនេះទេ ហើយ រ.ទ.ស.ភ គ្រោង នឹងអនុវត្តវិសោធនកម្ម CIAS 34 មិនឲ្យស្របការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ទេ។

៖ វិសោធនកម្មលើ CIFRS 7 ស្តីពី “ការលាតត្រដាងឧបករណ៍ហិរញ្ញវត្ថុ” លើការកាត់កងទ្រព្យសកម្មនិងបំណុល

វិសោធនកម្មនេះរួមបញ្ចូលនូវការលាតត្រដាងថ្មី ដើម្បីសម្រួលដល់ការប្រៀបធៀបរវាងអង្គការដែលរៀបចំ របាយការណ៍ហិរញ្ញវត្ថុតាម CIFRS ទៅនឹងអង្គការដែលរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាម US GAAP។ វិសោធនកម្មនេះត្រូវអនុវត្តត្រូវប្រក្រាយសម្រាប់ការិយបរិច្ឆេទគណនេយ្យ ដែល ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។ រ.ទ.ស.ភ មិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងរបស់ វិសោធនកម្មនេះទេ ហើយ រ.ទ.ស.ភ គ្រោងនឹងអនុវត្តវិសោធនកម្មនេះ មិនឲ្យស្របការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៣ ទេ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

ង.២.២- ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម និងបំណកស្រាយផ្សេងៗ (ត)

៊ ២១ CIFRS 13 ស្តីពី “ការវាស់វែងតម្លៃសមរម្យ”

ស្តង់ដារនេះមានគោលដៅធ្វើឱ្យមានភាពស៊ីសង្វាក់គ្នាកាន់តែប្រសើរឡើង និងកាត់បន្ថយភាពស្មុគស្មាញ ដោយផ្តល់នូវនិយមន័យដ៏ច្បាស់លាស់នៃតម្លៃសមរម្យ និងជាប្រភពតែមួយនៃការវាស់វែងតម្លៃសមរម្យ និងតម្រូវការក្នុងការលាតត្រដាងសម្រាប់ប្រើប្រាស់ទូទាំង CIFRS។ តម្រូវការនេះមិនបានពង្រីកការប្រើប្រាស់គណនេយ្យចំពោះតម្លៃសមរម្យទេ ប៉ុន្តែបានផ្តល់នូវការណែនាំអំពីវិធីដែលវាត្រូវបានអនុវត្ត នៅពេលដែលការប្រើប្រាស់របស់វាត្រូវបានតម្រូវ ឬត្រូវបាន អនុញ្ញាតឱ្យចាត់យកដោយស្តង់ដារដទៃទៀតនៅក្នុង CIFRS។ រ.ទ.ស.ភ មិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងនៃស្តង់ដារ CIFRS 13 នេះទេ ហើយ រ.ទ.ស.ភ គ្រោងនឹងអនុវត្ត CIFRS 13 មិនឱ្យហួសការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ដែលជាកាលបរិច្ឆេទចូលជាធរមាននៃស្តង់ដារនេះទេ។

៊ ២២ វិសោធនកម្មលើ CIAS 32 ស្តីពី “ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុ” លើការកាត់កងទ្រព្យសកម្មនិងបំណុល

វិសោធនកម្មនេះគឺសម្រាប់ គោលការណ៍ណែនាំដែលនៅជាធរមានក្នុង CIAS 32 ស្តីពី “ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុ” និងបញ្ជាក់ពីផ្នែកខ្លះនៃតម្រូវការក្នុងការកាត់កងទ្រព្យសកម្មហិរញ្ញវត្ថុ ជាមួយនឹងបំណុលហិរញ្ញវត្ថុនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ វិសោធនកម្មនេះចូលជាធរមានសម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤។ បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងតែធ្វើការវាយតម្លៃអំពីផលប៉ះពាល់នៃការអនុវត្តស្តង់ដារនេះ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

៊ ២៣ CIFRS 9 ស្តីពី “ឧបករណ៍ហិរញ្ញវត្ថុ”

ស្តង់ដារនេះបញ្ជាក់ពីការធ្វើចំណាត់ថ្នាក់ ការវាស់វែង និងការកាត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ CIFRS 9 ត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ និងខែតុលា ឆ្នាំ២០១០។ ស្តង់ដារនេះជំនួសផ្នែកខ្លះនៃស្តង់ដារ CIAS 39 ស្តីពី “ការកាត់ត្រា និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ” ដែលពាក់ព័ន្ធនឹងការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ។ CIFRS 9 តម្រូវឱ្យចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុជាពីរចំណាត់ថ្នាក់ វាស់វែងដូចតទៅ៖ គឺចាត់ថ្នាក់តាមក្រុមដែលវាស់វែងតាមតម្លៃសមរម្យ និងក្រុមវាស់វែងតាមតម្លៃដើមដករំលស់។ ការកំណត់គឺត្រូវធ្វើឡើងនៅក្នុងការកាត់ត្រាបឋម។ ការធ្វើចំណាត់ថ្នាក់គឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់អង្គការ ក្នុងការគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន និងលក្ខណៈនៃលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍នោះ។ ចំពោះបំណុលហិរញ្ញវត្ថុវិញស្តង់ដារនេះនៅរក្សាតម្រូវការភាគច្រើនរបស់ CIAS 39។ ការកែប្រែចម្បងគឺក្នុងករណីដែលតម្លៃសមរម្យត្រូវបានជ្រើសរើសយកមកប្រើសម្រាប់បំណុលហិរញ្ញវត្ថុ ផ្នែកនៃការផ្លាស់ប្តូរតម្លៃសមរម្យ ហានិភ័យឥណទានផ្ទាល់របស់អង្គការត្រូវកាត់ត្រានៅក្នុងចំណូលលម្អិតផ្សេងៗ ជាជាងនៅក្នុងរបាយការណ៍លទ្ធផល លុះត្រាតែវាបង្កើតឱ្យមានភាពមិនស៊ីសង្វាក់គ្នាផ្នែកគណនេយ្យ។ រ.ទ.ស.ភ មិនទាន់វាយតម្លៃអំពីផលប៉ះពាល់ទាំងស្រុងនៃស្តង់ដារ CIFRS 9 នេះទេ ហើយ រ.ទ.ស.ភ គ្រោងនឹងអនុវត្ត CIFRS 9 មិនឱ្យហួសពីការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដែលជាកាលបរិច្ឆេទចូលជាធរមាននៃស្តង់ដារនេះទេ។

មិនមានស្តង់ដារ CIFRS ឬ បំណកស្រាយ CIFRIC ដទៃទៀតដែលមិនទាន់ចូលជាធរមាន ហើយដែលរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ទេ។

ង.២.៣- ការវាយការណ៍តាមផ្នែក

ផ្នែកប្រតិបត្តិការត្រូវបានរាយការណ៍ក្នុងបែបបទដែលស៊ីសង្វាក់គ្នាជាមួយនឹងរបាយការណ៍ផ្ទៃក្នុង ដែលបានផ្តល់ជូនប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការទទួលខុសត្រូវក្នុងការបែងចែកធនធាន និងវាយតម្លៃពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ត្រូវបានកំណត់ថាជាក្រុមគណៈគ្រប់គ្រង (រាប់ទាំងអគ្គនាយក និងអគ្គនាយករងទាំងអស់) ដែលធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

៥.២.៤- ការប្តូររូបិយប័ណ្ណបរទេស

▣ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ច ចម្បង ដែល រ.ទ.ស.ភ ធ្វើប្រតិបត្តិការ (ហៅកាត់ថា "រូបិយប័ណ្ណគោល")។ រ.ទ.ស.ភ រក្សាកំណត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ជាប្រាក់រៀល ដែលជាប្រាក់រៀលសម្រាប់បង្ហាញរបស់ រ.ទ.ស.ភ។ រូបិយប័ណ្ណគោលរបស់ រ.ទ.ស.ភ គឺប្រាក់រៀល ដោយសារវាមានឥទ្ធិពលជាសារវន្តទៅលើ ប្រតិបត្តិការរបស់ខ្លួន។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀល ដែលជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ រ.ទ.ស.ភ។

▣ ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រាក់រៀលផ្សេងៗក្រៅពីប្រាក់រៀល ត្រូវបានប្តូរទៅជាប្រាក់រៀលគោល តាមអត្រាប្តូរប្រាក់នាការលើច្រើននៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលជាប្រាក់រៀលផ្សេងៗក្រៅពី ប្រាក់រៀល តាមអត្រានាដំណាច់ឆ្នាំ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិត។ ខាតនិងចំណេញដែលពាក់ព័ន្ធនឹងគណនីប្រាក់កម្ចីត្រូវបាន បង្ហាញនៅក្នុងរបាយការណ៍លទ្ធផលលម្អិត ក្រោមខ្នង "ចំណូលការប្រាក់ និងចំណាយការប្រាក់"។

៥.២.៥- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានវាយតម្លៃតាមតម្លៃដើម ឬតាមចំនួនដែលបានព្រមព្រៀងគ្នាជាបឋម (នៅពេលផ្ទេរពីរាជរដ្ឋាភិបាល កម្ពុជាមក) ដករំលស់បង្ក។ តម្លៃដើមមានចំណាយផ្ទាល់ផ្សេងៗក្នុងការទិញទ្រព្យសម្បត្តិទាំងអស់នោះ។

ចំណាយបន្តបន្ទាប់មកទៀតត្រូវបានកត់ត្រាទៅក្នុងតម្លៃយោងនៃទ្រព្យសកម្ម ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែក តាម ការសម្របសម្រួល តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារនោះ នឹង ហូរចូលមកក្នុង រ.ទ.ស.ភ ហើយចំណាយទាំងនោះអាចត្រូវបានវាស់វែងយ៉ាងគួរឱ្យជឿជាក់ប៉ុណ្ណោះ។ តម្លៃយោងនៃផ្នែកដែលត្រូវបានជំនួសឡើងវិញ ត្រូវបានឈប់កត់ត្រា។ ចំណាយទៅលើការជួសជុល និងថែទាំផ្សេងៗ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិតក្នុងឆ្នាំដែលប្រតិបត្តិការ នោះបានកើតឡើង។

ដីធ្លី មិនត្រូវបានគេធ្វើរំលស់ទេ។ រំលស់លើទ្រព្យសកម្មផ្សេងៗ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ដើម្បីជម្រុះចោលតម្លៃដើមនៃទ្រព្យសកម្ម ឲ្យនៅត្រឹមតម្លៃសំណល់របស់វា លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន ដូចខាងក្រោម៖

- សំណង់លើដីកាន់កាប់ ៥០ឆ្នាំ
- គ្រឿងយន្ត ១០,១៥ និង២០ឆ្នាំ
- បំពង់បង្ហូរទឹក ១៥,៣៥,៤០ និង៥០ឆ្នាំ
- គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ ៧ ឆ្នាំ
- បរិក្ខារមន្ទីរពិសោធន៍ ៧ ឆ្នាំ
- វ៉ាន និងឧបករណ៍ប្រើប្រាស់ផ្សេងៗ ៧ ឆ្នាំ
- មធ្យោបាយដឹកជញ្ជូន ៧ ឆ្នាំ
- បរិក្ខារអគ្គិសនី ៧ ឆ្នាំ
- នាឡិកាទឹក ៥ ឆ្នាំ

តម្លៃសំណល់និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនិងកែតម្រូវតាមការសម្របសម្រួល នៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុនីមួយៗ។

ចំណេញខាតពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់លក់បានជាមួយនឹងតម្លៃយោង ហើយ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

ទ្រព្យសកម្មដែលរំលស់អស់ទាំងស្រុង ត្រូវបានរក្សាទុកក្នុងបញ្ជីគណនេយ្យរហូតដល់ពេលរំលងប្រើប្រាស់តទៅទៀត ហើយទ្រព្យសកម្មទាំងនេះ មិនត្រូវបានកត់ត្រារំលស់បន្ថែមទៀតទេ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

៥.២.៦- ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីរួមមានកម្មវិធីគណនេយ្យ និងកម្មវិធីបណ្តាញ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងថយចុះតម្លៃបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីទាំងនេះត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញ និងយកកម្មវិធីនោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានធ្វើរំលស់ដោយវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់របស់វាក្នុងរយៈពេល៧ឆ្នាំ។

៥.២.៧- ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មរបស់ រ.ទ.ស.ភ ដែលត្រូវធ្វើរំលស់ ត្រូវបានត្រួតពិនិត្យរាល់ការថយចុះតម្លៃ នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរ កាលៈទេសៈនានា ចង្អុលបង្ហាញថាតម្លៃយោងនឹងមិនអាចស្រង់មកវិញបាន។ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាតាមតម្លៃយោង របស់ទ្រព្យសកម្ម ដែលលើសពីតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃដែលខ្ពស់ជាងគេ រវាងតម្លៃសមរម្យនៃ ទ្រព្យសកម្ម ដកចំណាយលើការលក់ និងតម្លៃនៅអាចប្រើប្រាស់បានរបស់វា។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានបែងចែកជាក្រុម តូចៗបំផុត ដើម្បីកំណត់ពីលំហូរសាច់ប្រាក់ដោយឡែករបស់វានីមួយៗ (ឯកតាបង្កើតសាច់ប្រាក់)។ ការថយចុះតម្លៃនៃទ្រព្យសកម្ម ត្រូវបានកត់ត្រានៅក្នុង របាយការណ៍លទ្ធផលលម្អិត។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីកេរ្តិ៍ឈ្មោះអាជីវកម្ម ដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យដើម្បីរកមើល លទ្ធភាពក្នុងការកត់ត្រាការថយចុះតម្លៃត្រលប់ទៅវិញ នៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ។

៥.២.៨- ឥណទានត្រូវទទួល

គណនីឥណទានត្រូវទទួលត្រូវបានកត់ត្រាជាបឋមតាមតម្លៃសមរម្យ កាត់កងនឹងចំណាយប្រតិបត្តិការ ប្រសិនបើមាន ហើយបន្ទាប់មកទៀតវាត្រូវ បានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព ដកសំវិធានធនសម្រាប់ការថយចុះតម្លៃ។

៥.២.៩- សន្និធិ

សន្និធិត្រូវបានកត់ត្រាតាមតម្លៃមូលដ្ឋានដែលទាបជាងគេ (ថ្លៃដើមក្នុងការទិញ និងថ្លៃដើមផ្សេងៗទៀតក្នុងការនាំយកសន្និធិនោះមកកាន់ទីតាំង និងលក្ខខណ្ឌបច្ចុប្បន្នរបស់វា) ធៀបនឹងតម្លៃសុទ្ធដែលអាចលក់បាន។

សន្និធិរួមមាន វត្ថុធាតុដើម វត្ថុប្រើប្រាស់ គ្រឿងបន្លាស់ និងសន្និធិដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតដទៃទៀត ត្រូវបានវាយតម្លៃតាមថ្លៃដើម ជាក់ស្តែង ក្នុងការយកសន្និធិនោះមកប្រើប្រាស់ទៅតាមគោលបំណងដែលបានគ្រោងទុក ដកសំវិធានធនសម្រាប់សន្និធិខូចខាត សន្និធិប្រើប្រាស់លែង បាន និងសន្និធិដែលមានចលនាយីតយ៉ាវ ដោយប្រើមូលដ្ឋានមធ្យមភាគ។

គ្រឿងបន្លាស់ និងសន្និធិដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ដែលមានអាយុកាលប្រើប្រាស់លើសពី១ឆ្នាំ ត្រូវបានធ្វើមូលធនកម្មជាទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ក្នុងពេលយកវាមកប្រើប្រាស់។

៥.២.១០- គណនីអតិថិជនពាណិជ្ជកម្ម

គណនីអតិថិជនពាណិជ្ជកម្ម គឺជាទឹកប្រាក់ជំពាក់ដោយអតិថិជននៅតាមផ្ទះ អតិថិជនប្រើប្រាស់ក្នុងលក្ខណៈអាជីវកម្ម និងគ្រឹះស្ថានរដ្ឋ។ ប្រសិនបើ រ.ទ.ស.ភ រំពឹងថានឹងប្រមូលប្រាក់បានក្នុងរយៈពេល១ឆ្នាំ ឬតិចជាង គណនីអតិថិជនពាណិជ្ជកម្មនោះ ត្រូវបានកត់ត្រាជាគណនីអតិថិជន ពាណិជ្ជកម្មរយៈពេលខ្លី។ ប្រសិនបើលើសពី១ឆ្នាំ វាត្រូវបានចាត់ទុកជាគណនីអតិថិជនពាណិជ្ជកម្មរយៈពេលវែង។

គណនីអតិថិជនពាណិជ្ជកម្ម ត្រូវបានកត់ត្រាជាបឋមតាមតម្លៃសមរម្យ ហើយបន្ទាប់មកទៀតវាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយ ប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព ដកសំវិធានធនសម្រាប់ការថយចុះតម្លៃ។

៥.២.១១- សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ សាច់ប្រាក់នៅធនាគារ ការវិនិយោគរយៈពេលខ្លី និងការវិនិយោគដែលអាចបង្វិល ទៅជាសាច់ប្រាក់បានភ្លាមៗ ដែលមានអាយុកាលបីខែ ឬក៏តិចជាង។

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

៥.២.១២- ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

រ.ទ.ស.ភ វាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកម្រើកថាមានភស្តុតាងជាក់ស្តែងបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទោល ឬទ្រព្យសកម្មហិរញ្ញវត្ថុជាក្រុមមានការថយចុះតម្លៃដែរឬទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ទោល ឬទ្រព្យសកម្មហិរញ្ញវត្ថុជាក្រុមមានការថយចុះតម្លៃ ហើយការ ខាតដែលបណ្តាលមកពីការថយចុះតម្លៃត្រូវបានកើតឡើង តែក្នុងករណីដែលមានភស្តុតាងជាក់ស្តែងអំពីការថយចុះតម្លៃ ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ មួយឬច្រើនបានកើតឡើងបន្ទាប់ពីការកត់ត្រាទ្រព្យសកម្មដំបូង(ព្រឹត្តិការណ៍ខាតបង់) ហើយព្រឹត្តិការណ៍ខាតបង់នោះ (ឬព្រឹត្តិការណ៍ច្រើន) មានផល ប៉ះពាល់លើលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុទោល ឬទ្រព្យសកម្មហិរញ្ញវត្ថុជាក្រុម ដែលអាចប៉ាន់ស្មានគួរឱ្យជឿជាក់ បានតែប៉ុណ្ណោះ។

ភស្តុតាងនៃការថយចុះតម្លៃអាចរាប់បញ្ចូលនូវសញ្ញាណនានា ដែលកូនបំណុលឬក្រុមកូនបំណុលកំពុងតែជួបប្រទះផលវិបាកផ្នែកហិរញ្ញវត្ថុជា សារវន្ត ការខកខានមិនបានសងបំណុល ឬការសងបំណុលយឺតយ៉ាវ ទាំងការសងប្រាក់ដើមនិងការប្រាក់ កម្រិតដែលកូនបំណុលទាំងនោះនឹងក្លាយធន ឬការរៀបចំរចនាសម្ព័ន្ធនៃផ្នែកហិរញ្ញវត្ថុឡើងវិញ និងនៅពេលដែលមានទិន្នន័យដែលអាចសង្កេតបាន ចង្អុលបង្ហាញថាមានតំហាយចុះដែលអាចវាស់វែង បានក្នុងលំហូរសាច់ប្រាក់ ប៉ាន់ស្មាននាពេលអនាគត ដូចជាការប្រែប្រួលក្នុងការសងបំណុល ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលមានការពាក់ព័ន្ធជាមួយនឹង ការខកខានក្នុងការសងប្រាក់ជាដើម។

ចំពោះគណនីឥណទាននិងគណនីអតិថិជន ចំនួននៃការខាតបង់ត្រូវបានវាស់វែងទៅតាមតម្លៃលម្អៀង រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត (មិនរាប់បញ្ចូលការខាតពីឥណទាននាពេលអនាគត ដែលមិនទាន់បានកើតឡើង) ដោយធ្វើអប្បបរមាតាមអត្រាការប្រាក់មានប្រសិទ្ធភាពដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ តម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយ ហើយចំនួននៃការ ខាតត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ ប្រសិនបើនៅពេលក្រោយមកទៀត ចំនួននៃការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ មានការថយចុះ ហើយការថយចុះនោះអាចពាក់ព័ន្ធយ៉ាងជាក់ស្តែងទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីកត់ត្រាការថយចុះតម្លៃរួចហើយ (ដូចជាការ កែលម្អអត្រាឥណទានរបស់កូនបំណុល) ការកត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃដែលបានទទួលស្គាល់រួចហើយ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

៥.២.១៣- មូលធនភាគហ៊ុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។

ចំណាយបន្ថែមដែលទាក់ទិនទៅនឹងការចេញផ្សាយភាគហ៊ុនថ្មី ត្រូវបានបង្ហាញនៅក្នុងគណនីមូលធន ចាត់ទុកជាការកាត់បន្ថយពីសាច់ប្រាក់ ទទួលបានបន្ទាប់ពីកាត់កងជាមួយពន្ធ។

៥.២.១៤- គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មជាកាតព្វកិច្ចបង់ប្រាក់សម្រាប់ការទិញទំនិញ ឬសេវាកម្មផ្សេងៗពីអ្នកផ្គត់ផ្គង់ ក្នុងដំណើរការអាជីវកម្មធម្មតា។ គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី ប្រសិនបើការសងប្រាក់ត្រូវបានផុតកំណត់ក្នុងរយៈពេល១ឆ្នាំ ឬតិចជាង។ ប្រសិនបើ លើសពី១ឆ្នាំ វាត្រូវបានចាត់ទុកជាបំណុលរយៈពេលវែង។

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម ត្រូវបានកត់ត្រាជាបឋមតាមតម្លៃសមរម្យ ហើយបន្ទាប់មកទៀតត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយ ប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

៥.២.១៥- ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានកត់ត្រាជាបឋមតាមតម្លៃសមរម្យ ដកចំណាយប្រតិបត្តិការដែលបានកើតឡើង ហើយបន្ទាប់មកវាត្រូវបានវាយការណ៍តាម ថ្លៃដើមដករំលស់ ហើយភាពលម្អៀងរវាងសាច់ប្រាក់ (ដកចំណាយប្រតិបត្តិការ) និងតម្លៃដែលត្រូវបង្វិលសងវិញ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ លទ្ធផលលម្អិត លើរយៈពេលនៃប្រាក់កម្ចី ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី លើកលែងតែ រ.ទ.ស.ភ មានសិទ្ធិដោយឥតលក្ខខណ្ឌក្នុងការពន្យារការទូទាត់បំណុល យ៉ាងហោចណាស់១២ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

៥.២.១៦- បន្ទុកប្រាក់កម្ចី

បន្ទុកប្រាក់កម្ចីជាក់លាក់និងទូទៅដែលបានចំណាយផ្ទាល់ក្នុងការទិញ ការសាងសង់ ឬការផលិតទ្រព្យសកម្មដែលមានគុណវុឌ្ឍិ ហើយជាទ្រព្យសកម្មដែលត្រូវចំណាយពេលវេលាចាំបាច់សម្រាប់បញ្ចប់ ដើម្បីអាចប្រើប្រាស់តាមការគ្រោងទុករបស់គេ ឬសម្រាប់លក់ ត្រូវបានកត់ត្រាបន្ថែមទៅក្នុងថ្លៃដើមនៃទ្រព្យសកម្មទាំងនោះ រហូតដល់ពេលទ្រព្យសកម្មនោះ មានភាពរួចរាល់សម្រាប់ការប្រើប្រាស់ ឬសម្រាប់លក់បាន។

បន្ទុកប្រាក់កម្ចីផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិត ក្នុងការិយបរិច្ឆេទដែលវាកើតឡើង។

៥.២.១៧- ប្រាក់កក់របស់អតិថិជន

មុនពេលតភ្ជាប់បណ្តាញ រ.ទ.ស.ភ បានប្រមូលប្រាក់កក់ពីអតិថិជន អាស្រ័យទៅតាមទំហំនាឡិកាទឹក ហើយត្រូវបានកត់ត្រាក្នុងគណនីប្រាក់កក់របស់អតិថិជនទៅតាមចំនួនដែលទទួលបាន ក្រោមខ្ទង់បំណុលរយៈពេលវែង។

៥.២.១៨- ពន្ធលើប្រាក់ចំណេញក្នុងគ្រា និងពន្ធពន្យារលើប្រាក់ចំណេញ

ចំណាយពន្ធប្រចាំការិយបរិច្ឆេទ រួមមានពន្ធលើប្រាក់ចំណេញក្នុងគ្រា និងពន្ធពន្យារលើប្រាក់ចំណេញ។ ពន្ធត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត លើកលែងតែពន្ធនោះទាក់ទិននឹងគណនីមួយចំនួនដែលបានកត់ត្រាក្នុងគណនីចំណូលលម្អិតផ្សេងៗ ឬកត់ត្រាដោយផ្ទាល់ក្នុងគណនីមូលធន។ ក្នុងករណីនេះ ពន្ធក៏ត្រូវបានកត់ត្រាក្នុងគណនី ចំណូលលម្អិតផ្សេងៗ ឬកត់ត្រាដោយផ្ទាល់ក្នុងគណនីមូលធន។

ចំណាយពន្ធលើប្រាក់ចំណេញក្នុងគ្រា ត្រូវបានគណនាតាមមូលដ្ឋានច្បាប់សារពើពន្ធដែលបានអនុម័តជាស្ថាពរ ឬអនុម័តរួចមួយផ្នែកធំ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងដែល រ.ទ.ស.ភ បង្កើតប្រាក់ចំណេញជាប់ពន្ធ។ គណៈគ្រប់គ្រងវាយតម្លៃពីមួយគ្រាទៅមួយគ្រាអំពីស្ថានភាព ដែលបានកត់ត្រានៅក្នុងលិខិតប្រកាសពន្ធ ទាក់ទិនទៅនឹងសភាពការណ៍ផ្សេងៗដែលបទប្បញ្ញត្តិពន្ធត្រូវធ្វើបំណកស្រាយ។ រ.ទ.ស.ភ កត់ត្រាសំវិធានធនតាមការសម្របសម្រួល ដោយផ្អែកលើមូលដ្ឋាននៃចំនួនដែលរំពឹងថានឹងត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដារ។

ពន្ធពន្យារលើប្រាក់ចំណេញត្រូវបានកត់ត្រាពេញលេញ ដោយប្រើវិធីសាស្ត្របំណុលលើលម្អៀងបណ្តោះអាសន្ន ដែលកើតឡើងរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារលើប្រាក់ចំណេញត្រូវកំណត់ដោយប្រើអត្រាពន្ធដែលបានអនុម័តជាស្ថាពរ ឬបានអនុម័តរួចមួយផ្នែកធំ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងត្រូវបានរំពឹងថានឹងត្រូវអនុវត្ត នៅពេលដែលពន្ធពន្យារលើប្រាក់ចំណេញពាក់ព័ន្ធត្រូវទទួលបាន ឬនៅពេលដែលបំណុលពន្ធពន្យារលើប្រាក់ចំណេញត្រូវទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកត់ត្រា លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់ទូទាត់ជាមួយនឹងលម្អៀងបណ្តោះអាសន្នបាន។

៥.២.១៩- អត្ថប្រយោជន៍បុគ្គលិក

(ក) ភាគរូកិច្ចរយៈពេលខ្លី

បំណុលសម្រាប់ប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍ រួមទាំងអត្ថប្រយោជន៍មិនមែនសាច់ប្រាក់ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងច្បាប់សម្រាកឈឺបង្ករដែលរំពឹងថានឹងត្រូវទូទាត់ក្នុងរយៈពេល១២ខែបន្ទាប់ពីដំណាច់ការិយបរិច្ឆេទដែលបុគ្គលិកបានបម្រើការងារ រហូតដល់ដំណាច់ការិយបរិច្ឆេទរបាយការណ៍ ហើយត្រូវបានវាស់វែងទៅតាមចំនួនដែលរំពឹងថាត្រូវបង់នៅពេលទូទាត់បំណុល។ បំណុលសម្រាប់អត្ថប្រយោជន៍រយៈពេលខ្លីត្រូវបានកត់ត្រាក្នុងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ។

(ខ) ភាគរូកិច្ចសោធននិវត្តន៍

រ.ទ.ស.ភ ប្រតិបត្តិគម្រោងសោធននិវត្តន៍ដែលជាគម្រោងអត្ថប្រយោជន៍កំណត់ ដែលភាគីទាំងពីរ គឺភាគី រ.ទ.ស.ភ និងភាគីបុគ្គលិក ត្រូវបង់វិភាគទានថេរចូលទៅក្នុងគណនីសាច់ប្រាក់ផ្ទៃក្នុង ក្រោមឈ្មោះរបស់ រ.ទ.ស.ភ ៖

- វិភាគទានរបស់បុគ្គលិក ៧% នៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់ពួកគេ (៦% មុនខែតុលា ឆ្នាំ២០០៧)
- វិភាគទានរបស់ រ.ទ.ស.ភ ៥% នៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់បុគ្គលិក បូកបន្ថែម២% នៃប្រាក់ចំណេញប្រចាំឆ្នាំ

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

៥.២.១៩- អត្ថប្រយោជន៍បុគ្គលិក (ត)

(ខ) កាតព្វកិច្ចសោធននិវត្តន៍ "ត"

- ចូលជាធរមានចាប់ពីឆ្នាំ២០១១ រ.ទ.ស.ភ បានផ្ទេរទឹកប្រាក់បន្ថែមចូលទៅក្នុងគណនីសាច់ប្រាក់ផ្ទៃក្នុងដើម្បីឱ្យ ចំនួនទឹកប្រាក់ទាំងអស់ដែលបានផ្ទេរទៅក្នុងគណនីសាច់ប្រាក់ផ្ទៃក្នុង ដែលបម្រុងទុកសម្រាប់ទូទាត់អត្ថប្រយោជន៍បុគ្គលិក សមាមាត្រទៅនឹងចំណាយសរុបដែលបានកត់ត្រា នៅក្នុងរបាយការណ៍លទ្ធផលលម្អិតក្នុងឆ្នាំ។

ការបង់ជូនបុគ្គលិកដែលមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍នេះ ផ្អែកតាមខ និងលក្ខខណ្ឌដូចខាងក្រោម៖

- បុគ្គលិកដែលបានបម្រើការងារពី១០ឆ្នាំ ទៅ១៩ឆ្នាំ រហូតដល់អាយុចូលនិវត្តរបស់ពួកគេ នឹងត្រូវទទួលបានការទូទាត់កាតព្វកិច្ចសោធននិវត្តន៍មួយដង គឺស្មើនឹង២០០% នៃវិភាគទានសោធននិវត្តន៍បង្ករបស់ពួកគេ។
- បុគ្គលិកដែលបានបម្រើការងារលើសពី២០ឆ្នាំ រហូតដល់អាយុចូលនិវត្តរបស់ពួកគេ នឹងត្រូវទទួលបានប្រាក់សោធននិវត្តន៍ប្រចាំខែ ស្មើនឹង២៩% នៃប្រាក់បៀវត្សរ៍ចុងក្រោយរបស់ពួកគេ និង១% បន្ថែមទៀតក្នុងមួយឆ្នាំ នៅពេលដែលពួកគេបានបំពេញការងារចាប់ពីឆ្នាំទី២១ រហូតដល់ពួកគេទទួលបានមរណភាព។
- បុគ្គលិកដែលបានលាយបម្រុងអាយុចូលនិវត្ត នឹងត្រូវទទួលបានការទូទាត់មួយដង ដូចខាងក្រោម៖
 - i) ១២០%នៃវិភាគទានបង្ករបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណា ដែលបានបម្រើការងាររយៈពេល១០ឆ្នាំ និង១% រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្ករបស់ពួកគេ ក្នុងចន្លោះពីឆ្នាំទី១១ រហូតដល់ឆ្នាំទី២០។
 - ii) ១៣៥% នៃវិភាគទានបង្ករបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណា ដែលបានបម្រើការងាររយៈពេល២១ឆ្នាំ និង១%រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្ករបស់ពួកគេ ក្នុងចន្លោះពីឆ្នាំទី២២ រហូតដល់ ឆ្នាំទី៣០។
 - iii) ១៥៥%នៃវិភាគទានបង្ករបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណាដែលបានបម្រើការងាររយៈពេល៣១ឆ្នាំ និង១%រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្ករបស់ពួកគេ បន្ទាប់ពីឆ្នាំទី៣១។

បំណុលដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងអត្ថប្រយោជន៍ដែលបានកំណត់ គឺជាតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចសោធននិវត្តន៍ដែលបានកំណត់ គិតត្រឹមដំណាច់ការិយបរិច្ឆេទរាយការណ៍ ដកតម្លៃសមរម្យនៃទ្រព្យតម្លៃ រួមនឹងនិយ័តកម្មទៅលើចំណាយសេវាកម្មក្នុងអតីតកាលដែលមិនទាន់បានទទួលស្គាល់។ កាតព្វកិច្ចសោធននិវត្តន៍ត្រូវបានគណនាដោយប្រើវិធីសាស្ត្រ projected unit credit។ តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចសោធននិវត្តន៍ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់តម្លៃមធ្យមនៃមូលនិធិដែលបានធ្វើនៅធនាគារ ដែលបម្រុងទុកសម្រាប់បង់អត្ថប្រយោជន៍សោធននិវត្តន៍ នាកាលបរិច្ឆេទវាយតម្លៃ ដោយសារមិនមានទីផ្សារសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់ និងមិនមានសញ្ញាប័ណ្ណរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា។

ចំណេញ និងខាតពីការគណនាហានិភ័យដែលកើតពីនិយ័តកម្ម និងបម្រែបម្រួលក្នុងការសន្មត ការគណនាហានិភ័យត្រូវបានកត់ត្រាជាបន្ទុកបូកតម្លៃខាងខ្ទង់ឥណទានជាចំណេញឬខាតក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងការិយបរិច្ឆេទដែលវាកើតឡើង។ ចំណាយដែលពាក់ព័ន្ធនឹងការផ្តល់អត្ថប្រយោជន៍ទាំងនេះ ត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផលលម្អិត ដើម្បីចែកចាយចំណាយនោះលើរយៈពេលនៃការបម្រើការងារ ក្នុងអំឡុងពេលដែលអត្ថប្រយោជន៍នោះត្រូវបានទទួល។

ថ្លៃដើមសេវាកម្មក្នុងអតីតកាលត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិត លើកលែងតែបម្រែបម្រួលនៃគម្រោងសោធននិវត្តន៍មានជាប់លក្ខខណ្ឌជាមួយរយៈពេលដែលបុគ្គលិកត្រូវបានបម្រើការងារ សម្រាប់រយៈពេលជាក់លាក់មួយ (រយៈពេលដែលជាប់លក្ខខណ្ឌ)។ ក្នុងករណីនេះ ចំណាយសេវាកម្មក្នុងអតីតកាលត្រូវបានធ្វើរលស់តាមមូលដ្ឋានថេរ លើរយៈពេលដែលជាប់លក្ខខណ្ឌ។

គ) គម្រោងប្រាក់រង្វាន់៖ រ.ទ.ស.ភ កត់ត្រាបំណុល និងចំណាយសម្រាប់ប្រាក់រង្វាន់ ដោយអាស្រ័យទៅតាមប្រាក់ចំណេញរបស់ខ្លួនប្រចាំឆ្នាំនីមួយៗ តាមរូបមន្ត ដូចខាងក្រោម៖

- ប្រាក់បៀវត្សរ៍ខែសម្រាប់បុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធពី ៥% ទៅ ១០% នៃចំណាយប្រតិបត្តិការ
- ប្រាក់បៀវត្សរ៍ខែសម្រាប់បុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី១០% ទៅ ២០% នៃចំណាយប្រតិបត្តិការ
- ប្រាក់បៀវត្សរ៍ខែសម្រាប់បុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី ២០% នៃចំណាយប្រតិបត្តិការ។ ជាធម្មតា ការផ្តល់ប្រាក់រង្វាន់នេះត្រូវធ្វើឡើងក្នុងខែមេសា ឬឧសភា ក្នុងឆ្នាំបន្ទាប់។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

ង.២.២០- សំវិធានធន និងបំណុលយថាភាព

សំវិធានធនត្រូវបានកត់ត្រានៅពេលដែល រ.ទ.ស.ភ មានកាតព្វកិច្ចតាមផ្លូវច្បាប់នាពេលបច្ចុប្បន្ន ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាត្រូវមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចទាំងនោះ ហើយចំនួនទឹកប្រាក់អាចប៉ាន់ស្មានគួរឱ្យជឿជាក់បាន។ សំវិធានធនមិនត្រូវបានកត់ត្រាសម្រាប់ការខាតបង់ពីប្រតិបត្តិការនាពេលអនាគតទេ។

សំវិធានធនត្រូវបានវាស់វែងតាមចំណាយរំពឹងទុកដើម្បីទូទាត់កាតព្វកិច្ច។ ប្រសិនបើតម្លៃពេលវេលានៃទឹកប្រាក់ មានចំនួនជាសារវន្ត នោះសំវិធានធនត្រូវវាស់វែងតាមតម្លៃបច្ចុប្បន្នរបស់វា ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននូវតម្លៃពេលវេលានៃទឹកប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ចទាំងនោះ។ កំណើនសំវិធានធនដោយសារពេលវេលាកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

បំណុលយថាភាពគឺជាកាតព្វកិច្ចមួយដែលអាចកើតឡើងពីព្រឹត្តិការណ៍អតីតកាល ហើយបំណុលនោះនឹងត្រូវបញ្ជាក់ដោយភាពកើតមាន ឬមិនកើតមាននៃហេតុការណ៍មិនពិតប្រាកដនាពេលអនាគតមួយ ឬច្រើន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ រ.ទ.ស.ភ។ បំណុល យថាភាពក៏អាចជាកាតព្វកិច្ចនាពេលបច្ចុប្បន្ន ដែលកើតមកពីព្រឹត្តិការណ៍អតីតកាលដែលមិនទាន់បានកត់ត្រា ដោយសារមិនមានភាពប្រាកដថាមានលំហូរធនធានសេដ្ឋកិច្ចចេញ ឬចំនួននៃកាតព្វកិច្ចនោះមិនអាចវាស់វែងគួរឱ្យជឿជាក់បាន។ បំណុលយថាភាពមិនត្រូវបានកត់ត្រាទេ ប៉ុន្តែវាត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ។ នៅពេលមានបម្រែបម្រួលនៃលំហូរចេញអាចកើតមានឡើង ហើយលំហូរចេញនោះ មានភាពប្រាកដប្រជាបំណុលយថាភាពនឹងត្រូវបានកត់ត្រាជាសំវិធានធន។

ង.២.២១- ការទទួលស្គាល់ប្រាក់ចំណូល

ប្រាក់ចំណូលត្រូវបានវាស់វែងតាមតម្លៃសមរម្យនៃគណនីអតិថិជនដែលបានទទួល ឬត្រូវទទួល ហើយប្រាក់ចំណូលនេះគឺជាចំនួនគណនីអតិថិជនសម្រាប់ការផ្គត់ផ្គង់ទំនិញ ដែលបានរាយការណ៍តាមចំនួនសុទ្ធកាត់កងនឹងអប្បបរមាការបង្វិលសងវិញ និងអាករលើតម្លៃបន្ថែម។ ប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចប្រាក់ដំបូងរួចមកក្នុង រ.ទ.ស.ភ ហើយប្រាក់ចំណូលនោះអាចត្រូវបានវាស់វែងយ៉ាងគួរឱ្យទុកចិត្តបាន។ លក្ខណៈវិនិច្ឆ័យជាក់លាក់ក្នុងការកត់ត្រាដូចខាងក្រោមនេះ ត្រូវតែបំពេញឱ្យបានមុនពេលប្រាក់ចំណូលត្រូវបានទទួលស្គាល់៖

ការលក់ទឹកស្អាត

ប្រាក់ចំណូលដែលទទួលបានពីការផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយកាត់កងជាមួយនឹងអប្បបរមា វិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ រ.ទ.ស.ភ ។

ប្រាក់ចំណូលបានមកពីការតភ្ជាប់បណ្តាញទឹកជូនអតិថិជនតាមផ្ទះ

ប្រាក់ចំណូលបានមកពីការតភ្ជាប់បណ្តាញទឹកជូនអតិថិជនតាមផ្ទះ ត្រូវបានទទួលស្គាល់នៅពេលបញ្ចប់ការតភ្ជាប់បណ្តាញទឹកនោះ។

ថ្លៃផ្លាស់ប្តូរនាឡិកាទឹក

រ.ទ.ស.ភ គិតថ្លៃ ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាពីអតិថិជន សម្រាប់ការថែទាំនាឡិកាទឹក នៅក្នុងវដ្តនៃការគិតប្រាក់ ហើយត្រូវបានកត់ត្រាជាប្រាក់ចំណូល។ ការគិតប្រាក់នេះត្រូវបានប្រើសម្រាប់ចំណាយក្នុងការផ្លាស់ប្តូរនាឡិកាទឹកនៅពេលប្រើប្រាស់លែងកើត។ ចំណាយត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផលលម្អិត។

ចំណូលការប្រាក់

ចំណូលការប្រាក់ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត តាមមូលដ្ឋានសមាមាត្រពេលវេលា ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

កាមរំលែកសេវាសាងសង់

ចំណូលនៃកម្រៃសេវាសាងសង់ ត្រូវបានកត់ត្រាដោយផ្អែកទៅតាមភាគរយដែលបានបញ្ចប់សេវានោះ ក្នុងរយៈពេលនៃកិច្ចសន្យាសាងសង់ប្រហាក់ប្រហែលនឹងសេវាដែលបានបំពេញ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២- សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

៥.២.២២- ជំនួយពន្យារ និងរំលស់

ជំនួយដែលបានមកពីរដ្ឋាភិបាល និងពីទីភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃកំណត់ ដែលមានការធានាសមហេតុផលថាជាជំនួយ និងត្រូវបានទទួល ហើយ រ.ទ.ស.ភ នឹងអនុវត្តទៅតាមលក្ខខណ្ឌទាំងអស់ដែលមានភ្ជាប់នឹងជំនួយនោះ។ ជំនួយត្រូវបានពន្យារ និងកត់ត្រានៅក្នុង របាយការណ៍លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទចាំបាច់ ដើម្បីធ្វើឲ្យមានសមមាត្រទៅនឹងថ្លៃដើមដែលនឹងត្រូវទូទាត់។

ជំនួយពន្យារដែលទាក់ទិននឹងថ្លៃដើមរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ផ្តល់ដោយម្ចាស់ជំនួយ ត្រូវបានកត់ត្រាតាមថ្លៃដើមនៅពេល ទទួលបាន។ ជំនួយពន្យារត្រូវបានចាត់ថ្នាក់នៅក្រោមបំណុលរយៈពេលវែង និងត្រូវបានកត់ត្រាខាងខ្ទង់ឥណទាននៅក្នុងរបាយការណ៍លទ្ធផលលម្អិត តាមមូលដ្ឋានថេរ ដើម្បីផ្តល់នូវអាយុកាលរំពឹងទុករបស់ទ្រព្យសម្បត្តិនោះ។

អត្ថប្រយោជន៍នៃឥណទានរបស់រដ្ឋាភិបាលតាមអត្រាប្តូររូបិយប័ណ្ណក្រោមតម្លៃទីផ្សារ ត្រូវបានចាត់ទុកជាអំណោយរបស់រដ្ឋាភិបាល មានដូចជា បម្រែបម្រួលដែលមានអំណោយផលល្អ រវាងតម្លៃរូបិយប័ណ្ណរបស់ឥណទាន (សិទ្ធិក្នុងការដកប្រាក់ជាពិសេស "SDR") និងរូបិយប័ណ្ណទូទាត់សង់វិញរបស់ រ.ទ.ស.ភ ជាប្រាក់រៀល។

៥.២.២៣- ការបែងចែកភាគលាភ

ការបែងចែកភាគលាភជូនភាគហ៊ុនិករបស់ រ.ទ.ស.ភ ត្រូវបានកត់ត្រាជាបំណុលក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទ ដែលក្រុមប្រឹក្សាភិបាលបានអនុម័តភាគលាភនោះ។

៥.៣- ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៥.៣.១- កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ

រ.ទ.ស.ភ ត្រូវប្រឈមមុខនឹងហានិភ័យអត្រាការប្រាក់ ហានិភ័យឥណទាន ហានិភ័យការប្តូររូបិយប័ណ្ណ និងហានិភ័យសន្ទនីយ។ រ.ទ.ស.ភ គ្រប់គ្រង និងសន្មតហានិភ័យទាំងនេះ ដោយការតាមដានអត្រាការប្រាក់លើទីផ្សារ ប្រវត្តិឥណទាននៃភាគីដែលគ្រប់គ្រង និងលំហូរ សាច់ប្រាក់។ បច្ចុប្បន្ននេះ រ.ទ.ស.ភ មិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instruments) ដើម្បីការពារហានិភ័យ អត្រាការប្រាក់ និងហានិភ័យការប្តូររូបិយប័ណ្ណរបស់ខ្លួននោះទេ។

(ក) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់គឺជាហានិភ័យដែលបម្រែបម្រួលការប្រាក់លើទីផ្សារនាពេលអនាគត នឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ។ ហានិភ័យអត្រាការប្រាក់ពាក់ព័ន្ធជាចម្បងទៅនឹង គណនីប្រាក់កម្ចី ឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ និងការវិនិយោគរយៈពេលខ្លី។

ហានិភ័យអត្រាការប្រាក់របស់ រ.ទ.ស.ភ កើតឡើងពីប្រាក់កម្ចីរយៈពេលវែង។ ប្រាក់កម្ចីដែល រ.ទ.ស.ភ បានខ្ចីក្នុងអត្រាការប្រាក់អថេរ បណ្តាលឲ្យ មានហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ។ ប្រាក់កម្ចីដែលមានការប្រាក់ថេរ នឹងធ្វើឲ្យ រ.ទ.ស.ភ មានហានិភ័យអត្រាការ ប្រាក់លើតម្លៃសមរម្យ។

ហានិភ័យចម្បងនៃប្រាក់កម្ចីរបស់ រ.ទ.ស.ភ ចំពោះហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ កើតឡើងតាមរយៈប្រាក់កម្ចីលេខ CKH ១០៧៥ ០៣៥ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AIFD) (អត្រាការប្រាក់អថេរ) និងចំពោះហានិភ័យអត្រាការប្រាក់នៃតម្លៃសមរម្យ កើតឡើងតាមរយៈប្រាក់កម្ចី លេខ CKH ៦០០០ ០១០ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AIFD) និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់ឲ្យតាមរយៈកម្ចីពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) និងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) (អត្រាការប្រាក់ថេរ) (កំណត់សម្គាល់៥.២១)។

រ.ទ.ស.ភ មិនមានការផ្តោះប្តូរអត្រាការប្រាក់ ឬការការពារផ្សេងទៀតទេ (Swaps or other hedges) ដោយសារគណៈគ្រប់គ្រងជឿជាក់ថា ហានិភ័យអត្រាការប្រាក់នឹងមិនមានឥទ្ធិពលជាសារវន្តនោះទេ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.៣- ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង.៣.១- កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ (ត)

(ក) ហានិភ័យអត្រាការប្រាក់ “ត”

ប្រសិនបើអត្រាការប្រាក់នៃប្រាក់កម្ចីដែលមានអត្រាការប្រាក់អថេរមានអត្រាខ្ពស់ជាង ឬទាបជាង១% ហើយរាល់ធាតុអថេរផ្សេងៗទៀតមានភាពមិនប្រែប្រួល នោះប្រាក់ចំណេញប្រចាំឆ្នាំក្រោយបង់ពន្ធអាចទាបជាង ឬខ្ពស់ជាង ៥៥៦.៧៤៩.៦២៣ រៀល (២០១១ ៖ ១៦២.០៩៥.៦០០ រៀល)។

រ.ទ.ស.ភ បានរក្សាអត្រាការប្រាក់ថេរលើវិនិយោគរយៈពេលខ្លី និងឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់។ ការធ្វើបែបនេះមានភាពស៊ីសង្វាក់គ្នាជាមួយប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពី AfD (លេខ CKH៦០០០ ០១៤) ដែលមានអត្រាការប្រាក់ថេរដែរ។

(ខ) ហានិភ័យការប្តូររូបិយប័ណ្ណ

រ.ទ.ស.ភ ប្រឈមមុខនឹងហានិភ័យការប្តូររូបិយប័ណ្ណ ក្នុងនោះរូបិយប័ណ្ណចម្បងគេគឺប្រាក់អឺរ៉ូ និងប្រាក់ដុល្លារអាមេរិក ដោយសារប្រាក់កម្ចីពី AfD គឺទទួលបានជាប្រាក់អឺរ៉ូ និងប្រាក់កម្ចីពី JICA គឺទទួលបានជាប្រាក់ដុល្លារអាមេរិក ហើយត្រូវបានធ្វើការទូទាត់សងវិញជាប្រាក់ដុល្លារអាមេរិក ក៏ប៉ុន្តែ រ.ទ.ស.ភ កត់ត្រាគណនេយ្យរបស់ខ្លួនជាប្រាក់រៀល ដែលជាប្តូររូបិយប័ណ្ណគោល។ ដើម្បីការពារ រ.ទ.ស.ភ ពីការប្រឈមមុខធ្ងន់ធ្ងរចំពោះហានិភ័យនៃការប្តូររូបិយប័ណ្ណ គណៈគ្រប់គ្រងបានប្តូរសាច់ប្រាក់ និងសាច់ប្រាក់សមមូលមួយផ្នែកទៅជាប្រាក់ដុល្លារអាមេរិក (ដែលប្រើប្រាស់ច្រើននៅកម្ពុជា) ហើយរក្សាផ្នែកនៅសល់ជាប្រាក់រៀល សម្រាប់តម្រូវការទុនបង្កើនរបស់ខ្លួន។

ប្រសិនបើប្រាក់អឺរ៉ូធ្លាក់ចុះឬកើនឡើង៥%ធៀបនឹងប្រាក់រៀល នោះប្រាក់ចំណេញប្រចាំឆ្នាំក្រោយបង់ពន្ធនឹង ត្រូវខ្ពស់ជាង ឬទាបជាង ៤,៤ពាន់លានរៀល (២០១១ ៖ ២,៧ពាន់លានរៀល) ដែលជាលទ្ធផលបណ្តាលមកពីចំណេញ/ខាតពីការប្តូរប្រាក់កម្ចី ដែលទទួលបានជាប្រាក់អឺរ៉ូ។

ប្រសិនបើប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ ឬកើនឡើង ៣% ធៀបនឹងប្រាក់រៀល នោះប្រាក់ចំណេញប្រចាំឆ្នាំក្រោយបង់ពន្ធ នឹងត្រូវខ្ពស់ជាង ឬទាបជាង ១,៤ពាន់លានរៀល (២០១១ ៖ ១,៤ពាន់លានរៀល) ដែលជាលទ្ធផលបណ្តាលមកពីចំណេញ/ខាតពីការប្តូរប្រាក់កម្ចីដែលទទួលបានជាប្រាក់ដុល្លារអាមេរិក។

(គ) ហានិភ័យឥណទាន

រ.ទ.ស.ភ ប្រឈមមុខនឹងហានិភ័យឥណទាន ដែលពាក់ព័ន្ធជាចម្បងទៅនឹងគណនីអតិថិជនពាណិជ្ជកម្ម សាច់ប្រាក់នៅធនាគារ វិនិយោគទុនរយៈពេលខ្លី ឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ និងឥណទានផ្តល់ឲ្យបុគ្គលិក។

ដើម្បីគ្រប់គ្រងហានិភ័យលើគណនីអតិថិជនពាណិជ្ជកម្ម រ.ទ.ស.ភ តម្រូវឲ្យអតិថិជនតម្កល់ប្រាក់កក់មុននឹងតភ្ជាប់បណ្តាញជូន។ ចំពោះគ្រឹះស្ថានរដ្ឋ មិនតម្រូវឲ្យមានប្រាក់កក់ទេ ដោយសារ រ.ទ.ស.ភ ជឿជាក់ថា ខ្លួនអាចប្រមូលប្រាក់ពីស្ថាប័នទាំងនោះតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ដែលជាប្រភពហិរញ្ញវត្ថុនៃគ្រឹះស្ថានរដ្ឋទាំងនោះ) ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ និងក៏ជាម្ចាស់ភាគហ៊ុនផងដែរ។ គោលការណ៍កាត់កងប្រាក់កក់ ត្រូវបានអនុវត្តទៅលើអតិថិជនដែលមិនបានទូទាត់សងបំណុលរបស់ពួកគេទៅតាមខសន្យា និងលក្ខខណ្ឌនៃកិច្ចសន្យាជារៀងរាល់ថ្ងៃ។

ហានិភ័យឥណទានអតិបរមារបស់ រ.ទ.ស.ភ ចំពោះគណនីអតិថិជនពាណិជ្ជកម្ម ត្រូវបានកំណត់ឲ្យនៅត្រឹមតម្លៃយោងនៃគណនីអតិថិជននោះ ដកសំវិធានធនគណនីអតិថិជនសង្ស័យប៉ាន់ស្មាន ផ្អែកតាមការត្រួតពិនិត្យលើចំនួនដែលនៅមិនទាន់ទូទាត់នាដំណាច់ឆ្នាំ។ ការប្រមូលប្រាក់ពីអតិថិជនតាមផ្ទះ និងអតិថិជនជាលក្ខណៈអាជីវកម្មមានរយៈពេល១ខែ និងចំពោះគ្រឹះស្ថានរដ្ឋមានរយៈពេល១ឆ្នាំ។

ដើម្បីកាត់បន្ថយហានិភ័យឥណទាននៃសាច់ប្រាក់នៅធនាគារ និងវិនិយោគរយៈពេលខ្លី (ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ) រ.ទ.ស.ភ បានបែងចែកការបញ្ញើប្រាក់បញ្ញើទាំងនេះនៅធនាគារផ្សេងៗគ្នា និងជ្រើសរើសតែធនាគារធំៗក្នុងស្រុកមួយចំនួនដែលមានឈ្មោះល្អ និងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

រដ្ឋាករទឹកខេត្តពោធិ៍សាត់គឺជាភាគីពាក់ព័ន្ធរបស់ រ.ទ.ស.ភ ហើយឥណទានដែល រ.ទ.ស.ភ បានផ្តល់ឲ្យក៏មិនមានចំនួនធំដុំដែរ ដូចនេះប្រសិនបើមានការមិនសងបំណុល ហានិភ័យឥណទាននៃការខកខានមិនសងបំណុល គឺស្ថិតនៅក្នុងកម្រិតអប្បបរមា។

ហានិភ័យអតិបរមារបស់ រ.ទ.ស.ភ ចំពោះឥណទានផ្តល់ឲ្យបុគ្គលិក សម្រាប់គម្រោងចំណែកភាគហ៊ុនរបស់បុគ្គលិក ត្រូវបានកម្រិតឲ្យនៅត្រឹមចំនួនឥណទានដែលបានផ្តល់ឲ្យបុគ្គលិកម្នាក់ៗ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.៣- ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.៣.១- កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ (ត)

(ឃ) ហានិភ័យសន្ទនីយ

រ.ទ.ស.ភ ប្រឈមមុខនឹងហានិភ័យសន្ទនីយ ដែលកើតពីការបង្វិលសាច់ប្រាក់ទូទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន។ ហានិភ័យសន្ទនីយ រួមមានហានិភ័យដែលអាចធ្វើឲ្យ រ.ទ.ស.ភ មិនមានលទ្ធភាពបង្វិលសាច់ប្រាក់ក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនឲ្យទាន់ពេលវេលា។

គោលការណ៍របស់ រ.ទ.ស.ភ គឺត្រូវរក្សាទុកសាច់ប្រាក់ និងសាច់ប្រាក់សមមូលឲ្យបានគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការរបស់ខ្លួន និងប្រើប្រាស់ កញ្ចប់ឥណទាន ជាមួយនឹងមូលនិធិផ្ទាល់ ដើម្បីបង់ការចំណាយវិនិយោគ។

តារាងខាងក្រោមនេះធ្វើចំណាត់ថ្នាក់អំពីបំណុលហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយចាត់ថ្នាក់តាមក្រុមកាលផុតកំណត់ ផ្អែកតាមការិយបរិច្ឆេទដែល នៅសល់គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទៅដល់កាលផុតកំណត់។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា។

	ក្រោម ១ឆ្នាំ ពាន់រៀល	ពី ១- ២ឆ្នាំ ពាន់រៀល	ពី ២- ៥ឆ្នាំ ពាន់រៀល	លើសពី ៥ឆ្នាំ ពាន់រៀល	មិនមានកាល ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២					
ប្រាក់កម្ចី	២១.៩៩៩.៣៨៦	២៦.០៩៤.៥៨៧	៨២.៣៨៥.២៨៥	១៤៥.៧៥៤.០២៩	-
ប្រាក់កក់របស់អតិថិជន	-	-	-	-	២៧.៧៨៦.៩៨៧
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤៤.៦៦១.៣៣០	៧.៨៧១.៨៦៨	-	-	-
	៦៦.៦៦០.៧១៦	៣៣.៩៦៦.៤៥៥	៨២.៣៨៥.២៨៥	១៤៥.៧៥៤.០២៩	២៧.៧៨៦.៩៨៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១					
ប្រាក់កម្ចី	២១.៨៤៣.២១៣	២២.៥៦៨.៤៧៥	៧៩.៥៥៨.៦១៨	១៥២.៩៧៣.៩០៩	-
ប្រាក់កក់របស់អតិថិជន	-	-	-	-	២៤.៦០២.០៧១
ចំណាយបង្កើនការបោះផ្សាយលក់ មូលបត្រកម្ពុសិទ្ធិជាសាធារណៈ លើកដំបូង (IPO)	៣.២១៥.៧១៧	-	-	-	-
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៣៣.០៧៩.៩៤៤	៧.១៩២.៩២២	-	-	-
	៥៨.១៣៨.៨៧៤	២៩.៧៦១.៣៩៧	៧៩.៥៥៨.៦១៨	១៥២.៩៧៣.៩០៩	២៤.៦០២.០៧១

៥.៣.២- ការគ្រប់គ្រងហានិភ័យដើមទុន

ទិសដៅរបស់ រ.ទ.ស.ភ ក្នុងការគ្រប់គ្រងដើមទុន គឺដើម្បីការពារលទ្ធភាពរបស់ខ្លួនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីផ្តល់ផលប្រយោជន៍ជូន ភាគហ៊ុនិក និងភាគីពាក់ព័ន្ធផ្សេងទៀត និងរក្សាចរន្តសម្រាប់មូលធនល្អបំផុត ដើម្បីកាត់បន្ថយចំណាយដើមទុន។

រ.ទ.ស.ភ មិនមានគោលការណ៍ជាក់លាក់ នៃអនុបាតបំណុលធៀបនឹងដើមទុននោះទេ។ គោលការណ៍របស់ រ.ទ.ស.ភ គឺរក្សាសាច់ប្រាក់ និងសាច់ប្រាក់សមមូលឲ្យបានគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការរបស់ខ្លួន និងប្រើប្រាស់កញ្ចប់ឥណទានដើម្បីបង់ការចំណាយវិនិយោគ។ រ.ទ.ស.ភ តាមដាន ដើមទុន តាមមូលដ្ឋានអនុបាតបំណុលធៀបនឹងដើមទុន។ អនុបាតនេះត្រូវបានគណនាដោយយកបំណុលសុទ្ធ ចែកនឹងដើមទុនសរុប។ បំណុលសុទ្ធ ត្រូវបានគណនាដោយយកប្រាក់កម្ចីសរុប (រាប់ទាំងប្រាក់កម្ចីរយៈពេលខ្លី និងប្រាក់កម្ចីរយៈពេលវែងនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ) ដកនឹង សាច់ប្រាក់និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី។ ដើមទុនសរុបត្រូវបានគណនាដោយយកមូលធន ដែលបានបង្ហាញនៅលើរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ បូកនឹងបំណុលសុទ្ធ។ អនុបាតបំណុលធៀបនឹងដើមទុនមានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ប្រាក់កម្ចីសរុប	២០៦.៧០៩.៥៣០	១៩៧.៨៦៧.៤០៨
ដក៖ សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី	(១៦១.៩៨៤.៦៥៦)	(១៥៩.២៦០.៧៤៨)
បំណុលសុទ្ធ	៤៤.៧២៤.៨៧៤	៣៨.៦០៦.៦៦០
មូលធនសរុប	៦៥៩.៥០២.៧៥៧	៥៥២.៤២៨.៤៨១
ដើមទុនសរុប	៧០៤.២២៧.៦៣១	៥៩១.០៣៥.១៤១
អនុបាតបំណុលធៀបនឹងដើមទុន	៦,៣៥%	៦,៥៣%

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.៣- ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៥.៣.៣- ការប៉ាន់ស្មានតម្លៃសមរម្យ

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើប្រាស់ក្នុងការប៉ាន់ស្មានតម្លៃសមរម្យនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមរម្យដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជន និងគណនីអ្នកផ្គត់ផ្គង់ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពីការថយចុះតម្លៃ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមរម្យ ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) ប្រាក់កម្ចី - តម្លៃសមរម្យនៃប្រាក់កម្ចីត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីនាដំណាច់ឆ្នាំ។

៥.៤- ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមានការរំពឹងទុកនៃព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ រ.ទ.ស.ភ ធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យដោយគិតពីអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យ កម្រដូចគ្នានឹងលទ្ធផលពិតជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យដែលមានហានិភ័យធំ អាចបណ្តាលឲ្យមាននិយ័តកម្មជាសារវន្តលើតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានបង្ហាញដូចខាងក្រោម៖

(ក) ពន្ធ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទប្បញ្ញត្តិពន្ធដារ ក៏ប៉ុន្តែបទប្បញ្ញត្តិទាំងអស់នេះ មានបំណកស្រាយផ្សេងៗគ្នា ហើយ ការកំណត់ចុងក្រោយលើចំនួនពន្ធ នឹងធ្វើឡើងបន្ទាប់ពីការធ្វើអធិការកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ។

គណៈគ្រប់គ្រងជឿជាក់ថាខ្លួនបានកត់ត្រាសំវិធានធនគ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកទៅលើបំណកស្រាយរបស់ខ្លួនចំពោះបទប្បញ្ញត្តិ ពន្ធដារ ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធអាចធ្វើការបកស្រាយខុសគ្នាពីនេះ ហើយផលប៉ះពាល់អាចមានទំហំជាសារវន្ត។

(ខ) ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

គណនេយ្យកម្មនៃគណនីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ គឺទាក់ទងនឹងការប្រើប្រាស់ការប៉ាន់ស្មានក្នុងការកំណត់អាយុកាលប្រើប្រាស់រំពឹងទុក និងតម្លៃសំណល់នៃទ្រព្យសកម្មទាំងនោះ។ ការកំណត់អាយុកាលប្រើប្រាស់ និងតម្លៃសំណល់នៃទ្រព្យសកម្មគឺផ្អែកលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ក្នុងការវិនិច្ឆ័យ រ.ទ.ស.ភ បានវាយតម្លៃលើកត្តាមួយចំនួនក្នុងចំណោមកត្តាជាច្រើនមានដូចជា ការប្រើប្រាស់រំពឹងទុកនៃទ្រព្យសកម្ម ស្ថានភាពសំណើក ជាក់ស្តែងដែលបានគិតទុកជាមុន ដោយអាស្រ័យទៅលើកត្តាប្រតិបត្តិការ និងកត្តាបរិស្ថាន ព្រមទាំងភាពហួសសម័យ ទាំងផ្នែកបច្ចេកទេស និង ពាណិជ្ជកម្មដែលកើតពីបម្រែបម្រួល ឬការកែលម្អផ្នែកបច្ចេកវិទ្យា។

(គ) កាតព្វកិច្ចសោធននិវត្តន៍

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចសោធននិវត្តន៍គឺអាស្រ័យទៅតាមកត្តាមួយចំនួន ដែលត្រូវបានកំណត់តាមមូលដ្ឋានដែលពាក់ព័ន្ធនឹងការគណនា ហានិភ័យ ដោយប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលបានប្រើប្រាស់ក្នុងការកំណត់ចំណាយសុទ្ធសម្រាប់ប្រាក់សោធននិវត្តន៍ រួមមានអត្រា អប្បបរមា អត្រាកំណើនប្រាក់បៀវត្សរ៍ អត្រាបរិយាកាស និងអត្រាបោះបង់ការងារ។ បម្រែបម្រួលណាមួយលើការសន្មតទាំងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃ យោងរបស់កាតព្វកិច្ចសោធននិវត្តន៍នេះ។

ដោយសារមិនមានទីផ្សារសញ្ញាប័ណ្ណ និងសញ្ញាប័ណ្ណរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា រ.ទ.ស.ភ បានប្រើប្រាស់អត្រាការប្រាក់តម្លៃមធ្យមនៃ មូលនិធិដែលបានធ្វើនៅធនាគារ ដែលបម្រុងទុកសម្រាប់សោធននិវត្តន៍ ជាអត្រាអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ចេញប៉ាន់ស្មាននា ពេលអនាគត ដែលតម្រូវឲ្យមានសម្រាប់ការទូទាត់កាតព្វកិច្ចសោធននិវត្តន៍។

ព័ត៌មានបន្ថែមទៀតត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៥.១៩។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.៤- ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ (ត)

(គ) ភាគកិច្ចសោធននិវត្តន៍ "ក"

នៅពេលដែលអត្រាអប្បបរមានៃប្រាក់ប្រចាំខែ ខុសពីការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង ១០% នៃអត្រាបច្ចុប្បន្ន នោះតម្លៃយោងនៃភាគកិច្ចសោធននិវត្តន៍ អាចនឹងត្រូវផ្លាស់ប្តូរប្រហាក់ប្រហែលនឹងចំនួនខាងក្រោម៖

បម្រែបម្រួលនៃអត្រាអប្បបរមា	ផលប៉ះពាល់លើភាគកិច្ចសោធននិវត្តន៍ ខ្ពស់ជាង/(ទាបជាង)	
	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ទាបជាងអត្រាបច្ចុប្បន្ន ១០%	១.៦២២.៥៦៧	១.៤៩៤.៦០៥
ខ្ពស់ជាងអត្រាបច្ចុប្បន្ន ១០%	(១.៤៨៥.៤៦៨)	(១.៣៧១.៩៦៥)

(ឃ) ចំណូលបង្កក្នុងការលក់ទឹកស្អាត

ការកត់ត្រាប្រាក់ចំណូលបង្កក្នុងការលក់ទឹកស្អាត គឺផ្អែកទៅលើបរិមាណទឹកដែលបានផលិត បរិមាណទឹកដែលបានចេញវិក្កយបត្រ ការបាត់បង់ទឹកមធ្យម និងតម្លៃមធ្យមតាមប្រភេទអតិថិជន។ គណៈគ្រប់គ្រងប្រើប្រាស់ស្ថិតិនៃអត្រាបាត់បង់ទឹក និងតម្លៃមធ្យមពីបទពិសោធន៍ក្នុងគ្រាមុន ដែលអាចមិនឆ្លុះបញ្ចាំងយ៉ាងស្មើគ្រប់អំពីអត្រាជាក់ស្តែង និងស្ថានភាពបច្ចុប្បន្ន។

ង.៥- ការផ្លាស់ប្តូរមកប្រើ CIFRS

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១២ គឺជារបាយការណ៍ដំបូងគេដែលបានរៀបចំតាម CIFRS។ គោលការណ៍គណនេយ្យរបស់ រ.ទ.ស.ភ ដែលរៀបចំតាម CIFRS បានបង្ហាញនៅក្នុងកំណត់សម្គាល់ ២ ត្រូវបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១១ ព័ត៌មានប្រៀបធៀប និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដើមគ្រា។ ផលប៉ះពាល់ក្នុងការផ្លាស់ប្តូរមកប្រើ CIFRS របស់ រ.ទ.ស.ភ ត្រូវបានសង្ខេបដូចខាងក្រោម៖

(ក) ការជ្រើសរើសការផ្លាស់ប្តូរ

ក្នុងការផ្លាស់ប្តូរនេះ CIFRS 1 អនុញ្ញាតឱ្យមានការលើកលែងមួយចំនួនពីការអនុវត្តត្រលប់ក្រោយទាំងស្រុង។ រ.ទ.ស.ភ បានជ្រើសរើសមិនប្រើប្រាស់ការលើកលែងដែលមានជម្រើស ដែលបានផ្តល់ឱ្យក្រោម CIFRS 1 ទេ លើកលែងតែ ប្រាក់ចំណេញ "ថ្ងៃទី១" ដូចមាន ពិភាក្សាខាងក្រោម។ ជាងនេះទៅទៀត មិនមានការលើកលែងចាំបាច់ដទៃទៀត ដែលត្រូវអនុវត្តចំពោះ រ.ទ.ស.ភ ទេ។

មានការលើកលែងមួយដែលការកត់ត្រាប្រាក់ចំណេញ "ថ្ងៃទី១" ត្រូវអនុវត្តត្រលប់ក្រោយសម្រាប់ប្រតិបត្តិការដែលបានកើតឡើងបន្ទាប់ពីកាលបរិច្ឆេទផ្លាស់ប្តូរមកប្រើ CIFRS ដូចជាឥណទានដែលទទួលបានតាមអត្រាការប្រាក់ទាបជាងអត្រាទីផ្សារជាដើម។

(ខ) ការផ្ទៀងផ្ទាត់មូលធននិងចំណូលម្នាក់ដែលបានរាយការណ៍ពីមុនក្រោម CAS ទៅនឹង CIFRS

រ.ទ.ស.ភ បានអនុវត្តស្តង់ដារគណនេយ្យមួយចំនួនមុនកាលកំណត់ (រួមមាន CIAS 19 ស្តីពី "អត្ថប្រយោជន៍ បុគ្គលិក" CIAS 23 ស្តីពី "បន្ទុកប្រាក់កម្ចី" និង CIAS 34 ស្តីពី "របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា") ក្នុងឆ្នាំមុនៗ ដែលបានរាយការណ៍ក្រោម CAS។ ជាលទ្ធផល មិនមានភាពខុសគ្នាជាសារវន្តក្នុងការផ្ទៀងផ្ទាត់មូលធន នៅក្នុងការផ្លាស់ប្តូរនេះទេ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.៥- ការផ្លាស់ប្តូរមកប្រើ CIFRS (ត)

ការផ្ទៀងផ្ទាត់មូលធនមានដូចខាងក្រោម៖

មូលធន	៣១ ធ្នូ ២០១១ ពាន់រៀល	០១ មករា ២០១១ ពាន់រៀល
មូលធនរាយការណ៍ក្រោម CAS និយ័តកម្ម	៥៥២.៤២៨.៤៨១	៥១៥.៥៦៧.៥៧៣
មូលធនរាយការណ៍ក្រោម CIFRS	<u>៥៥២.៤២៨.៤៨១</u>	<u>៥១៥.៥៦៧.៥៧៣</u>

ការផ្ទៀងផ្ទាត់ចំណូលលម្អិតមានដូចខាងក្រោម៖

ចំណូលលម្អិតសរុប	ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ពាន់រៀល
ចំណូលលម្អិតសរុបរាយការណ៍ក្រោម CAS និយ័តកម្ម	៣១.៩៨៩.៩០៧
ចំណូលលម្អិតសរុបរាយការណ៍ក្រោម CIFRS	<u>៣១.៩៨៩.៩០៧</u>

គ) និយ័តកម្មលើរបាយការណ៍លំហូរសាច់ប្រាក់

មិនមានភាពខុសគ្នាជាសារវន្តរវាង CAS និង CIFRS ទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ខ្ទង់នីមួយៗក្នុងលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការសកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានទេ។

៥.៦- ព័ត៌មានប្រតិបត្តិការតាមផ្នែក

រ.ទ.ស.ភ ផលិតទឹកស្អាតដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានី។ ដើម្បីគាំទ្រដល់អាជីវកម្មក្នុងការចែកចាយទឹកស្អាតនេះ រ.ទ.ស.ភ ត្រូវការភ្ជាប់នាឡិកាទឹកជាសេវាគាំទ្រ។ ប្រាក់ចំណូលដែលបានមកពីការភ្ជាប់នាឡិកាទឹក (ដែលជាសេវាគាំទ្រដល់ការលក់ទឹកស្អាត) មានចំនួនតិចជាង១០%នៃប្រាក់ចំណូលសរុប ចំណែកឯការលក់ទឹកស្អាតមានចំនួនប្រមាណ ៨៥% នៃប្រាក់ចំណូលសរុបរបស់រ.ទ.ស.ភ។

រ.ទ.ស.ភ មានប្រតិបត្តិការតាមផ្នែកតែមួយដែលត្រូវរាយការណ៍គឺ ការលក់ទឹកស្អាត។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ក្រុមគណៈគ្រប់គ្រង) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុងដែលបានរាយការណ៍អំពីលទ្ធផលនៃការលក់ទឹកស្អាតទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការវាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូលដុល ចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធជៀបនឹង ការិយបរិច្ឆេទមុនៗ។

ប្រាក់ចំណូលទាំងអស់បានមកពីអតិថិជនខាងក្រៅ។ រ.ទ.ស.ភ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយរាល់ការលក់ទឹកស្អាតទាំងអស់មានប្រភពចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

០១/ ការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹកស្អាត

០២/ សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

០៤/ ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស

០៥/ ការងារផ្ទេរធន រ.ទ.ស.ក ទទួលបានក្នុងឆ្នាំ២០១២

១-

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)



ង.៧- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ឃើយាយ	ដីកូរ ពាន់រៀល	សំណង់លើដី កាន់កាប់ ពាន់រៀល	ក្រឡឹងម៉ាស៊ីន ពាន់រៀល	បំពង់បង្ហូរទឹក ពាន់រៀល	បរិក្ខារ មធ្យមសិក្សា ពាន់រៀល	សម្ភារៈ និង បរិក្ខារការិយាល័យ ពាន់រៀល	បរិក្ខារ អគ្គិសនី ពាន់រៀល	យានយន្ត ពាន់រៀល	រ៉ាន និងឧបករណ៍ ប្រើប្រាស់ផ្សេងៗ ពាន់រៀល	នាវាទឹក ពាន់រៀល	ការងារកំពង់ ដំណើរការ ពាន់រៀល	សរុប ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១												
ថ្លៃដើមប៉ាន់ស្មាន	៧៣.៦៤៣.១៨៤	១៥៥.៤៦៥.៧៣៤	៥៨.៥៣៥.៣៥៩	៣២០.៤៨៩.៩៩៦	៩២៧.៦០៣	៤.៦៤៦.១០០	៥៩.១១៩.៧៧១	៩.៦៤៧.៣០៧	៧.៣៦៣.៧២៣	៣.៩៥៧.១០៤	២៤.២១៩.៤៩០	៧២១.០៦៥.៣៧១
រំលស់បង្កើត	-	(២៦.០៦៤.៨៧៥)	(២៣.១០០.៧៦៩)	(៦៩.៧២៤.២១៣)	(៧១៣.៨៥៩)	(៥.៨៩៩.៧៧៩)	(៤២.៧៣៤.៤៥២)	(៦.៩៥៣.៦២៧)	(១.២៤២.៩១៩)	(៣.៣០៩.៤៣១)	-	(១៧៩.៧៤៤.៣២៤)
តម្លៃចុះបញ្ជីសុទ្ធ	៧៣.៦៤៣.១៨៤	១២៩.៤០០.៨៥៩	៣៥.៤៣៤.៥៩០	២៥០.៧៦៥.៧៨៣	២១៣.៧៤៤	២.៧៤៦.៣២១	១៦.៣៨៥.៣១៩	២.៦៩៣.៦៨០	៦.១២០.៨០៤	៦៤៧.៦៧៣	២០.៩០៩.០៥៩	៥៤១.៣២១.០៤៧
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១												
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៧៣.៦៤៣.១៨៤	១២៩.៤០០.៨៥៩	៣៥.៤៣៤.៥៩០	២៥០.៧៦៥.៧៨៣	២១៣.៧៤៤	២.៧៤៦.៣២១	១៦.៣៨៥.៣១៩	២.៦៩៣.៦៨០	៦.១២០.៨០៤	៦៤៧.៦៧៣	២០.៩០៩.០៥៩	៥៤១.៣២១.០៤៧
ការទិញបន្ថែម	-	-	៣១៨.៦៣៥	-	៤.៧៩៩	៦៩៩.៣៤២	-	៤.០៣៩.០៦២	៣៣៣.១៧៤	៧៩.១៣៦	១០៦.៧០៤.៥២៧	១១២.១៦៥.៦៧០
ការផ្ទេរ	-	៥៦៥.៩៦៤	-	៥.៣៨៤.៩៦២	-	-	-	-	៥២.១៩៩	២៣៣.៦១៧	(៦.២២៦.៧៤២)	-
ការលក់ចេញ	-	-	(៧៨.១៦១)	-	-	(១៧.០៣២)	-	-	-	-	-	(៩៩.១៩៣)
រំលស់	-	(៣.៣៦១.៩២៧)	(៣.០៧៨.៤៤៧)	(៤.៣២៤.៦១៤)	(៦១.០០៤)	(៧១៨.៦៧២)	(៣.៥៨៤.១៤២)	(១.០១៨.៥៦០)	(៧៣៧.៣៥៣)	(២២០.១០៧)	-	(២១.០០៤.៧៨០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៧៣.៦៤៣.១៨៤	១២៥.៦៦៧.៤៩៥	៣២.៥៥០.៧៦៧	២៤៦.៤៣៦.១៦៧	១៥៧.៥៣៤	២.៧៧៧.៩៨៩	១២.៨០០.៧៧៧	៦.៦៧៥.៦២០	៦.១៤៦.៤២១	១៥០.៥០៦	១០៧.៦៥៧.២៧៥	៥២០.៣៧៦.៧៧៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១												
ថ្លៃដើម	៧៣.៦៤៣.១៨៤	១៥៥.៤០០.៦៩៤	៥៨.៤៨៣.២៥៥	៣២៥.៤៨៤.៩៥៤	៩១៣.១១៩	៦.៩៤៩.៩៤៦	៥៩.១១៩.៧៧១	១២.៨៩៧.១៤០	៧.៧២៥.០៩៦	៤.២៦៩.៤៥៧	១២៥.៦៩៧.២៧៥	៨២៥.៦៥៥.៣៦៩
រំលស់បង្កើត	-	(២៩.៧៦៦.៨០២)	(២៥.៨៨០.៧១៤)	(៧៨.០៤៨.៧៩១)	(៧៤៩.៥៨៥)	(៤.២៧៤.០២៧)	(៤៦.២១៩.៩៥៤)	(៧.២០៣.៤៥៨)	(១.៥៨០.៧២២)	(៣.៥៦៩.៩៣៨)	-	(១៩៧.២៧៣.៦៦៥)
តម្លៃចុះបញ្ជីសុទ្ធ	៧៣.៦៤៣.១៨៤	១២៥.៦៣៣.៨៩២	៣២.៦០២.៥៤១	២៤៧.៤៣៦.១៦៣	១៤៥.៥៣៤	២.៧៧៥.៩១៩	១២.៩០០.៧៧៧	៥.៦៩៣.៦៨២	៦.១៤៤.៣៧៤	១១០.០៩៦	១២៥.៦៩៧.៣៣៧	៦២៨.៣៨១.៧០៤
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២												
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៧៣.៦៤៣.១៨៤	១២៥.៦៣៣.៨៩២	៣២.៦០២.៥៤១	២៤៧.៤៣៦.១៦៣	១៤៥.៥៣៤	២.៧៧៥.៩១៩	១២.៩០០.៧៧៧	៥.៦៩៣.៦៨២	៦.១៤៤.៣៧៤	១២០.០៩៦	១២៥.៦៩៧.៣៣៧	៦២៨.៣៨១.៧០៤
ការទិញបន្ថែម (ក)	-	-	១.១៩៧.០៣៣	-	-	៨៦០.២៩២	៤០៧.៣៨៨	៤.៥២៩.២០៣	៦៣២.៥២៦	២៥.២៩៣	១២១.៩១២.១៨៧	១២៥.៥៩៩.៤៨២
ការផ្ទេរ	-	១.៩៤៧.៥៨០	-	៩.១៩៩.៩៧៥	-	-	-	-	៣១.១៣១	៤៦.៥៦០	(១១.២២៩.២៤៦)	-
ការលក់ចេញ	-	(១០៩.៥៤៣)	(៦៧.២៩៤)	-	-	(២៦.៩៤៧)	(៣.៨៤២)	-	(១.២៨០)	(៤.០៥៤)	-	(២១២.១១៤)
រំលស់	-	(៣.៤៣៩.៩០៧)	(៣.០២៣.៧៥២)	(៤.៥០៦.៥៦៩)	(៥៩.០០៤)	(៧៤២.៧០៣)	(២.៧២៣.០១៥)	(១.៥៤៩.៤១២)	(៦៧៥.៣៦៣)	(២៣០.៥៩៩)	-	(២១០.៦៤១.៦៤០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៧៣.៦៤៣.១៨៤	១២៣.០៥០.៤១២	៣០.៥០៦.៥៤៤	២៤២.៩២៩.៦៧២	៨៦.៥៣៤	២.៧៤៩.០០១	១០.៥៧៦.១៤៨	៤.១៤៤.២៧២	៥.៤៦៩.០២៧	១១៤.០៧៥	១៣៤.៤៦៧.៦២១	៧២៧.០៦៦.៦៦៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២												
ថ្លៃដើម	៧៣.៦៤៣.១៨៤	១៥៦.៧៤៤.០២២	៥៨.៨០០.៩២៧	៣៣៥.៤៣៦.៤៣១	៩១៣.១១៩	៧.៦៣៥.៧០៥	៥៩.៤៧៦.០១៥	១២.៨២៧.៥៣៣	៨.៧៧៥.៤០៤	៤.១០៧.៥៦៤	១៣៥.៦៩៧.២១៦	៩៤៧.១៥៥.៤៨៣
រំលស់បង្កើត	-	(៣១.០៩៣.០១០)	(២៦.០៩៤.៣៨៣)	(៨៦.៥០៦.៧៦៩)	(៨៦.៥៨០)	(៤.៨៥៩.៧៨៦)	(៤៦.៥៦៦.២៩០)	(៧.១៥២.៨៦១)	(២.៦២៨.៣៨០)	(៣.៥០០.៥០០)	-	(២១៦.៥០៤.៦១៦)
តម្លៃចុះបញ្ជីសុទ្ធ	៧៣.៦៤៣.១៨៤	១២៥.៦៥០.៩១២	៣២.៧០៦.៥៤៤	២៤៨.៩២៩.៦៦២	១០៦.៥៣៩	២.៧៧៥.៩១៩	១២.៨៦៩.៧៤៥	៥.៦៧៤.៦៧២	៦.១៤៦.០២៤	១០៦.៥៧៦	១៣៥.១៩៦.៧១៦	៧៣០.៦៥០.៨៦៧

(ក) ការទិញបន្ថែមនេះជាចម្បងពាក់ព័ន្ធនឹងការសាងសង់រោងចក្រផលិតទឹកស្អាតនៅទីនេមន និងបណ្តាញចែកចាយទឹកស្អាត ដែលកំពុងតែដំណើរការសាងសង់នៅឡើយ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.៧- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ការផ្ទៀងផ្ទាត់ការទិញបន្ថែមនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទៅនឹងលំហូរសាច់ប្រាក់មានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ការទិញបន្ថែម	១២៩.៥៥៨.៨៨២	១១២.១៦៤.៦៧០
កំណើនគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(៧.១៦២.២០៧)	(៣១.១០៥.១៨២)
	<u>១២២.៣៩៦.៦៧៥</u>	<u>៨១.០៥៩.៤៨៨</u>
តំហាយបុរេប្រទានឲ្យអ្នកផ្គត់ផ្គង់	(១៦.៣៨១.៧៤២)	(៥.១០១.៨១៧)
សាច់ប្រាក់បានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	<u>១០៦.០១៤.៩៣៣</u>	<u>៧៥.៩៥៧.៦៧១</u>
ដក៖ ការធ្វើមូលធនកម្មការប្រាក់លើទ្រព្យសកម្មដែលមានគុណវុឌ្ឍិ (ក)	(៤.២២៩.២០៣)	(២.៩៩៨.១៧០)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (តាមលំហូរសាច់ប្រាក់)	<u>១០១.៧៨៥.៧៣០</u>	<u>៧២.៩៥៩.៥០១</u>

(ក) អត្រាការប្រាក់ដែលបានធ្វើមូលធនកម្មគឺ ០,២៥% លើប្រាក់កម្ចីដែលទទួលបានពី AfD ក្រោមកិច្ចព្រមព្រៀងឥណទាន លេខ CKH១០៧៥ OMS និងប្រាក់កម្ចីដែលទទួលបានពីJICA គឺ ៧,៣៥%។

ង.៨- ទ្រព្យសកម្មអរូបី

កម្មវិធីអំណោយ
ពាន់រៀល

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	
ថ្លៃដើម	១.៥៤១.៣២២
រំលស់បង្គរ	(៥៤៤.៥២១)
តម្លៃចុះបញ្ជីសុទ្ធ	<u>៩៩៦.៨០១</u>
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	
សមតុល្យដើមគ្រា	៩៩៦.៨០១
ការទិញបន្ថែម	២៧១.៨១៥
រំលស់	(២៣៤.៧១១)
តម្លៃចុះបញ្ជីសុទ្ធ	<u>១.០៣៣.៩០៥</u>
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	
ថ្លៃដើម	១.៨១៣.១៣៦
រំលស់បង្គរ	(៧៧៩.២៣១)
តម្លៃចុះបញ្ជីសុទ្ធ	<u>១.០៣៣.៩០៥</u>
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	
សមតុល្យដើមគ្រា	១.០៣៣.៩០៥
ការទិញបន្ថែម	៥៣៣.៥៨៨
រំលស់	(២៨៥.០៣៨)
តម្លៃចុះបញ្ជីសុទ្ធ	<u>១.២៨២.៤៥៥</u>
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	
ថ្លៃដើម	២.៣៤៦.៧២៤
រំលស់បង្គរ	(១.០៦៤.២៦៩)
តម្លៃចុះបញ្ជីសុទ្ធ	<u>១.២៨២.៤៥៥</u>

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.៩- ឧបករណ៍ហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុតាមប្រភេទ

	៣១ ធ្នូ ២០១២ ពាន់រៀល	៣១ ធ្នូ ២០១១ ពាន់រៀល
ទ្រព្យសកម្មក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ឥណទាន និងគណនីអតិថិជន		
ការវិនិយោគរយៈពេលខ្លី	១៤៨.០០៨.៦១៩	១៥១.៧៩៩.៩២៧
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	២៧.៥៣៩.៤៥២	២៣.៤៧២.៤៨៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣.៩៧៦.០៣៧	៧.៤៦០.៨២១
ឥណទានផ្តល់ឱ្យបុគ្គលិក	៦.០៧៣.២៦៨	-
ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	៦៩៥.៥០១	៧៦៥.៦១៣
	<u>១៩៦.២៩២.៨៧៧</u>	<u>១៨៣.៤៩៨.៨៤៤</u>
បំណុលក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
បំណុលហិរញ្ញវត្ថុផ្សេងៗតាមថ្លៃដើមដករំលស់		
ប្រាក់កម្ចី	២០៦.៧០៩.៥៣០	១៩៧.៨៦៧.៤០៨
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤៤.៦៦១.៣៣១	២៩.៥៦៤.៤១២
ប្រាក់កក់របស់អតិថិជន	២៧.៧៨៦.៩៨៧	២៤.៦០២.០៧១
កម្រៃបង្កលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)	-	៣.២១៥.៧១៧
	<u>២៧៩.១៥៧.៨៤៨</u>	<u>២៥៥.២៥៩.៦០៨</u>

(ខ) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនហួសកាលកំណត់សង និងមិនថយចុះតម្លៃ អាចត្រូវបានវាយតម្លៃដោយយោងទៅតាមអត្រាឥណទានខាងក្រៅ (ប្រសិនបើមាន) ឬយោងទៅតាមព័ត៌មានអតីតកាលអំពីអត្រាខកខានមិនបានសងបំណុលរបស់ភាគីជាដៃគូ។

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
គណនីអតិថិជនពាណិជ្ជកម្ម		
ក្រុម ១	៤.០៩៤.៧៥៧	៣.០៦២.៨៨៤
ក្រុម ២	១.៧១៦.៨៦៥	២.២៧៨.៩៦៥
	៥.៨១១.៦២២	៥.៣៤១.៨៤៩
ការវិនិយោគរយៈពេលខ្លី		
មិនមានចំណាត់ថ្នាក់**	១៤៨.០០៨.៦១៩	១៥១.៧៩៩.៩២៧
	១៤៨.០០៨.៦១៩	១៥១.៧៩៩.៩២៧
សាច់ប្រាក់នៅធនាគារ		
មិនមានចំណាត់ថ្នាក់**	១១.៩៩៦.៦៣១	៦.៨១៩.៩៥៩
D*	៩២៤.៨៦១	២៨២.៦៤៧
	<u>១២.៩២១.៤៩២</u>	<u>៧.១០២.៦០៦</u>

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.៩- ឧបករណ៍ហិរញ្ញវត្ថុ (ត)

ក្រុម ១ - អតិថិជនថ្មី និងអតិថិជនចាស់ពីការលក់ទឹកស្អាត (តិចជាង១ខែ)។ អតិថិជននេះគឺជាអតិថិជនដែលមិនមែនអង្គការរដ្ឋាភិបាល ហើយមិនត្រូវបានកំណត់ចំណាត់ថ្នាក់ដោយភ្នាក់ងារជាតិឬអន្តរជាតិទេ។

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
គណនីអតិថិជនពីអ្នកប្រើប្រាស់តាមផ្ទះ	២.២៤០.៧៩៤	១.៧៥២.០៤៨
គណនីអតិថិជនពីការប្រើប្រាស់ក្នុងលក្ខណៈពាណិជ្ជកម្ម	១.៨៤៧.០៦៤	១.៣០៤.៨៤២
អ្នកចែកចាយទឹកស្អាត	៦.៨៩៩	៥.៩៩៤
	៤.០៩៤.៧៥៧	៣.០៦២.៨៨៤

ក្រុម ២ - អតិថិជនចាស់ពីការលក់ទឹកស្អាត (តិចជាង១ឆ្នាំ) ដែលមិនមានប្រវត្តិមិនសងប្រាក់ក្នុងអតីតកាល។ អតិថិជននេះគឺជាអង្គការរដ្ឋាភិបាល ដែលមិនត្រូវបានកំណត់ចំណាត់ថ្នាក់ដោយភ្នាក់ងារជាតិឬអន្តរជាតិទេ។

D* - សមតុល្យនេះគឺជាសាច់ប្រាក់បានធ្វើនៅធនាគារ អេស៊ីលីដា ភីអិលស៊ី។ ធនាគារ អេស៊ីលីដា ភីអិលស៊ីត្រូវបានកំណត់ចំណាត់ថ្នាក់ D ដោយ Standard & Poor's នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១។ ចំណាត់ថ្នាក់ D នេះ ត្រូវបានផ្តល់សម្រាប់ Bank Fundamental Strength Rating នៃរូបិយប័ណ្ណក្នុងស្រុកគឺប្រាក់រៀល។

(ខ) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

មិនមានចំណាត់ថ្នាក់** - ចំពោះធនាគារក្នុងស្រុកដទៃទៀតដែល រ.ទ.ស.ភ បានដាក់ប្រាក់បញ្ញើរបស់ខ្លួន មិនមានការផ្តល់ចំណាត់ថ្នាក់ពីភ្នាក់ងារណាមួយទេ។

៥.១០- ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ឥណទានរយៈពេលខ្លី	៧៤.៧៤២	៦២.៤៥២
ឥណទានរយៈពេលវែង ដែលមានកាលកំណត់សង៖		
- ពី១ឆ្នាំ ទៅ ២ឆ្នាំ	៨៨.៣៧៧	៧៥.៥៦៦
- ពី២ឆ្នាំ ទៅ ៥ឆ្នាំ	៣៤៩.០០៤	៣០៨.៥៦៧
- លើសពី៥ឆ្នាំឡើងទៅ	១៨៣.៣៧៨	៣១៩.០២៨
	៦២០.៧៩៩	៧០៣.១៦១
ឥណទានសរុបផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	៦៩៥.៥១១	៧៦៥.៦១៣

ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ដោយអនុលោមតាមកិច្ចព្រមព្រៀងឥណទានដែលបានចុះហត្ថលេខាដោយ រ.ទ.ស.ភ និងរដ្ឋាករទឹកខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០៨ ក្នុងទឹកប្រាក់ចំនួន ១.១៥៦ លានរៀល (២៨៣.១៩២ ដុល្លារអាមេរិក)។ គោលបំណងនៃឥណទាននេះគឺដើម្បីធ្វើហិរញ្ញប្បទានសម្រាប់ការស្ថាបនាបណ្តាញផ្គត់ផ្គង់ទឹកមេនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលត្រូវស្ថាបនានិងបញ្ចប់ដោយ រ.ទ.ស.ភ ក្នុងខែមេសា ឆ្នាំ២០០៩។ ឥណទាននេះមិនមានការធានាទេ និងមានអត្រាការប្រាក់៥%ក្នុងមួយឆ្នាំ។

យោងតាមតារាងសងប្រាក់ដែលបានចែងក្នុងមាត្រា G នៃកិច្ចព្រមព្រៀងឥណទាន រដ្ឋាករទឹកខេត្តពោធិ៍សាត់ត្រូវសងរំលស់ឥណទាននេះក្នុងរយៈពេល ១២០ខែ។ ប៉ុន្តែយោងតាមលិខិតស្នើសុំរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់ លេខ ០៥ ឧបរ.ទ.ពស IME.WS.PS ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ តារាងសងប្រាក់នេះត្រូវបានកែសម្រួលទៅជាសងរំលស់ចំនួន ១២៦ខែវិញ ដោយពន្យារការសងប្រាក់ដើមពីខែមករា ទៅខែមិថុនា ឆ្នាំ២០១៣ (ចាប់ផ្តើមសងប្រាក់ឡើងវិញនៅខែកក្កដា ឆ្នាំ២០១៣)។ ការសងការប្រាក់នៅតែធ្វើឡើងតាមមូលដ្ឋានប្រចាំខែដដែល។ លិខិតស្នើសុំនេះត្រូវបានអនុម័តដោយ រ.ទ.ស.ភ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.១០- ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ (ត)

តម្លៃសមរម្យនៃឥណទានរយៈពេលវែង ផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ មានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
តម្លៃយោង	៦២០.៧៥៩	៧០៣.១៦១
តម្លៃសមរម្យ	៥២៤.៣០១	៥៨៤.០១៨

តម្លៃសមរម្យនៃឥណទានគឺផ្អែកលើលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចី ៨,៥០% (២០១១៖ ៨,៥០%)។

៥.១១- ឥណទានផ្តល់ឱ្យបុគ្គលិក

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តភាគហ៊ុនដែលនឹងបោះផ្សាយលក់ចំនួន ១០% បម្រុងសម្រាប់បុគ្គលិករបស់ រ.ទ.ស.ភ។ កាលបរិច្ឆេទបែងចែកចំនួនភាគហ៊ុនជូនបុគ្គលិកនីមួយៗ ត្រូវបានកំណត់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ ដែលត្រូវបានចាត់ទុកថាជា កាលបរិច្ឆេទផ្តល់គម្រោងភាគហ៊ុនរបស់បុគ្គលិក។ ទឹកប្រាក់ឥណទានសរុបមានចំនួន ៨.២១៨លានរៀល ត្រូវបានផ្តល់ឱ្យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១២។ រ.ទ.ស.ភ ផ្តល់ឥណទានដល់បុគ្គលិក និងមន្ត្រីជាន់ខ្ពស់ដើម្បីទិញភាគហ៊ុនទាំងនេះក្នុងរយៈពេលបីឆ្នាំដោយមិនគិតការប្រាក់។ នៅថ្ងៃផុត កំណត់បុគ្គលិកត្រូវសងឥណទាននេះវិញទាំងស្រុងជូន រ.ទ.ស.ភ។ យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកទាំងអស់មានសិទ្ធិជួញដូរភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលពួកគេសងឥណទាននេះរួចរាល់។

	២០១២ ពាន់រៀល
តម្លៃយោង	៦.០៧៣.២៦៨
តម្លៃសមរម្យ	៦.០៧៣.២៦៨

តម្លៃសមរម្យនៃឥណទានផ្តល់ឱ្យបុគ្គលិកគឺផ្អែកទៅលើលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាការប្រាក់មធ្យមគឺ១៤,៤០% ក្នុងមួយឆ្នាំ។ គណៈ គ្រប់គ្រង បានវាយតម្លៃថាអត្រាការប្រាក់ ១៤,៤០% នេះ គឺជាអត្រាដ៏សមហេតុផល ពោលគឺវាសមមូលនឹងអត្រាដែលបុគ្គលិកអាចខ្ចីពីធនាគារពាណិជ្ជ បាន ចំពោះរូបិយវត្ថុជាប្រាក់រៀលសម្រាប់រយៈពេលបីឆ្នាំ។

នៅថ្ងៃប្រគល់ប្រាក់កម្ចី និងតម្លៃសមរម្យនៃសមតុល្យឥណទានចំនួន ២.៧២៩លានរៀល ត្រូវបានកាត់ត្រានៅក្នុងគណនីប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ ដោយសារតម្លៃសមរម្យរបស់ឥណទានត្រូវបានកាត់បន្ថយដោយអត្រាអនុគ្រោះ (មិនយកការប្រាក់) ហើយ អត្ថប្រយោជន៍នេះត្រូវ បានផ្តល់ជូនបុគ្គលិក។

៥.១២- សន្និធិ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
បំពង់ចែកចាយទឹក និងបរិក្ខារភ្ជាប់ (ក)	៥៣.០១៦.៦៥១	២១.៣៤៩.៤១៨
នាឡិកាទឹក	៣.៣១៣.០៣៣	២.១៤៦.៣០៤
គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ	២.១៦៦.៦០៥	២.៤៥៤.៨៨០
សារធាតុគីមី	៥៤៥.០៦១	១៧៥.៧៣៦
ធុងស្តុកទឹក និងកញ្ចប់ផ្សេងៗ	៣៧០.១៩៣	១០០.២១៦
វត្ថុធាតុដើមផ្សេងៗ	១.៣១១.៤៦៥	១.៨៦២.០១៧
	៦០.៧២៣.០០៨	២៨.០៨៨.៥៧១

(ក)កំណើនសមតុល្យចុងគ្រាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២នេះ គឺពាក់ព័ន្ធជាមួយទៅនឹងការទិញបំពង់ចែកចាយទឹកស្អាត និងបរិក្ខារភ្ជាប់ សម្រាប់ការ សាងសង់រោងចក្រផលិតទឹកស្អាតនៅនិរាជ្យ និងការពង្រីកបណ្តាញចែកចាយទឹកស្អាត។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.១២- សន្និធិ (ត)

ថ្លៃដើមសន្និធិដែលបានកត់ត្រាជាចំណាយមានទឹកប្រាក់ចំនួន ៩.៧៥៨លានរៀល សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ និង ១០.១០៦លានរៀល សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១។

រ.ទ.ស.ភ បានកត់ត្រាសំវិធានធនចំនួន ២៥៦លានរៀល ក្នុងឆ្នាំ២០១២ នៅក្នុងគណនីចំណាយក្នុងខ្ទង់ចំណេញ-ខាត ក្នុងរបាយការណ៍លទ្ធផលលម្អិត។

៥.១៣- គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
គណនីអតិថិជនពីអ្នកប្រើប្រាស់តាមផ្ទះ	២.២៤០.៧៩៤	១.៧៥២.០៤៨
គណនីអតិថិជនពីសេវាសាងសង់	២.១៩៥.៦៦៦	-
គណនីអតិថិជនពីអ្នកប្រើប្រាស់ក្នុងលក្ខណៈអាជីវកម្ម	១.៨៤៧.០៦៤	១.៣០៤.៨៤២
គណនីអតិថិជនពីគ្រឹះស្ថានសាធារណៈ (ក)	១.៧១៦.៨៦៥	២.២៧៨.៩៦៥
គណនីអតិថិជនពីអ្នកចែកចាយទឹកស្អាត	៦.៨៩៩	៥.៩៩៤
ដកៈ សំវិធានធនគណនីអតិថិជនសង្ស័យ	(៥.៥៥៤)	(១២.២៤០)
គណនីអតិថិជនពាណិជ្ជកម្ម-សុទ្ធ	៨.០០១.៧៣៤	៥.៣២៩.៦០៩
ចំណូលបង្កពីការលក់ទឹកស្អាត (ខ)	១៦.៤៥៧.២២៩	១៤.៤០៦.១៦៩
ការប្រាក់ត្រូវទទួល	២.៧៧៨.៤២៧	៣.៥០៩.៥៣៦
បុរេប្រទានឲ្យអ្នកផ្គត់ផ្គង់	៥៧១.១១១	១៦.៤០៥.១០៥
អាករលើតម្លៃបន្ថែមត្រូវទទួល-សុទ្ធ	១៦០.៩០៦	២១៧.៦៤៧
គណនីអតិថិជនផ្សេងៗ	៣០២.០៦៣	២២៧.១៦៩
	២០.២៦៩.៧៣៦	៣៤.៧៦៥.៦២៦
	២៨.២៧១.៤៧០	៤០.០៩៥.២៣៥

អតិថិជនរបស់ រ.ទ.ស.ភ រួមមានអតិថិជនតាមផ្ទះក្នុងស្រុក អតិថិជនប្រើប្រាស់ជាលក្ខណៈអាជីវកម្ម និងស្ថាប័នរដ្ឋាភិបាល។ រយៈពេលនៃការប្រមូលប្រាក់ពីអតិថិជនតាមផ្ទះក្នុងស្រុក និងអតិថិជនប្រើប្រាស់ជាលក្ខណៈអាជីវកម្ម គឺមានរយៈពេលតិចជាងមួយខែ និងស្ថាប័នរដ្ឋាភិបាល មានរយៈពេលមួយឆ្នាំ។ គណៈគ្រប់គ្រងជឿជាក់ថា អតិថិជនទាំងអស់នឹងបង់ប្រាក់យ៉ាងពេញលេញ លើកលែងតែអតិថិជនណាដែលបានកត់ត្រាសំវិធានធនពាក់ព័ន្ធរួចហើយ។

ដោយសារគណនីអតិថិជនទាំងនេះមានរយៈពេលខ្លី ដូចនេះតម្លៃសមរម្យរបស់វាគឺប្រហាក់ប្រហែលនឹងតម្លៃយោងដកសំវិធានធន។ តម្លៃយោងនៃគណនីអតិថិជនពាណិជ្ជកម្មទាំងអស់គឺកត់ត្រាជាប្រាក់រៀល ហើយគណនីអតិថិជនផ្សេងៗទៀតកាតច្រើនកត់ត្រាជាប្រាក់រៀលដែរ។

ហានិភ័យឥណទានអតិបរមាគិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ គឺជាតម្លៃយោងនៃគណនីអតិថិជននីមួយៗដែលបានពណ៌នាខាងលើ ដកប្រាក់កក់របស់អតិថិជនដែលទទួលបានមុនការតភ្ជាប់នាឡិកាទឹក។

(ក) គណនីអតិថិជនពីគ្រឹះស្ថានរដ្ឋបាលសាធារណៈ គឺមានការហួសកាលកំណត់សង ប៉ុន្តែមិនថយចុះតម្លៃទេ។ គណនីអតិថិជនទាំងនេះពាក់ព័ន្ធនឹងស្ថាប័នរដ្ឋាភិបាល ដែលពុំមានប្រវត្តិមិនសងប្រាក់នាពេលថ្មីៗនេះទេ។

(ខ) ចំណូលបង្កពីការលក់ទឹកស្អាត គឺជាការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជន ដែលមិនទាន់បានចេញវិក្កយបត្រនៅឡើយ គិតត្រឹមដំណាច់ឆ្នាំ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

ខ - កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.១៤- ពន្ធលើប្រាក់ចំណេញត្រូវបង់

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៤៣៧.៦៦៥	(១.៦៤៣.៨១៨)
ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ (កំណត់សម្គាល់ ង.៣១)	៧.១១៣.២៩៥	៦.៤១០.៦៥៧
ពន្ធបានបង់ក្នុងឆ្នាំ	(៦.៦៥៧.១៤៣)	(៤.៣២៩.១៧៤)
	៨៩៣.៨១៧	៤៣៧.៦៦៥

ការបង់ពន្ធលើប្រាក់ចំណេញត្រូវបានបង់សម្រាប់ឆ្នាំមុន និងពន្ធផ្សេងៗទៀតក្នុងឆ្នាំ។

ង.១៥- ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លីគឺជាប្រាក់បញ្ញើមានកាលកំណត់ ដែលបានធ្វើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងរយៈពេលពី៤ខែ ទៅ១២ខែ ហើយទទួលបានការប្រាក់ចន្លោះពី ៣,៧៥% ទៅ ៥,០០% ក្នុងមួយឆ្នាំ (២០១១ ៖ ចន្លោះពី ៣,៧៥% ទៅ ៦,០០% ក្នុងមួយឆ្នាំ) ។

នៅក្នុងគណនីការវិនិយោគរយៈពេលខ្លីនេះ រួមមានប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ១៤,៤ពាន់លានរៀល (២០១១ ៖ ១០,៥%ពាន់លានរៀល) ដែលបានរៀបចំជាពិសេសសម្រាប់បង់អត្ថប្រយោជន៍សោធននិវត្តន៍ ជូនបុគ្គលិកដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះពេលចូលនិវត្ត។

ង.១៦- សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១.០៥៤.៥៤៥	៣៥៨.២១៥
សាច់ប្រាក់នៅធនាគារ	១២.៩២១.៤៩២	៧.១០២.៦០៦
	១៣.៩៧៦.០៣៧	៧.៤៦០.៨២១

នៅក្នុងគណនីសាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានទឹកប្រាក់ចំនួន ៥៩៣ លានរៀល (២០១១ ៖ ១២៣ លានរៀល) ដែលបានរៀបចំទុកសម្រាប់បង់អត្ថប្រយោជន៍សោធននិវត្តន៍ ជូនបុគ្គលិកដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះពេលចូលនិវត្ត។

ង.១៧- មូលធនភាគហ៊ុន

	ចំនួនភាគហ៊ុន		មុព្វលាភ	តម្លៃ		សរុប
	ប្រភេទ "ក"	ប្រភេទ "ខ"		តម្លៃ	តម្លៃ	
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	-	-	-	-	៤៥៦.០០០.២៦៤	៤៥៦.០០០.២៦៤
ការផ្ទេរទៅគណនីដើមទុន (ក)	-	-	-	-	៩.០២៧.៨៦៥	៩.០២៧.៨៦៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	-	-	-	-	៤៦៥.០២៨.១២៩	៤៦៥.០២៨.១២៩
ការបង្វិលដើមទុនទៅជាភាគហ៊ុន (ខ)	៧៣.៩២៧	៣៩១.១០១	៧៣.៩២៧.១៨៧	-	៣៩១.១០០.៩៤២	(៤៦៥.០២៨.១២៩)
សាច់ប្រាក់បានពីភាគហ៊ុនដែលបានចេញលក់ (គ)	១៣.០៤៦	-	១៣.០៤៥.៩៧៥	៦៣.១៥៣.១៧៨	-	៧៦.១៥៥.១៥៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ (គ)	៨៦.៩៧៣	៣៩១.១០១	៨៦.៩៧៣.១៦២	៦៣.១៥៣.១៧៨	៣៩១.១០០.៩៤២	- ៥៤១.២២៧.២៨២

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.១៧- មូលធនភាគហ៊ុន(ត)

(ក) អនុលោមតាមលិខិតលេខ ៣០៦៦ SHV TR ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាភាគហ៊ុនរបស់ រ.ទ.ស.ភ ផងនោះ បានអនុម័តឱ្យផ្ទេរជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗទៀតដែលមានទឹកប្រាក់ចំនួន ៩ពាន់លានរៀល ទៅក្នុងគណនីដើមទុនរបស់ រ.ទ.ស.ភ (កំណត់សម្គាល់២២)។

(ខ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យបំបែកដើមទុនដែលមានទាំងអស់ចំនួន ៤៦៥.០២៨.១២៩.០០០រៀល ទៅជាភាគហ៊ុនធម្មតាចំនួន ៧៣.៩២៧.១៨៧ភាគហ៊ុន និងភាគហ៊ុនប្រភេទ "ក" ចំនួន ៣៩១.១០០.៩៤២ភាគហ៊ុន ដែលក្នុង១ភាគហ៊ុនមានតម្លៃចារិក ១.០០០រៀល។ ភាគហ៊ុនប្រភេទ "ក" មិនបានទទួលការប្រាក់ ឬភាគលាភទេ ហើយមានសិទ្ធិ និងលក្ខខណ្ឌដូចមានលម្អិតនៅក្នុងមាត្រា ១២.២ នៃលក្ខន្តិកៈចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ។

(គ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានចុះបញ្ជីក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដោយជោគជ័យ។ រ.ទ.ស.ភ គឺជាក្រុមហ៊ុនតែមួយ និងជាក្រុមហ៊ុនដំបូងក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ភាគហ៊ុនធម្មតាសរុបមានចំនួន ៨៦.៩៧៣.១៦២ភាគហ៊ុន ដែលមានតម្លៃចារិក១.០០០រៀលក្នុង១ភាគហ៊ុន។ ថ្លៃដើមក្នុងការចេញផ្សាយភាគហ៊ុនថ្មីចំនួន ១៣.០៤៥.៩៧៥ ភាគហ៊ុន មានទឹកប្រាក់ចំនួន ៦.០០០លានរៀល ត្រូវបានកាត់កងជាមួយនឹងបុព្វលាភភាគហ៊ុន។ រាល់ភាគហ៊ុនដែលបានចេញផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។ សេចក្តីលម្អិតអំពីភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	ចំនួនភាគហ៊ុន	%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ត្រូវរក្សាទុក១ឆ្នាំ)	៧៣.៩២៧.១៨៧	៨៥%
ភាគហ៊ុនិកដទៃទៀត	១១.៧៤១.៦០៦	១៤%
គម្រោងភាគហ៊ុនរបស់បុគ្គលិក (ត្រូវរក្សាទុក៣ឆ្នាំ) (ក)	១.៣០៤.៣៦៩	១%
	៨៦.៩៧៣.១៦២	១០០%

(ក) យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកទាំងអស់មានសិទ្ធិជួញដូរភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលពួកគេសង់ឥណទានរួចរាល់។

៥.១៨- ទុនបម្រុង

	ទុនបម្រុងដើមទុន ពាន់រៀល	ទុនបម្រុងតាមច្បាប់ ពាន់រៀល	ទុនបម្រុងទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍ ពាន់រៀល	សរុប ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	១.៦៤៨.៤៣៥	៦.៣៥៣.២៧៥	៦.៣៥៣.២៧៥	១៤.៧០៥.៩៧២	២៩.០៦០.៩៥៧
ការបន្ថែម	-	១.៥២៥.៣១៧	១.៥២៥.៣១៧	២៧.៤៥៥.៧១៨	៣០.៥០៦.៣៥២
ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា(ក)	-	-	-	(៣.០៥០.៦៣៥)	(៣.០៥០.៦៣៥)
ការបង់សម្រាប់សកម្មភាពសង្គម (ខ)	-	-	-	(១.១០៦.២២៩)	(១.១០៦.២២៩)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	១.៦៤៨.៤៣៥	៧.៨៧៨.៥៩២	៧.៨៧៨.៥៩២	៣៨.០០៤.៨២៦	៥៥.៤១០.៤៤៥
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២	១.៦៤៨.៤៣៥	៧.៨៧៨.៥៩២	៧.៨៧៨.៥៩២	៣៨.០០៤.៨២៦	៥៥.៤១០.៤៤៥
ការបន្ថែម	-	១.៥៩៩.៤៩៥	១.៥៩៩.៤៩៥	២៨.៧៩០.៩១៧	៣១.៩៨៩.៩០៧
ប្រាក់ចំណេញបានបង់ជូនរាជរដ្ឋាភិបាលកម្ពុជា(ក)	-	-	-	(៣.១៩៨.៩៩១)	(៣.១៩៨.៩៩១)
ការបង់សម្រាប់សកម្មភាពសង្គម (ខ)	-	-	-	(៣៤៦.៨៤៧)	(៣៤៦.៨៤៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	១.៦៤៨.៤៣៥	៩.៤៧៨.០៨៧	៩.៤៧៨.០៨៧	៦៣.២៤៩.៩០៥	៨៣.៨៥៤.៥១៤

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.១៨- ទុនបម្រុង (ត)

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៩ ត្រង់មាត្រា២៩ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវបានប្រើប្រាស់ដូចខាងក្រោម៖

- ☑ សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- ☑ សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- ☑ សម្រាប់ទុនបម្រុងទូទៅ ៥% និង
- ☑ សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍។

(ក) ដោយចូលជាធរមានពីដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ តទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយល់ព្រម តាមសំណើពី រ.ទ.ស.ភ តាមរយៈលិខិតលេខ ២២៥៤ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០០៨ ដែលបានស្នើសុំបែងចែកប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនចំនួន ១០% ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១២ទៅ បន្ទាប់ពី រ.ទ.ស.ភ បានចុះបញ្ជីរួចហើយ ការបែងចែកភាគលាភនឹងត្រូវអនុវត្តតាមលក្ខន្តិកៈថ្មីរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។ ការបែងចែកភាគលាភមានដូចខាងក្រោម៖

គោលការណ៍ភាគលាភនឹងត្រូវកំណត់ដោយស្របទៅតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការបែងចែកប្រាក់ចំណេញ ដូចខាងក្រោម៖

- ១). ការទូទាត់ការខាតក្នុងឆ្នាំកន្លងទៅ
- ២). បន្ទាប់ពីបានទូទាត់ការខាតក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើនៅមានប្រាក់ចំណេញ នោះប្រាក់ចំណេញនោះត្រូវបែងចែកដូចខាងក្រោម៖
 - i. ផ្តល់ជូនជូនគណៈគ្រប់គ្រងនិងបុគ្គលិក តាមលក្ខខណ្ឌដូចខាងក្រោម៖
 - ផ្តល់ជូននូវប្រាក់បៀវត្សរ៍១ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធចាប់ពី៥% ទៅ១០%នៃចំណាយប្រតិបត្តិការ។
 - ផ្តល់ជូននូវប្រាក់បៀវត្សរ៍២ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី១០% ទៅ២០% នៃចំណាយប្រតិបត្តិការ។
 - ផ្តល់ជូននូវប្រាក់បៀវត្សរ៍៣ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធច្រើនជាង២០% នៃចំណាយប្រតិបត្តិការ។
 - ii. ២% សម្រាប់ប្រាក់សោធននិវត្តន៍និងអសមត្ថភាពវិជ្ជាជីវៈ
 - iii. ៥% សម្រាប់ទុនបម្រុងតាមច្បាប់
 - iv. ៥% សម្រាប់ទុនបម្រុងទូទៅ
 - v. ៥% សម្រាប់មូលនិធិសង្គម ដែលនឹងត្រូវកាត់ត្រាជាចំណាយក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង

(ក) ចំនួនទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការបែងចែកខាងលើនេះ ត្រូវបន្តបែងចែកដូចខាងក្រោមទៀត៖

- i. បម្រុងសម្រាប់ការវិនិយោគនាពេលអនាគត (ប្រាក់ចំណេញរក្សាទុក) ដែលទឹកប្រាក់នេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល
- ii. ទឹកប្រាក់នៅសល់ក្រោយពីទុនបម្រុងសម្រាប់ការវិនិយោគ ត្រូវបែងចែកជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៨៥% និង ១៥%ទៀតជូនវិនិយោគិនសាធារណៈ។

(ខ) ការប្រើគណនីទុនបម្រុងសម្រាប់បង់សកម្មភាពសង្គម គឺអនុលោមតាមលិខិតលេខ២៨៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០។ សកម្មភាពសង្គមនេះទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សម្រាប់ក្រុមយោធានៅតាមបណ្តាខេត្តមួយចំនួន។ សកម្មភាពនេះត្រូវបានបន្តរហូតដល់ឆ្នាំ២០១១ ដោយយោងតាមលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈុន លេខ២២១០សហវ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១។ ប្រាក់ចំណេញបានបែងចែកជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១២មានចំនួន ៣.១៩៩លានរៀល (៤៣,២៧រៀលក្នុងមួយភាគហ៊ុន) និងឆ្នាំ២០១១ មានចំនួន ៣.០៥១លានរៀល (៤១,២៧រៀលក្នុងមួយភាគហ៊ុន)។

ភាគលាភសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដែលមានតម្លៃ២៧,៧០រៀលក្នុងមួយភាគហ៊ុន និងមានទឹកប្រាក់ភាគលាភសរុបចំនួន ២.៤០៩លានរៀល ត្រូវបានស្នើនិងត្រូវបានអនុម័តក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣។ របាយការណ៍ហិរញ្ញវត្ថុនេះមិនបានឆ្លុះបញ្ចាំងពីភាគលាភត្រូវបែងនេះទេ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.១៩- កាតព្វកិច្ចសោធននិវត្តន៍

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល	២០១០ ពាន់រៀល	២០០៩ ពាន់រៀល	២០០៨ ពាន់រៀល
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់	២៦.១៦៥.២៣៥	២៤.៦០១.០២៨	២០.៣៤៧.៨១៦	១៦.៣៦៣.០២២	១៤.៩២៣.៩៤៤
តម្លៃសមរម្យនៃទ្រព្យតម្លៃ	-	-	-	-	-
ស្ថានភាពអធន (Unfunded status)	២៦.១៦៥.២៣៥	២៤.៦០១.០២៨	២០.៣៤៧.៨១៦	១៦.៣៦៣.០២២	១៤.៩២៣.៩៤៤
បំណុលសុទ្ធដែលបានកត់ត្រានៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	២៦.១៦៥.២៣៥	២៤.៦០១.០២៨	២០.៣៤៧.៨១៦	១៦.៣៦៣.០២២	១៤.៩២៣.៩៤៤

បម្រែបម្រួលនៅក្នុងកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ក្នុងឆ្នាំនេះ មានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	២៤.៦០១.០២៨	២០.៣៤៧.៨១៦
ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.០៣៤.៨៨៣	៩៧៦.៩៦០
ចំណាយការប្រាក់	១.១០១.១១៤	៩៩៣.៧២៨
អត្ថប្រយោជន៍បានបង់	(៥៣៧.៤៤៨)	(៤៨៦.៦៨០)
(ចំណេញ)/ខាតពាក់ព័ន្ធនឹងការគណនាហានិភ័យ	(៣៤.៣៤២)	២.៧៦៩.២០៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២៦.១៦៥.២៣៥	២៤.៦០១.០២៨

ទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិតមានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.០៣៤.៨៨៣	៩៧៦.៩៦០
ចំណាយការប្រាក់	១.១០១.១១៤	៩៩៣.៧២៨
(ចំណេញ)/ខាតពាក់ព័ន្ធនឹងការគណនាហានិភ័យ	(៣៤.៣៤២)	២.៧៦៩.២០៤
ចំនួនទឹកប្រាក់សរុបដែលបានកត់ត្រាក្នុងគណនីប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ (កំណត់សម្គាល់ ៥.២៦)	២.១០១.៦៥៥	៤.៧៣៩.៨៩២

ទឹកប្រាក់ដែលរំពឹងថាត្រូវបង់ក្នុងរយៈពេល១២ខែមានចំនួន៧០៤លានរៀល សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ និង៥៣៧លានរៀល សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១។

ការសន្មតការគណនាហានិភ័យសំខាន់ៗ មានដូចខាងក្រោម៖

	២០១២	២០១១
មធ្យមភាគនៃការរំពឹងទុកនៃចំនួនឆ្នាំបម្រើការងារ	១៩	២០
អត្រាអប្បបរមា	៤,៤៨%	៤,៣៨%
អត្រាកំណើនប្រាក់បៀវត្សរ៍	អាស្រ័យទៅតាមគោលការណ៍របស់ រ.ទ.ស.ភ(ក)	
អត្រាមរណៈ	(ខ)	

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.១៩- កាតព្វកិច្ចសោធននិវត្តន៍ (ត)

(ក) អត្រាកំណើនប្រាក់បៀវត្ស

បុគ្គលិកត្រូវបានបែងចែកជា១១ថ្នាក់ ហើយថ្នាក់នីមួយៗមាន២៥កាំ។ គេរំពឹងថាបុគ្គលិកម្នាក់ៗ នឹងត្រូវឡើងឋានៈទៅកាំបន្ទាប់ជាដៀលរាល់ឆ្នាំ។ ការដំឡើងប្រាក់បៀវត្ស ត្រូវគិតទៅលើបម្រែបម្រួលនៃសន្ទស្សន៍មធ្យមភាគប្រចាំថ្នាក់នីមួយៗ គុណនឹងចំនួនប្រាក់បៀវត្សក្នុងមួយសន្ទស្សន៍។

ចំនួនប្រាក់បៀវត្សក្នុងមួយសន្ទស្សន៍គឺ ៥.០៧៥ រៀល (២០១១ ៖ ៥.០៧៥ រៀល)។ ខាងក្រោមនេះ គឺជាបម្រែបម្រួលនៃសន្ទស្សន៍មធ្យមភាគប្រចាំថ្នាក់នីមួយៗ។

ថ្នាក់	បម្រែបម្រួលនៃសន្ទស្សន៍ មធ្យមភាគប្រចាំថ្នាក់
១	៥
២	៧
៣	៨
៤	១០
៥	១២
៦	១៣
៧	១៤
៨	១៥
៩	១៦
១០	១៧
១១	១៨

(ខ) អត្រាមរណៈ

ដោយសារមិនមានអត្រាមរណៈត្រូវបានចេញផ្សាយនៅក្នុងប្រទេសកម្ពុជា រ.ទ.ស.ភ បានប្រើប្រាស់តារាងអត្រាអាយុកាលរំពឹងទុកនៃមរណៈរបស់ប្រទេសថៃឆ្នាំ២០០៨ ហើយបានកែសម្រួលដើម្បីឱ្យសមស្របទៅនឹងអាយុកាលរំពឹងទុករបស់ប្រជាជនកម្ពុជា។ តារាងអត្រាមរណៈរបស់ប្រទេសថៃឆ្នាំ២០០៨ គឺជាតារាងអត្រាមរណៈដែលបានចេញផ្សាយចុងក្រោយគេបំផុតនៅក្នុងប្រទេសថៃ។

តារាងខាងក្រោមនេះ បង្ហាញពីតារាងអត្រាមរណៈគំរូ ដែល រ.ទ.ស.ភ បានប្រើប្រាស់៖

ទាយុ	អត្រាមរណៈ (%ប្រចាំឆ្នាំ)	
	ស្រ្តី	បុរស
២០	០,៥៨២	០,៦៦៤
៣០	០,៥៩៨	០,៧០៥
៤០	០,៦១៨	០,៧៥៩
៥០	០,៧២៤	១,០០៨
៦០	១,១១៣	១,៥៨៩

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២០- បំណុលពន្ធពន្យារលើប្រាក់ចំណេញ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារលើប្រាក់ចំណេញ:		
ទ្រព្យសកម្មពន្ធពន្យារលើប្រាក់ចំណេញដែលត្រូវសងមកវិញ បន្ទាប់ពីរយៈពេលលើសពី១២ខែ	(៥.៥២០.០៤០)	(៤.២៦២.៧៧៨)
ទ្រព្យសកម្មពន្ធពន្យារលើប្រាក់ចំណេញដែលត្រូវសងមកវិញ ក្នុងរយៈពេល១២ខែ	(៥.៧៧.៩៨៨)	(៥.៧៦០.៣៦៦)
	<u>(៦.០៩៨.០២៨)</u>	<u>(៤.៧៩៩.១៤៤)</u>
បំណុលពន្ធពន្យារលើប្រាក់ចំណេញ:		
បំណុលពន្ធពន្យារលើប្រាក់ចំណេញដែលត្រូវសងមកវិញ បន្ទាប់ពីរយៈពេល លើសពី១២ខែ	២៤.៣៩១.៤៣៥	២១.៧៣៤.៨៥៤
បំណុលពន្ធពន្យារលើប្រាក់ចំណេញដែលត្រូវសងមកវិញ ក្នុងរយៈពេល១២ខែ	-	-
	<u>២៤.៣៩១.៤៣៥</u>	<u>២១.៧៣៤.៨៥៤</u>
បំណុលពន្ធពន្យារលើប្រាក់ចំណេញ(សុទ្ធ)	<u>១៨.២៩៣.៤០៧</u>	<u>១៦.៩៣៥.៧១០</u>

បម្រែបម្រួលគណនីពន្ធពន្យារលើប្រាក់ចំណេញ មានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	១៦.៩៣៥.៧១០	១៥.២៧៩.៤៨០
កត់ត្រាជាបន្តក្នុងរបាយការណ៍លទ្ធផលលម្អិត (កំណត់សម្គាល់ ៥.៣១)	១.៣៥៧.៦៩៧	១.៦៥៦.២៣០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	<u>១៨.២៩៣.៤០៧</u>	<u>១៦.៩៣៥.៧១០</u>

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារលើប្រាក់ចំណេញ និងបំណុលពន្ធពន្យារលើប្រាក់ចំណេញក្នុងឆ្នាំ ដោយមិនកាត់កងសមតុល្យគ្នាក្នុងយុត្តាធិការតែមួយ មានដូចខាងក្រោម៖

	អត្ថប្រយោជន៍ សោធននិវត្តន៍ ពាន់រៀល	សំវិធានបន សម្រាប់សន្តិសុខ នៃចម្រើនរដ្ឋបាល ពាន់រៀល	សំវិធានបន ចំណូលសង្គម ពាន់រៀល	ប្រាក់ចំណូល	(ចំណេញ)/ខាត ពីការប្តូររូបិយប័ណ្ណ ដែលមិនទាន់ ពាន់រៀល	សរុប ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	៤.០៦៩.៥៦៤	១២.៨៧៧	២.១៤៩	៣៦៨.០៨១	(៦៩៧.៩៧៤)	៣.៧៥៤.៦៩៧
កត់ត្រាខាងខ្ទង់ឥណទានជាចំណេញ និងខាត ក្នុងរបាយការណ៍ លទ្ធផលលម្អិត	៨៥០.៦៤២	៩៤៧	២៩៩	៣០.៦៧៤	១៦១.៨៨៥	១.០៨៤.៤៤៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	៤.៩២០.២០៦	១៣.៨២៤	២.៤៤៨	៣៩៨.៧៥៥	(៥៣៦.០៨៩)	៤.៧៩៩.១៤៤
កត់ត្រាខាងខ្ទង់ឥណទាន/(កត់ត្រាជា បន្ត) ជាចំណេញនិងខាត ក្នុង របាយការណ៍លទ្ធផលលម្អិត	២៨១.៣៥៧	៥១.២៣២	(១.៣៣៧)	៣២.០៤៥	៩៣៥.៥៨៧	១.២៩៨.៨៨៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៥.២០១.៥៦៣	៦៥.០៥៦	១.១១១	៤៣០.៨០០	៣៩៩.៤៩៨	៦.០៩៨.០២៨

បំណុលពន្ធពន្យារលើប្រាក់ចំណេញ៖

ដែលសំគាល់មិនបាន
ពាន់រៀល

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	១៩.០៣៤.១៧៧
កត់ត្រាជាបន្ត ជាចំណេញនិងខាត ក្នុងរបាយការណ៍លទ្ធផលលម្អិត	២.៧០០.៦៧៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	<u>២១.៧៣៤.៨៥៤</u>
កត់ត្រាជាបន្ត ជាចំណេញនិងខាត ក្នុងរបាយការណ៍លទ្ធផលលម្អិត	២.៦៥៦.៥៨១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	<u>២៤.៣៩១.៤៣៥</u>

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២១- ប្រាក់កម្ចី

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ប្រាក់កម្ចីពី៖		
AfD ឥណទានលេខ១០៧៥ OMS	៦៧.៩១៣.៦៩៨	២០.២៧៩.១៧៣
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - JICA	៥៩.៦៣៧.៤០៦	៥៧.៤៦៦.៩៦៥
AfD ឥណទានលេខ ៦០០០ ០១G	៤០.១៦៨.៣៧៣	៤៦.៣៧៥.៤៩៨
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)	៣៨.៩៩០.០៥៣	៤០.៣៣៤.៥៣៧
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ធនាគារពិភពលោក (WB) - ឥណទានលេខ ៣៧៤៦ KH	-	៣៣.៤១១.២៣៥
	២០៦.៧០៩.៥៣០	១៩៧.៨៦៧.៤០៨

កាលបរិច្ឆេទសងប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ប្រាក់កម្ចីរយៈពេលខ្លី		
ដល់កំណត់សងក្នុងរយៈពេល១ឆ្នាំ	១៤.៥៣៨.២០៦	១៥.០១៩.៩៤៥
ប្រាក់កម្ចីរយៈពេលវែង		
ដល់កំណត់សងក្នុងរយៈពេលពី១ឆ្នាំទៅ២ឆ្នាំ	១៨.៩២៤.៣៧២	១២.៧៧០.៧៨៥
ដល់កំណត់សងក្នុងរយៈពេលពី២ឆ្នាំទៅ៥ឆ្នាំ	៦៤.០៨៤.១៦៧	៥៣.៨៥៨.៦៩៧
ដល់កំណត់សងក្នុងរយៈពេលលើសពី៥ឆ្នាំឡើងទៅ	១០៩.១៦២.៧៨៥	១១៦.២១៧.៩៨១
	១៩២.១៧១.៣២៤	១៨៧.៨៦៧.៤០៨

តម្លៃយោងនិងតម្លៃសមរម្យនៃប្រាក់កម្ចីរយៈពេលវែងមានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
តម្លៃយោង	១៩២.១៧១.៣២៤	១៨៧.៨៦៧.៤០៨
តម្លៃសមរម្យ	១៧៤.៦១៥.៨៣៩	១៤៤.៧៣១.៤៥៧

តម្លៃសមរម្យនៃឥណទានទាំងនេះគឺផ្អែកទៅលើលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីសម្រាប់ឆ្នាំ២០១២គឺ ៨,៥០% (២០១១ ៖ ៨,៥០%)។

ប្រាក់កម្ចីទទួលបានជាប្រិយប័ណ្ណផ្សេងៗ មានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ប្រាក់អឺរ៉ូ	១០៨.០៨២.០៧១	៦៦.៦៥៤.៦៧១
ប្រាក់ដុល្លារអាមេរិក	៥៩.៦៣៧.៤០៦	៥៧.៤៦៦.៩៦៥
	១៦៧.៧១៩.៤៧៧	១២៤.១២១.៦៣៦

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.២១- ប្រាក់កម្ចី (ត)

លក្ខខណ្ឌ ឥណទាន	ឥណទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ធនាគារពិភពលោក ឥណទានលេខ៣៧៤៦KH និង ជំនួយលេខ H0៣៤KH)	ឥណទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ធនាគារអភិវឌ្ឍន៍អាស៊ី)	ឥណទានពី AfD ក្រោមកិច្ចព្រមព្រៀង ឥណទានលេខ CKH៦០០០ ០១៦	ឥណទានពី AfD ក្រោម កិច្ចព្រមព្រៀង ឥណទានលេខ CKH១០៧៥០៣S	ឥណទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (JICA ឥណទាន លេខ CP-P៩)
ការបរិច្ឆេទ កិច្ចព្រមព្រៀង	ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៣ វិសោធនកម្មថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១០	ថ្ងៃទី០៥ ខែឧសភាឆ្នាំ១៩៩៧	ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ វិសោធនកម្មថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៩ និងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០	ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០៩	ថ្ងៃទី០៨ ខែឧសភាឆ្នាំ២០១០
គម្រោង	គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទឹកស្អាត នៅតាមខេត្ត និងជុំវិញទីក្រុង	គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទឹកស្អាត នៅតាមខេត្ត និងជុំវិញទីក្រុង	គម្រោងពង្រីកជាងចក្រផលិតទឹកស្អាតនៅជ្រោយចង្វារ (ជំហានទី២) និងគម្រោងពង្រីកបណ្តាញចែកចាយរបស់ រ.ទ.ស.ភ	ការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីទី១ នៅសង្កាត់ និរោធន៍ និងពង្រីកការបញ្ជូន និងការចែកចាយបណ្តាញ ទាក់ទិនទៅនឹងការផលិតទឹកស្អាតបន្ថែម(កញ្ចប់ថវិកាង ក)	ការរចនាម៉ូត និងការស្ថាបនា រោងចក្រ ផលិតទឹកស្អាត និង ការបញ្ជូននៅ សង្កាត់និរោធន៍ (កញ្ចប់ថវិកាង ខ)
អត្រាការប្រាក់	៨,៥% ក្នុង១ឆ្នាំ	៦,៥% ក្នុង១ឆ្នាំ	EURIBOR ដក ១,៣៥%។ អត្រាការប្រាក់មិនត្រូវតិច ជាង ០,២៥% ឬលើស៥,២១% ទេ។ អត្រាអន្តរកាល ត្រូវបានប្តូរទៅ ជាអត្រាថេរ នៅដំណាច់ការិយបរិច្ឆេទសងប្រាក់ ១,៤៩% ចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១១	EURIBOR ដក ១,៣៥%។ អត្រាការប្រាក់ មិនត្រូវតិច ជាង ០,២៥% ឬលើស៥,២១% ទេ។ អត្រាអន្តរកាល ត្រូវ បានប្តូរទៅជាអត្រាថេរ នៅដំណាច់ការិយបរិច្ឆេទសងប្រាក់	៧,៣៥% ក្នុងមួយឆ្នាំ
ការធានា	គ្មាន	គ្មាន	លិខិតធានាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល	លិខិតធានាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល	គ្មាន
តារាងការសង ប្រាក់	បង់រំលស់២៤ដំណាក់កាល ដែលត្រូវសងនៅថ្ងៃទី ១៥ ខែមករា និងថ្ងៃទី១៥ ខែកក្កដា នៅក្នុងឆ្នាំ សារពើពន្ធនីមួយៗ ហើយចាប់ផ្តើមសងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០០៩	បង់រំលស់ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមករា និងថ្ងៃទី១៥ ខែកក្កដា នៃឆ្នាំនីមួយៗហើយចំនួនត្រូវបង់ ប្រហាក់ប្រហែលនឹង ១.២៧១.៤២៤.៩៣៩ រៀល (យោងតាមឧបសម្ព័ន្ធទី១ នៃកិច្ចព្រមព្រៀង) ដោយចាប់ផ្តើមពីឆ្នាំ២០១២ តទៅ	បង់រំលស់១៧ដំណាក់កាល ប្រចាំឆមាស ហើយត្រូវ ចាប់ផ្តើមសងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ និងបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	បង់រំលស់១៦ដំណាក់កាល ប្រចាំឆមាស ចាប់ផ្តើមពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ និងបញ្ចប់នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២១	បង់រំលស់២៤ដំណាក់កាល ប្រចាំឆមាស ចាប់ផ្តើមនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ និង បញ្ចប់នៅថ្ងៃទី២០ខែមីនា ឆ្នាំ២០២៦
កញ្ចប់ទឹក ប្រាក់បម្រុង	កិច្ចព្រមព្រៀងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៣៖ ឥណទាន៖ SDR៣.៤៤០.០០០ ជំនួយ៖ SDR២០០.០០០ យោងតាមវិសោធន កម្មថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១០ កញ្ចប់ទឹកប្រាក់ត្រូវបានកែតម្រូវ ដូចខាងក្រោម៖ ឥណទាន៖ SDR៨.០៣០.៤៩៣ ជំនួយ៖ SDR៥០០.០០០	SDR ៩.៦០៥.០០០	ទឹកប្រាក់អតិបរមា១១.១០០.០០០ អឺរ៉ូ	ទឹកប្រាក់អតិបរមា ១៦.០០០.០០០អឺរ៉ូ	ទឹកប្រាក់អតិបរមា ៣.៥១៣.០០០.០០០យ៉េន
ព័ត៌មានផ្សេងៗ	ហានិភ័យការប្តូររូបិយប័ណ្ណកើតពីការប្រែប្រួលរវាង តម្លៃរូបិយប័ណ្ណឥណទានជាប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណនៃការសងប្រាក់របស់ រ.ទ.ស.ភ ជាប្រាក់រៀល នឹងត្រូវធានាទាំងស្រុងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ហានិភ័យការប្តូររូបិយប័ណ្ណកើតពីការប្រែ ប្រួលរវាងតម្លៃរូបិយប័ណ្ណ ឥណទានជាSDR និងរូបិយប័ណ្ណនៃការសងប្រាក់របស់ រ.ទ.ស.ភ ជាប្រាក់រៀល នឹងត្រូវធានាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្រាប្តូរប្រាក់ (រៀល/SDR) ត្រូវបានកំណត់នៅថ្ងៃចុះកិច្ចសន្យា	ប្រតិបត្តិការត្រូវបានធ្វើឡើងជាប្រាក់អឺរ៉ូ (ទាំងការដកប្រាក់ និងការសងប្រាក់)	ប្រតិបត្តិការត្រូវបានធ្វើឡើងជាប្រាក់អឺរ៉ូ (ទាំងការដកប្រាក់ និងការសងប្រាក់)	ប្រតិបត្តិការត្រូវបានធ្វើឡើងជា ប្រាក់ដុល្លារអាមេរិក (ទាំងការដកប្រាក់ និងការសងប្រាក់)

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.២២- ចំណូលផ្សេងៗ

ចំណូលផ្សេងៗរួមមាន៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ជំនួយពន្យារពីរាជរដ្ឋាភិបាល និងជំនួយផ្សេងៗ (ក)	៦៧៩.០៧០	២១២.០៥២
ចំណូលផ្សេងៗ	១.៣៤៨.៩៦៣	១.៥២៤.៩៣០
	២.០២៨.០៣៣	១.៧៣៦.៩៨២

(ក) ជំនួយពន្យារពីរាជរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយរបស់ រាជរដ្ឋាភិបាល ពាន់រៀល	ជំនួយរបស់ទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	៦.០៧៣.៥៤៤	៨.៥១៦.២១០	២.១៨៥.៨៣០	១៦.៧៧៥.៥៨៤
រំលស់	១៧.៤៤១	(៤៣.៦៩៨)	(១៨៥.៧៩៥)	(២១២.០៥២)
ជំនួយបានផ្ទេរទៅគណនីដើមទុន(កំណត់សម្គាល់ ង.១៧)	-	(៨.០៥៨.៩១១)	(៩៦៨.៩៥៤)	(៩.០២៧.៨៦៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	៦.០៥៦.១០៣	៤១៣.៦០១	១.០៣១.០៨១	៧.៥០០.៧៨៥
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ (i)	៦.០៥៦.១០៣	៤១៣.៦០១	១.០៣១.០៨១	៧.៥០០.៧៨៥
ជំនួយទទួលបានបន្ថែម (ii)	២៥៧.៤៣១	-	-	២៥៧.៤៣១
រំលស់	(៥៧៨.៤៣១)	-	(១០០.៦៣៤)	(៦៧៩.០៦៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៥.៧៣៥.១០៣	៤១៣.៦០១	៩៣០.៤៤៧	៧.១១៩.១៥១

រំលស់លើជំនួយពន្យារពីរាជរដ្ឋាភិបាល និងជំនួយផ្សេងៗ ត្រូវបានកត់ត្រាជាចំណូលផ្សេងៗ នៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

ជំនួយពីរាជរដ្ឋាភិបាល

(i) ជំនួយពីរាជរដ្ឋាភិបាលកើតមកពីការចំណេញលើលម្អៀងនៃអត្រាចេរដែលបានប្រើដើម្បីប្តូរប្រាក់ (រៀល/SDR) ក្រោមកិច្ចព្រមព្រៀង ឥណទាន បន្តរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រ.ទ.ស.ភ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៩៧ ដែលមានទឹកប្រាក់សរុបចំនួន ៩.៦៩៥.០០០SDR ពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ.ទ.ស.ភ បានសម្រេចរក្សាទុកចំណេញពីការប្តូរប្រាក់នេះក្នុងបញ្ជីរបស់ រ.ទ.ស.ភ ថាជាជំនួយ (ដោយសារមិនមានតម្រូវការឱ្យ បង្វិល ប្រាក់ចំណេញនេះទៅវិញទេ) ហើយប្រាក់ចំណេញនេះនឹងត្រូវរំលស់ដោយផ្អែកលើគោលការណ៍ ដូចគ្នានឹងជំនួយពន្យារផ្សេងៗដែរ។

(ii) ជំនួយទទួលបានបន្ថែមគឺជាជំនួយដែលទទួលបានសម្រាប់សេវាប្រឹក្សា ក្រោមជំនួយមេដែលបានផ្តល់ដោយ AfD ជូនរាជរដ្ឋាភិបាលកម្ពុជា លើជំនួយលេខ FERC CKH ១១១១ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១។ សេវានេះពាក់ព័ន្ធនឹងការធ្វើទំនើបកម្មលើប្លង់មេ ការសិក្សាទៅតាមលទ្ធភាពដែល អាចធ្វើបាន និងការវាយតម្លៃអំពីផលប៉ះពាល់ផ្នែកបរិស្ថាន។

ជំនួយពី AfD

តាមរយៈអនុសញ្ញាដែលបានចុះហត្ថលេខាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង AfD ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រ.ទ.ស.ភ បានចុះកិច្ចព្រមព្រៀងទទួលជំនួយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៣។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងផ្តល់ឧបត្ថម្ភធនដល់ រ.ទ.ស.ភ នូវជំនួយដែលមានទឹកប្រាក់ចំនួន ៤.០០០.០០០ អឺរ៉ូ (ប្រមាណ ២៣.៣១៤លានរៀល) ដើម្បីធ្វើហិរញ្ញប្បទានដល់ការពង្រីកបណ្តាញផ្គត់ផ្គង់ ទឹកបរិភោគ នៅតំបន់ភ្នំពេញ និងតំបន់ ពាក់ព័ន្ធ។

ជំនួយផ្សេងៗ

ជំនួយផ្សេងៗគឺជាការឧបត្ថម្ភជាអចលនទ្រព្យពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (Japan International Cooperation Agency) និងក្រុមហ៊ុន KUBOTA Construction Co., Ltd.។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.២៣- គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម	២៩.៧១៨.៦០៣	២៥.០២២.៥៦៨
ប្រាក់ធានាដំណើរការប្រតិបត្តិការ	៧.៩១៤.៥៥៤	៥៧.១៣៧
បង្កប្រាក់លើកទឹកចិត្តបុគ្គលិក	២.៧៣៦.៥៨២	២.៣៧៨.៥៥១
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	២.៤០៩.៥៧២	១.៨៤៣.០២៦
ចំណូលពន្យារ (ក)	៤៤១.៨៨០	៦៤៥.០៤៥
ពន្ធគ្រប់គ្រងផ្សេងៗ	២១៧.៤៨៦	២០៩.៤៦៥
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	១.៩០៤.៩២៤	២៧៨.១៤៧
	៤៥.៣៤៣.៦០១	៣០.៤៣៣.៩៣៩

(ក) ចំណូលពន្យារនេះគឺជាសាច់ប្រាក់ដែលបានទទួលជាមុនពីធនាគារពិភពលោក (WB) និង Maries de Paris សម្រាប់ការភ្ជាប់បណ្តាញថ្មីទៅតាមផ្ទះប្រជាពលរដ្ឋក្រីក្រ។

ង.២៤- ការលក់

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ	៦៤.២០០.៩០១	៥២.៤៩៣.៣០៣
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤៤.២២១.៩៦៧	៤៣.៦៦៤.៥៦៧
ការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ	៥.៥៩៤.១៣៨	៥.៥០៩.២៣៣
ការលក់ទឹកស្អាតជូនអាជ្ញាធរស្វយ័តនានា	២៦១.៧៧៣	៣១១.៩៩២
ការលក់ទឹកស្អាតជូនអ្នកចែកចាយ	១៧៧.៩១៧	២១០.៥០៣
ចំណូលពីថ្លៃបង្កប់ក្នុងការលក់ទឹកស្អាត	២៨.២៣៨	២៦.៤០៥
ដក: ការលុបចោលវិក្កយបត្រ	(៣២៨.៤០១)	(១៧៥.២២៣)
	១១៤.១៥៦.៥៣៣	១០២.០៤០.៧៨០
ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ	៩.៦៧៥.៧៤១	៨.៧៧២.៨៤២
ចំណូលបានពីការផ្លាស់ប្តូរនាឡិកាទឹក	២.០៧៦.៥៦១	១.៩៣៣.៤២៣
ចំណូលបានពីការលក់គ្រឿងបន្លាស់ និងការលក់នាឡិកា	៥២១.៤៤៨	៥៩៦.៣០៤
	១២៦.៤៣០.២៨៣	១១៣.៣៤៣.៣៤៩

ង.២៥- កម្រៃពីសេវាសាងសង់

កម្រៃនេះគឺជាកម្រៃបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹក (ក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់) ដែល រ.ទ.ស.ភ បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.២៦- ចំណាយលើប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ប្រាក់បៀវត្សរ៍បុគ្គលិក	៧.៨៣៤.០៩៤	៦.៧៧៣.៩៣៤
ប្រាក់លើកទឹកចិត្ត	៣.៩០២.៥៤៣	៣.៤៩៤.១០៩
និយ័តកម្មលើតម្លៃសមរម្យនៃឥណទានផ្តល់ឲ្យបុគ្គលិក (កំណត់សម្គាល់ ង.១១)	២.៧២៨.៩០៧	-
ប្រាក់រង្វាន់	២.៣៩៣.៣៣៤	១.៩៩៣.៧៧៥
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (កំណត់សម្គាល់ ង.១៩)	២.១០១.៦៥៥	៤.៧៣៩.៨៩២
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	២៦៥.២៤០	២៤២.៣៧៤
ចំណាយផ្សេងៗពាក់ព័ន្ធនឹងបុគ្គលិក	១.៦៧០.៩៩៤	១.៧២៧.២៥៣
	២០.៨៩៦.៧៦៧	១៨.៩៧១.៣៣៧

ង.២៧- ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
សាច់ជូរ (Alum)	១.៤៩០.៩០៦	៣.០៨៧.៧៧២
ក្លរ (Chlorine)	១.១១៧.៥៨១	៨៩៤.៨៤៥
ប៉ូលី អាឡុយមីញ៉ូម ក្លរីដ (Poly Aluminium Chloride)	១.០០៨.៨៩៨	-
កំបោរ (Lime)	១២២.២១៤	៣៧៦.៨៦១
វត្ថុធាតុដើមផ្សេងទៀត	៤៧.២៨១	១០២.៧៧២
	៣.៧៧៦.៨៨០	៤.៤៦២.២៥០

ចាប់ពីឆ្នាំ២០១២មក រ.ទ.ស.ភ បានប្រើ ប៉ូលី អាឡុយមីញ៉ូម ក្លរីដ (Poly Aluminium Chloride) ក្នុងដំណើរការនៃការផលិតទឹកស្អាត ជំនួស សាច់ជូរ។

ង.២៨- ចំណាយវត្ថុធាតុដើមសម្រាប់ការភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
វត្ថុធាតុដើមសម្រាប់ការភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន	៣.១៣០.៧៣២	៣.៥៩៣.៥៦២
ការផ្លាស់ប្តូរនាឡិការទឹកសម្រាប់អ្នកប្រើប្រាស់	១.០៤៩.៧៤០	៧៨៣.៥៩៥
ថ្លៃដើមបំពង់ចែកចាយទឹក	១៧៦.១៤៣	១៥៦.៨២៩
ថ្លៃដើមផ្សេងៗ	៥៣៤.៤៧៧	៥៩២.៨៧៧
	៤.៨៩១.០៩២	៥.១២៦.៨៦៣

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.២៩- ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ចំណេញពីការប្តូររូបិយប័ណ្ណ	៣.៩៦៥.០៧០	៣.៧៩៩.០០៨
ខាតពីការប្តូររូបិយប័ណ្ណ	(៥.៦៣៨.៦១៣)	(៤.០១៧.២១០)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ	(១.៦៧៣.៥៤៣)	(២១៨.២០២)

ង.៣០- ចំណូលការប្រាក់ - សុទ្ធ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ចំណូលការប្រាក់៖		
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	៦.១០៧.៥៩៦	៦.៤២២.២០៤
ចំណូលហិរញ្ញប្បទានអនុគ្រោះឲ្យបុគ្គលិកកត់ត្រាត្រលប់វិញ (Unwind)	៥៨៤.៦៥១	-
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	-	២.៥៥៩.០១៤
ចំណូលការប្រាក់ពីឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	៣៦.៦០១	៣៩.៨១៦
	៦.៧២៨.៨៤៨	៩.០២១.០៣៤
ចំណាយការប្រាក់៖		
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៨.៦៦២.៥៨០)	(៨.៥៩៨.៦២៨)
ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(២.០៩៥.២០៥)	-
ចំណាយការប្រាក់ដែលបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានគុណវុឌ្ឍិ	៤.២២៩.២០៣	២.៩៩៨.១៧០
	(៦.៥២៨.៥៨២)	(៥.៦០០.៤៥៨)
ចំណូលការប្រាក់ - សុទ្ធ	២០០.២៦៦	៣.៤២០.៥៧៦

(ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារក្នុងស្រុកក្នុងឆ្នាំ។

(ខ) ចំណាយការប្រាក់គឺជាការប្រាក់លើប្រាក់កម្ចីពី AfD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយធនាគារ ពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង JICA។

ង.៣១- ចំណាយពន្ធលើប្រាក់ចំណេញ

ក. ចំណាយពន្ធលើប្រាក់ចំណេញ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ	៦.៥៩២.៨១៦	៦.៤១០.៦៥៧
និយ័តកម្មលើតួលេខក្នុងឆ្នាំកន្លងទៅ ដោយសារការកំណត់ពន្ធឡើងវិញ	៥២០.៤៧៩	-
ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំសរុប (កំណត់សម្គាល់ ង.១៤)	៧.១១៣.២៩៥	៦.៤១០.៦៥៧
ពន្ធពន្យារលើប្រាក់ចំណេញ (កំណត់សម្គាល់ ង.២០)	១.៣៥៧.៦៩៧	១.៦៥៦.២៣០
	៨.៤៧០.៩៩២	៨.០៦៦.៨៨៧

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

២.៣១- ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ខ. ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ និងចំណេញគណនេយ្យ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ចំណេញគណនេយ្យមុនបង់ពន្ធលើប្រាក់ចំណេញ	៤២.៨៩១.៩៥៣	៤០.០៥៦.៧៩៤
ចំណាយពន្ធក្នុងអត្រា ១៨% (២០១១:២០%)	៧.៧២០.៥៥២	៨.០១១.៣៥៩
និយ័តកម្មលើតួលេខក្នុងឆ្នាំកន្លងទៅ (ក)	៥២០.៤៧៩	-
ការប្រែប្រួលអត្រាពន្ធ (ខ)	១៩៥.៨៨៧	-
ចំនួនពន្ធនៃចំណាយដែលមិនអាចកាត់កងបាន	៣៤.១១៤	៥៥.៥២៨
ចំណាយពន្ធលើប្រាក់ចំណេញ	៨.៤៧០.៩៩២	៨.០៦៦.៨៨៧

យោងតាមច្បាប់សារពើពន្ធ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ តាមចំនួនមួយណាដែលខ្ពស់ជាងរវាងពន្ធលើប្រាក់ចំណេញក្នុងអត្រា ១៨% (២០១១:២០%) នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% នៃចំណូលសរុប។ ការកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណេញចំនួន ២% គឺជាការលើកទឹកចិត្តដែលផ្តល់ដោយគណៈកម្មការមូលបត្រកម្ពុជា សម្រាប់ការចុះបញ្ជីក្នុងការផ្សព្វផ្សាយមូលបត្រក្នុងរយៈពេលបីឆ្នាំ។ អត្រានេះនឹងត្រលប់ទៅអត្រាដើម ២០% វិញ ចាប់ពីឆ្នាំ២០១៥ទៅ។

ពន្ធលើប្រាក់ចំណេញត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ ក៏ប៉ុន្តែបទបញ្ញត្តិទាំងអស់នេះ អាចមានភាពប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនពន្ធលើប្រាក់ចំណេញ នឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ។

(ក) និយ័តកម្មនេះពាក់ព័ន្ធជាមួយទៅនឹងការបង់ពន្ធខ្លះ ដោយសារការបកស្រាយខុសគ្នាលើគណនីចំណាយដែលត្រូវកាត់ពន្ធ។ ទាក់ទិនទៅនឹងអគ្គនាយកដ្ឋានពន្ធដារ ការកំណត់ពន្ធត្រូវបានធ្វើឡើងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩។ ចាប់ពីឆ្នាំ២០១០មក មិនទាន់មានការកំណត់ពន្ធឡើងទៀតទេ។

(ខ) ការប្រែប្រួលអត្រាពន្ធត្រូវបានគណនាតាមមូលដ្ឋានលម្អៀងបណ្តោះអាសន្ននៃគណនេយ្យ និងមូលដ្ឋានពន្ធដែលទាក់ទិនទៅនឹងពន្ធពន្យារទ្រព្យសកម្ម និងបំណុល ដែលរំពឹងថានឹងត្រូវកត់ត្រានិងទូទាត់ បន្ទាប់ពីការិយបរិច្ឆេទការលើកទឹកចិត្តលើអត្រាពន្ធ ដែលត្រូវអនុវត្តតាមអត្រា២០%។

២.៣២- ចំណេញក្នុងមួយភាគហ៊ុន

ក. ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យម (weighted average) ដែលបានបោះផ្សាយក្នុងឆ្នាំ។

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (ពាន់រៀល)	៣៤.៤២០.៩៦១	៣១.៩៨៩.៩០៧
ចំនួនភាគហ៊ុនមធ្យម	៨៣.១២៣.៥៣០	៧៣.៩២៧.១៨៧
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (រៀល)	៤១៤,០៩	៤៣២,៧២

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

៥.៣២- ចំណេញក្នុងមួយភាគហ៊ុន (ត)

ខ. ចំណេញក្នុងមួយភាគហ៊ុនថយចុះ (diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

៥.៣៣- សាច់ប្រាក់បានពីប្រតិបត្តិការ

	កំណត់សម្គាល់	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ចំណេញមុនបង់ពន្ធ		៤២.៨៩១.៩៥៣	៤០.០៥៦.៧៩៤
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មរូបី	ង.៧	២១.០៨១.៦៤០	២១.០០៤.៧៨០
រំលស់ទ្រព្យសកម្មអរូបី	ង.៨	២៨៥.០៣៨	២៣៤.៧១១
រំលស់លើជំនួយពន្យារពីរាជរដ្ឋាភិបាល និងជំនួយផ្សេងៗ	ង.២២	(៦៧៩.០៧០)	(២១២.០៥២)
ខាត/(ចំណេញ) ពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		២១២.១១៤	(២២៨.៣១៧)
ចំណាយកាតព្វកិច្ចសោធននិវត្តន៍	ង.១៩	២.១០១.៦៥៥	៤.៧៣៩.៨៩២
ចំណាយការប្រាក់	ង.៣០	(៦.៧២៨.៨៤៨)	(៩.០២១.០៣៤)
ចំណូលការប្រាក់	ង.៣០	៦.៥២៨.៥៨២	៥.៦០០.៤៥៨
និយ័តកម្មតម្លៃសមរម្យនៃឥណទានផ្តល់ឱ្យអតិថិជន		២.៧២៨.៩០៧	-
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(៣២.៦៣៤.៤៣៧)	(៧.៩១១.៧៦១)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		(៥.២៨៩.០៨៥)	(១.០៤១.៤៥៧)
ចំណាយពន្យារលើការបោះផ្សាយលក់មូលបត្រកម្ពុជាសាធារណៈលើកដំបូង (IPO)		៤០៥.០៧៦	(៤០៥.០៧៦)
ប្រាក់កក់របស់អតិថិជន		៣.១៨៤.៩១៧	២.៧៤៧.៣៣៣
សាច់ប្រាក់បានពីជំនួយរបស់រដ្ឋាភិបាលនិងជំនួយផ្សេងៗ		២៥៧.៤៣១	-
ការធានាប្រតិបត្តិការ		៦៧៨.៩៤៥	៦.៩៨៦.១៤២
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		៨.៩៦៨.៦១៧	(១៧.៤៤៥.១១៨)
សាច់ប្រាក់បានពីប្រតិបត្តិការ		៤៣.៩៩៣.៤៣៥	៤៥.១០៥.២៩៥

→ ០៣/ របាយការណ៍ហិរញ្ញវត្ថុ

១- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត)

ង.៣៤- ចំណាយមូលធនទាក់ទងនឹងការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ចំណាយមូលធនទាក់ទងនឹងការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ សម្រាប់ដំណាច់ការិយបរិច្ឆេទរាយការណ៍ប៉ុន្តែមិនទាន់បានកើតឡើងនៅឡើយ មានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៣.៨៥៩.៧៣១	៩០.៨៩១.៤១៥
ការសាងសង់អាងស្តុកទឹក	៤.៧៣៨.៧៩១	១៧.៩១៩.៥៤៤
សេវាប្រឹក្សា	២.៩៣៣.៦៦៤	៣.០៦២.២៨៤
បំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	៤៦.១០០	១៩.៥៧២.៨១២
	៣១.៥៧៨.២៨៦	១៣១.៤៤៦.០៥៥

ង.៣៥- ប្រតិបត្តិការភាគីពាក់ព័ន្ធ

(ក) សមតុល្យភាគីពាក់ព័ន្ធសំខាន់ៗ

រដ្ឋាករទឹកខេត្តពោធិ៍សាត់ និង រ.ទ.ស.ភ ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូចនេះប្រតិបត្តិការជាមួយរដ្ឋាករទឹកខេត្តពោធិ៍សាត់ ត្រូវបានចាត់ទុកជាប្រតិបត្តិការភាគីពាក់ព័ន្ធ។

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៩៨.៦២៧.៤៥៩	១៣១.២១២.៧៣៧
ឥណទានផ្តល់ឲ្យបុគ្គលិក	៦.០៧៣.២៦៨	-
ឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	៦៩៥.៥០១	៧៦៥.៦១៣

(ខ) ប្រតិបត្តិការភាគីពាក់ព័ន្ធសំខាន់ៗ

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ការប្រាក់លើប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៧.៧៥៥.១៦០	៧.៧០០.៣១៧
ការប្រាក់បានពីឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	៣៦.៦០១	៣៩.៧៤៣

(គ) ការទូទាត់

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មានដូចខាងក្រោម៖

	២០១២ ពាន់រៀល	២០១១ ពាន់រៀល
ប្រាក់បៀវត្សរ៍ និងចំណាយពាក់ព័ន្ធផ្សេងៗ	១.៣៦៩.៨៣៥	៨៦៩.៩៩៣
ឥណទានផ្តល់ឲ្យគណៈគ្រប់គ្រងសំខាន់ៗ	១.០៦៧.៤៧២	-
អត្ថប្រយោជន៍សោធននិវត្តន៍	៣៣៥.៧៧៥	១៣០.១៩៤
	២.៧៧៣.០៨២	១.០០០.១៨៧

ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ ធនធានមនុស្ស ឆ្នាំ២០១២

ផ្អែកលើសំណូមពរចាំបាច់នៃការអភិវឌ្ឍធនធានមនុស្ស និងដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពការងារ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចាំបាច់
ត្រូវរៀបចំគម្រោងផែនការច្បាស់លាស់ដោយមានការសហការឧបត្ថម្ភពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធនាគារពិភពលោក
(WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឲ្យ រ.ទ.ស.ភ មានសមត្ថភាពកាន់តែប្រសើរឡើងក្នុងការកែសម្រួលចំណុចសំខាន់ៗដូចខាងក្រោម៖

- > រៀបចំឲ្យមានមណ្ឌលបណ្តុះបណ្តាល និងដំណើរការជាបណ្តើរៗ ចាប់ពីឆ្នាំ១៩៩៧ ដែលមានគោលការណ៍គឺកំណត់នូវ
គោលការណ៍ ស្តីពីការបញ្ជូនមន្ត្រីនិយោជិតទៅទទួលការបណ្តុះបណ្តាល។ ស្វែងរកគ្រូបណ្តុះបណ្តាលនៅតាមវិទ្យាស្ថាននានា ទាំងក្នុង
និងក្រៅប្រទេស សម្រាប់បណ្តុះបណ្តាលជំនាញដល់មន្ត្រី និយោជិត រ.ទ.ស.ភ។ សហការជាមួយម្ចាស់ជំនួយ ក្នុងការស្នើ និងបញ្ជូនមន្ត្រី
ទៅទទួលការបណ្តុះបណ្តាលជំនាញចាំបាច់ នៅក្រៅប្រទេស ។
- > ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្នមណ្ឌលបណ្តុះបណ្តាលនេះបានដំណើរការពេញ សមត្ថភាពដោយបានរៀបចំឲ្យមានគ្រូបង្គោល
ក្នុងអង្គការសម្រាប់ដំណើរការ បណ្តុះបណ្តាលជំនាញ សម្រាប់និយោជិតថ្នាក់ក្រោម ដោយផ្តោតជាសំខាន់ទៅលើការបណ្តុះបណ្តាល
ទាក់ទង នឹងការអនុវត្តការងារជាក់ស្តែង (បែបបទដំណើរការងារស្តង់ដារការងារ "SOP") ។
- > បានធ្វើការកែសម្រួលនូវការវាយតម្លៃមន្ត្រី-និយោជិតតាមរយៈព្រឹត្តិប័ត្រពិន្ទុប្រចាំខែ មកប្រចាំត្រីមាស ក្នុងឆ្នាំ២០០៥ រហូតមកដល់
បច្ចុប្បន្ន ។
- > ខែមិថុនា ឆ្នាំ២០០៧ រ.ទ.ស.ភ បានរៀបចំឲ្យមានការប្រឡងសមត្ថភាពប្រចាំឆ្នាំ។ ការប្រឡងសមត្ថភាពនេះ បានអនុវត្តសម្រាប់
មន្ត្រី-និយោជិត រហូតដល់ប្រធានការិយាល័យ ដើម្បីឲ្យឃើញពីសមត្ថភាព និងការយល់ដឹងក្នុងការអនុវត្តការងារ ។
- > បានរៀបចំបែបបទនៃការដំឡើងឋានៈ ការកំឡើងកាំប្រៀវត្សរ៍ ដំឡើងប្រៀវត្សរ៍ លើកសរសើប្រចាំឆ្នាំទៅ តាមលទ្ធផលនៃការប្រឡង
សមត្ថភាព និងលទ្ធផលនៃការវាយតម្លៃតាមរយៈព្រឹត្តិប័ត្រពិន្ទុប្រកបដោយតម្លាភាព ។

ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

| ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស |


ក- ការងារគ្រប់គ្រងធនធានមនុស្ស

ក.១- កម្រិតជំនាញរបស់មន្ត្រី និងយោជិត

រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ មានមន្ត្រី និងយោជិតទាំងអស់ចំនួន ៦០៦រូប (នារី៖ ៩៣រូប) ក្នុងនោះមាន៖

- ▣ មន្ត្រីក្របខ័ណ្ឌរដ្ឋ ចំនួន០២រូប គឺ អគ្គនាយក និងអគ្គនាយករង ទទួលបន្ទុកហិរញ្ញកិច្ច និងទីផ្សារមូលបត្រ
- ▣ មន្ត្រី និងយោជិតក្របខ័ណ្ឌសហគ្រាស ចំនួន៥៦២រូប (នារី៖៩១រូប)
- ▣ សាកល្បងការងារចំនួន ០៨រូប (នារី៖០១រូប)
- ▣ និយោជិតជាប់កិច្ចសន្យា ចំនួន ៣៤រូប (នារី៖០១រូប)

ក្រាហ្វិចខាងក្រោមបង្ហាញពីកម្រិតជំនាញរបស់មន្ត្រី និងយោជិត រ.ទ.ស.ភ



កម្រិតអប់រំ និងមុខវិជ្ជាជីវៈ

	ទេស្ត				សរុប	
	ក្រោម ២៦ឆ្នាំ	២៧-៣៥	៣៦-៤៥	លើសពី៤៦	ចំនួន (នាក់)	រេក្រា (%)
បណ្ឌិត	០	០	០	១	១	០,១៧
អនុបណ្ឌិត	១	១០	៦	១៣	៣០	៤,៩៥
បរិញ្ញាបត្រវិស្វកម្ម	១៤	៧៨	២៥	១១	១២៨	២១,១២
បរិញ្ញាបត្ររង/មធ្យមបច្ចេកទេស	៤	៦	២២	៧	៣៩	៦,៤៤
មធ្យមសិក្សាទុតិយភូមិ និងទទួល ការបណ្តុះបណ្តាលរយៈពេលខ្លី	៤៣	៤៩	៤០	១៥	១៤៧	២៤,២៦
អ្នកបច្ចេកទេស និង កម្មករជំនាញ	០	៩	១២	១២	៣៣	៥,៨៥
អ្នកមានបទពិសោធន៍ការងារលើ១០ឆ្នាំ	០	៨	៤១	៧០	១១៩	១៩,៦៤
កម្មករពលកម្ម	២១	៦៤	១៨	៦	១០៩	១៧,៩៩
សរុប	៨៣	២២៤	១៦៤	១៣៥	៦០៦	១០០

ក- ការងារគ្រប់គ្រងធនធានមនុស្ស (ត)

ក.២- ការអនុវត្តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង

- ☐ ចំនួនបុគ្គលិកដែលបានប្រើប្រាស់ក្នុងរយៈកាលកន្លងមកក្នុងកម្រិត ២,៥៨ លើ១.០០០អតិថិជន ដោយផ្អែកតាមផែនការឆ្នាំ មិនឲ្យមាន កម្រិតខ្ពស់ជាង ២,៩ លើ ១.០០០អតិថិជន។
- ☐ ការអនុវត្តតួនាទី ភារកិច្ច វិន័យ ការងារ ពេលម៉ោងធ្វើការ សំលៀកបំពាក់ និងការប្រើប្រាស់សម្ភារៈការពារសុវត្ថិភាពពលកម្ម របស់ មន្ត្រី និយោជិត កម្មករ កាន់តែប្រសើរ។

ក.៣- ការលើកទឹកចិត្ត

- ☐ អនុវត្តវិធានការ លើកទឹកចិត្តដើម្បីជំរុញការងាររបស់ អង្គការអោយដំណើរការបានល្អ ប្រសើរដោយបានធ្វើការជ្រើសរើស មន្ត្រី និយោជិត ឈានមុខក្នុងអង្គការចំនួន៣០រូប ដែលមានស្នាដៃក្នុងការ អនុវត្តការងារបានល្អប្រសើរ ឆ្នាំ២០១១ និងកំឡើងឋានៈមន្ត្រីនិយោជិតចំនួន ៤៥រូប ក្នុងនោះតែងតាំងអគ្គនាយករង០៤រូប (០១រូបទទួលបន្ថែមជាលេខាធិការសហគ្រាស) ថ្នាក់ប្រធាននាយកដ្ឋាន ០២រូប អនុប្រធាននាយកដ្ឋាន០៤រូប ប្រធានការិយាល័យ០៩រូប អនុប្រធានការិយាល័យ១៣រូប ប្រធានផ្នែក០១រូប អនុប្រធានផ្នែក១៩រូប អនុប្រធានការិយាល័យ១៣រូប ប្រធានផ្នែក១០រូប អនុប្រធានផ្នែក១៩រូប និងប្រធានក្រុម២៤រូប។
- ☐ ស្នើសុំមេដាយប្រភេទការងារ ជូនមន្ត្រី និយោជិត ចំនួន៤៥រូប សម្រាប់ឆ្នាំ២០១២។
- ☐ ធ្វើការផ្លាស់ប្តូរភារកិច្ចមន្ត្រី និយោជិតឲ្យស្របតាមតម្រូវការការងារចំនួន ៤៥រូប។

ក.៤- ការងារជ្រើសរើសនិយោជិត

ធ្វើការជ្រើសរើសនិយោជិតតាមតម្រូវការជាក់ស្តែងរបស់បណ្តានាយកដ្ឋាន ដោយផ្អែកតាមគោលការណ៍ និងផែនការឆ្នាំ ក្នុងនោះបាន៖

- ☐ បញ្ចូលនិយោជិតហ្វឹកហាត់ការងារ ចំនួន៣២រូប (ស្រី ១១រូប) ។
- ☐ បញ្ចូលនិយោជិតដែលចូលនិវត្តន៍ ទៅជានិយោជិតជាប់កិច្ចសន្យា ចំនួន០៤រូប (ស្រី ០១រូប)។
- ☐ បញ្ចូលនិយោជិតចាប់កិច្ចសន្យា ចំនួន ១៩រូប (ស្រី ០១រូប) ។
- ☐ បញ្ចូលនិយោជិតសាកល្បងការងារ ចំនួន ៣៤រូប (ស្រី ០៧រូប) ។
- ☐ បញ្ចូលនិយោជិត ក្របខ័ណ្ឌពេញសិទ្ធិ ចំនួន៣៦រូប (ស្រី០៦រូប) ។

ធ្វើការផ្សព្វផ្សាយជ្រើសរើសនិយោជិត ចំនួន២២រូប តាមគេហទំព័ររបស់អង្គការ តាមជំនាញនៃតម្រូវការកំលាំង និងជ្រើសរើសផ្ទៃក្នុងអង្គការចំនួន៣១រូប។

ខ- ការងារអភិវឌ្ឍន៍ធនធានមនុស្ស

ការងារបណ្តុះបណ្តាល និងការផ្តល់ចំណេះដឹង



បានបើកវគ្គបណ្តុះបណ្តាលក្នុងអង្គភាព ចំនួន១៤វគ្គ លើមុខជំនាញ១៤ គឺ ១- កម្មវិធី Ms Excel ២- បែបបទស្តង់ដារការងារគបណ្តាញថ្មី ៣- កម្មវិធី Advance Excel ៤- យន្តការស្រាវជ្រាវទឹកបាត់បង់ ៥- បែបបទដំណើរការអានលេខនាឡិកា ៦- កិច្ចការរដ្ឋបាល-លេខា ៧- បែបបទដំណើរការដាក់បំពង់មេ-សាកសំពាធ ៨- បែបបទដំណើរការ និងការថែទាំឧបករណ៍-បរិក្ខារអគ្គិសនី រោងចក្រជ្រោយចង្វារ ៩- វិធានការបញ្ចៀសបញ្ហាខ្យាប់ចូលក្នុងបំពង់ ១០- បែបបទដំណើរការសុវត្ថិភាពប្រព័ន្ធក្លឹវ ១១- កម្មវិធី WaterCAD ១២- បែបបទដំណើរការថែទាំប្រព័ន្ធ SCADA ១៣- បែបបទដំណើរការស្តង់ដារ ថែទាំប្រព័ន្ធលិតកម្ម និងទី១៤- Water Supply Managemaint furim provement of technical skill and knowldge of local water supply Utilities in Nepal ។ បានបញ្ជូនទៅបណ្តុះបណ្តាលតាមមហាវិទ្យាល័យ និង វិទ្យាស្ថាននានាលើមុខ ជំនាញ០៥ គឺ ១- Association of Chartered Certified Accountant ២- ភាសាអង់គ្លេសទូទៅ ៣- Applied Corporate Finance ៤- ការវិនិយោគមូលបត្រនិងទីផ្សារមូលបត្រ និងទី៥- Cambodia Labor Law Practise HR Professional។ បានបញ្ជូនទៅបណ្តុះបណ្តាលនៅប្រទេសសិង្ហបុរី ថៃ និងហ្វីលីពីន លើមុខជំនាញ ចំនួន០៦ គឺ ១- Water Infrastructure Project Financing ២- Managing Water Resources and Supply ៣- Strategic Used Water Management : The Singapore Experience ៤- Design Operation and Management of Decentralized Wastewater Treatment Systems ៥- Practical Project Management in the Global Market និងទី៦- Sharing of PUB, Singapore Experinece in Newater and desalination Plant Projects Through (PPP) ។ មន្ត្រី-និយោជិត រ.ទ.ស.ភ ចំនួន១៥រូប បានទទួលការបណ្តុះបណ្តាលស្តីពី (អភិបាលកិច្ចសាជីវកម្ម) និង ៦រូប បានទទួលការបណ្តុះបណ្តាលស្តីពី (ការផ្តល់ព័ត៌មានសាជីវកម្ម) ដែល បណ្តុះបណ្តាលដោយមន្ត្រីជំនាញរបស់គណៈកម្មការមូលបត្រកម្ពុជា ។

ទទួលនិស្សិតមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ភូមិន្ទនីតិសាស្ត្រ និងពីប្រទេសបារាំង (ចំនួន៥៦រូប) ។ ទស្សនៈកិច្ចសិក្សាមកពីសាលាអន្តរជាតិភ្នំពេញ ប្រតិភូប្រទេសឡាវ សាលាដេកាត អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន និងក្រុមគ្រប់គ្រងគម្រោងមូលនិធិ (ចំនួន ២៤រូប) ។

ពានរង្វាន់ដែល រ.ទ.ស.ក ទទួលបាន ក្នុងឆ្នាំ២០១២

លោក ស៊ឹម ស៊ីថា ទទួលពានរង្វាន់

(ស្នាដៃការងារស្ថាប័ន "Recognition Award") ពីអង្គការ JICA





Certificate of JICA Recognition Award for 2012
AKIHIKO TANAKA
 President
 Japan International Cooperation Agency
 JAPAN
 3 October 2012

3 October 2012
 JAPAN
 Japan International Cooperation Agency
 President
 AKIHIKO TANAKA
 Certificate of JICA Recognition Award for 2012



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)



: +៨៥៥(២៣) ៧២៤ ០៤៦



: ADMIN@PPWSA.COM.KH



: WWW.PPWSA.COM.KH

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ